

របាយការណ៍
ប្រចាំឆ្នាំ ២០២៣

ជាដៃគូដែលលោកអ្នកជឿជាក់





តារាង មាតិកា

លទ្ធផលប្រតិបត្តិការសង្ខេប	3
លទ្ធផលហិរញ្ញវត្ថុសង្ខេប	4
បណ្តាញប្រតិបត្តិការ	5
ព័ត៌មានទូទៅរបស់គ្រឹះស្ថាន	
អំពី ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី	7
រូបសញ្ញាថ្មី	8
ទស្សនវិស័យ និងបេសកកម្ម	9
គុណតម្លៃ	10
ប្រវត្តិ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី	11
សារលិខិតអគ្គនាយក	12
ទិដ្ឋភាពលើ សកម្មភាពអាជីវកម្ម	
ភាគទុនិក	13
ក្រុមប្រឹក្សាភិបាល	14
ជីវប្រវត្តិសង្ខេបរបស់អភិបាល	15
រចនាសម្ព័ន្ធគ្រឹះស្ថាន	16
គណៈគ្រប់គ្រងប្រតិបត្តិ	17
ផលិតផល និងសេវាកម្ម	24
ដៃគូហិរញ្ញប្បទាន និងអាជីវកម្ម	26
ការអភិវឌ្ឍន៍ធនធានមនុស្ស	27
ការទទួលខុសត្រូវផ្នែកសង្គម របស់ ប៊ែមប៊ូ ហ្វាយនែន	29

ឧបសម្ព័ន្ធ៖ របាយការណ៍ហិរញ្ញវត្ថុដែលធ្វើសវនកម្មដោយសវនករឯករាជ្យ

អបអរសាទរ

អតិថិជនកើនលើសពី

15,000 នាក់

គិតត្រឹមដើមឆ្នាំ ២០២៤

Customers over 15,000 as of the beginning of 2024

\$24 ផលប័ត្រឥណទានកើនច្រើនជាង
MILLION
LOAN OUTSTANDING OVER



លទ្ធផលប្រតិបត្តិការសង្ខេប



ប៉ែមប៊ូ ហ្វាយនែស ភីអិលស៊ី
 លទ្ធផលប្រតិបត្តិការសង្ខេប
 គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣




ផលប័ត្រឥណទានសរុប
 23.19 លានដុល្លារអាមេរិក




14,415
 ចំនួនឥណទានសរុប



១. ផលប័ត្រឥណទានតាមឆ្នាំនិមួយៗ



២. ផលប័ត្រឥណទានតាមប្រភេទអាជីវកម្ម និងវិស័យសេដ្ឋកិច្ច



៣. ផលប័ត្រឥណទានតាមរូបិយប័ណ្ណ ចំនួនអតិថិជនតាមភេទ និងគុណភាពឥណទាន



លទ្ធផលហិរញ្ញវត្ថុសង្ខេប

ឯកតាគិតដុល្លារអាមេរិក

លទ្ធផលហិរញ្ញវត្ថុសង្ខេប (CIFRS សម្រាប់ SMEs)	2023	2022	2021	2020	2019	បម្រែបម្រួល (%) ¹
ទិន្នន័យហិរញ្ញវត្ថុសង្ខេប	បានធ្វើសវនកម្ម	បានធ្វើសវនកម្ម	បានធ្វើសវនកម្ម	បានធ្វើសវនកម្ម	បានធ្វើសវនកម្ម	
ទ្រព្យសកម្ម	24,981,788	20,984,374	12,314,189	8,834,515	7,689,065	19%
ឥណទានផ្តល់ដល់អតិថិជនសុទ្ធ	23,043,506	20,396,128	11,519,026	7,731,692	6,944,899	13%
បំណុល	20,115,178	18,173,459	9,834,803	6,578,551	5,477,846	11%
ប្រាក់កម្ចី	17,676,474	15,689,806	9,595,086	6,450,653	5,329,655	13%
អនុបំណុល	2,025,500	2,025,028	-	-	-	-
ដើមទុន	4,000,000	2,500,000	2,500,000	2,500,000	2,500,000	60%
មូលធន	4,866,610	2,810,915	2,479,386	2,255,964	2,211,219	73%
ចំណូលដុល	5,418,825	3,914,841	2,447,119	1,882,105	1,410,741	38%
ប្រាក់ចំណេញមុនពន្ធដក	688,269	424,741	265,484	63,479	290,905	62%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដក	555,695	331,529	223,422	44,745	276,651	68%
ប្រាក់ចំណូលក្នុងមួយហ៊ុន	13.89	13.26	8.94	1.79	11.07	5%
គន្លឹះអនុបាតស្ថានភាពសំខាន់ៗ						
អត្រាចំណូលពីទ្រព្យសកម្ម	2%	2%	2%	1%	4%	
អត្រាចំណូលពីមូលធន	11%	12%	9%	2%	13%	
អនុបាតសាធនភាព	26.18%	23.46%	20.86%	24.08%	28.06%	
កម្រិតប្រតិបត្តិការសុទ្ធ	12.66%	10.72%	10.33%	10.25%	10.26%	
អនុបាតចំណាយប្រតិបត្តិការ	10.39%	10.44%	12.21%	13.31%	11.12%	
អនុបាតចំណាយរៀបចំចំណូល	76.51%	77.70%	81.27%	85.87%	65.73%	
អនុបាតផលិតផលបុគ្គលិក	2,659	2225	2088	503	4,256	
ចំនួនឥណទាន	14,415	11,615	7,246	5,310	4,529	
ចំនួនបុគ្គលិក	209	149	107	89	65	

⁽¹⁾ បម្រែបម្រួលជាភាគរយរវាងឆ្នាំ 2022 និងឆ្នាំ 2023។

ចំណុចសំខាន់ៗក្នុងឆ្នាំ 2023៖

- ទ្រព្យសកម្ម កើនឡើង 19% ពី 20.98 លានដុល្លារអាមេរិក ដល់ 24.98 លានដុល្លារអាមេរិក។
- ឥណទានសុទ្ធកើនឡើង 13% រហូតដល់ 23.04 លានដុល្លារអាមេរិក។
- ប្រាក់កម្ចី កើនឡើង 13% រហូតដល់ 17.68 លានដុល្លារអាមេរិក។
- មូលធនកើនឡើង 73% ពី 2.81 លានដុល្លារអាមេរិក រហូតដល់ 4.87 លានដុល្លារអាមេរិក។
- ដើមទុនចុះបញ្ជី កើនឡើងពី 2.5 លានដុល្លារអាមេរិក រហូតដល់ 4.0 លានដុល្លារអាមេរិក។
- ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធដាកើនឡើង 68% ពី 331,529 ដុល្លារអាមេរិក ដល់ 555,695 ដុល្លារអាមេរិក។



19

10

បណ្តាញប្រតិបត្តិការ

ការិយាល័យប្រឹក្សា ហ្វាយនែន ភីអិលស៊ី

ការិយាល័យកណ្តាល

អាសយដ្ឋាន៖ អគារលេខ០៣ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ
ភូមិរោងចក្រ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អ៊ីមែល ៖ info@bamboomfi.com
គេហទំព័រ ៖ www.bamboomfi.com
លេខទូរស័ព្ទ ៖ 011 777 173/070 367 943

សាខាស្រុកអង្គស្នួល

ផ្លូវជាតិលេខ៤ ភូមិអង្គស្នួលទី១ ឃុំពើក ស្រុកអង្គស្នួល
ខេត្តកណ្តាល។
លេខទូរស័ព្ទ ៖ 070 367 924 / 070 363 548

សាខាក្រុងតាខ្មៅ

ផ្ទះលេខ១៣ ផ្លូវលេខ ១១៥ ភូមិតាកុល សង្កាត់តាកុល ក្រុងតាខ្មៅ
ខេត្តកណ្តាល។
លេខទូរស័ព្ទ ៖ 070 363 849 / 070 367 947

សាខាស្រុកកំពង់ត្រឡាច

ផ្លូវជាតិលេខ៥ ភូមិកាអត ឃុំពានី ស្រុកកំពង់ត្រឡាច
ខេត្តកំពង់ឆ្នាំង។
លេខទូរស័ព្ទ ៖ 070 367 876

សាខាស្រុកខ្សាច់កណ្តាល

ផ្លូវលេខ៣៨១ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល
ខេត្តកណ្តាល។
លេខទូរស័ព្ទ ៖ 070 367 954/ 070 259 370

សាខាស្រុកកំពង់ត្របែក

ផ្លូវលេខ៣១៧ ភូមិ ប្រាសាទ ឃុំ ប្រាសាទ ស្រុក កំពង់ត្របែក
ខេត្តព្រៃវែង។
លេខទូរស័ព្ទ ៖ 070 366 700/ 070 474 570

សាខាស្រុកជើងព្រៃ

ផ្លូវលេខជាតិលេខ ៦ ភូមិ ស្គន់ ឃុំ សុទិញ ស្រុក ជើងព្រៃ
ខេត្តកំពង់ចាម។
លេខទូរស័ព្ទ ៖ 070 366 400/ 070 812 113

សាខាស្រុកពញាឮ

ផ្លូវជាតិលេខ៥ ភូមិទេពប្រណម្យ ឃុំហែហ្លួង ស្រុកពញាឮ ខេត្តកណ្តាល។
លេខទូរស័ព្ទ ៖ 070 259 070/ 070 876 831

សាខាស្រុកបាទី

ផ្លូវជាតិលេខ ២ ភូមិចក ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
លេខទូរស័ព្ទ ៖ 070 245 070 / 070 226 123

សាខាស្រុកត្រាំកក់

ផ្លូវជាតិលេខ៣ ភូមិអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់
ខេត្តតាកែវ។
លេខទូរស័ព្ទ ៖ 070 433 797/ 070 233 525

សាខាក្រុងកំពង់ចាម

ផ្ទះលេខ ៩៥&៩៧អី០អី១ វិថីខេមរភូមិន្ទ ភូមិទី៧ សង្កាត់កំពង់ចាម
ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
លេខទូរស័ព្ទ ៖ 070 768 874 / 070 297 899

សាខាក្រុងស្វាយរៀង

ផ្លូវជាតិលេខ១ ភូមិរូបគោ សង្កាត់ព្រៃធ្លាក់ ក្រុងស្វាយរៀង
ខេត្តស្វាយរៀង។
លេខទូរស័ព្ទ ៖ 070 701 975 / 070 756 166

សាខាស្រុកស្វាយអន្ទរ

ផ្លូវជាតិលេខ១១ ភូមិពោធិ៍ចិន្តា ឃុំស្វាយអន្ទរ ស្រុកស្វាយអន្ទរ
ខេត្តព្រៃវែង។
លេខទូរស័ព្ទ ៖ 070 364 283 / 070 212 499

សាខាក្រុងកំពង់ឆ្នាំង

ផ្លូវជាតិលេខ៥ ភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង។
លេខទូរស័ព្ទ ៖ 070 259 799 / 070 232 799

សាខាស្រុកបន្ទាយមាស

ផ្លូវជាតិលេខ៣១ ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស
ខេត្តកំពត។
លេខទូរស័ព្ទ ៖ 070 240 499 / 070 247 499

ព័ត៌មានទូទៅរបស់គ្រឹះស្ថាន

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ ក្នុងគោលបំណងដើម្បីក្លាយជាស្ថាប័នមីក្រូហិរញ្ញវត្ថុឈានមុខគេមួយនៅក្នុងប្រទេសកម្ពុជា ដែលមានការិយាល័យនៅក្នុងខេត្តចំនួនបី។ ប៊ែមប៊ូ ត្រូវបានទទួលស្គាល់ជាផ្លូវការដោយធនាគារជាតិ នៃកម្ពុជា ដោយទទួលបានអាជ្ញាប័ណ្ណជាផ្លូវការនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។

បច្ចុប្បន្ន ប៊ែមប៊ូ ផ្តល់ជូនសេវាកម្មបឋមរបស់ខ្លួន ដែលត្រូវបានរចនាឡើងដើម្បីចូលរួមចំណែកក្នុងវិស័យ ឥណទានខ្នាតតូចបំផុត ខ្នាតតូច និងមធ្យម ដែលត្រូវបានផ្តល់ដោយស្ថាប័នហិរញ្ញវត្ថុ។ យើងផ្តោតលើផលិតភាពរបស់អតិថិជន ដើម្បីឱ្យពួកគេអាចសម្រេចបាននូវសក្តានុពលពេញលេញរបស់ពួកគេដោយសារតែ លក្ខណៈហានិភ័យនៃការផ្តល់សេវាកម្មរបស់មីក្រូហិរញ្ញវត្ថុដល់សហគ្រាសខ្នាតតូចបំផុត ខ្នាតតូច និងមធ្យមទាំងនោះ។

យើងសម្រេចគោលដៅនេះបានដោយការសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ដ៏ធំធេង នៃការផ្តល់សិទ្ធិអំណាចដល់អតិថិជនតាមរយៈ វិន័យនៃភាពស៊ីចង្វាក់ និងចេតនាដើម្បីសម្រេចបានទាំងគោលដៅរយៈពេលខ្លី និងរយៈពេលវែង។ ផលិតផលដែលយើងផ្តល់ជូននឹងជួយឱ្យអតិថិជនអាចបំពេញនូវតម្រូវការរបស់ពួកគេ និងជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ មានការរីកចម្រើន និងមានគុណភាពគ្រប់គ្រាន់ នៃស្ថានភាពនៅក្នុងជីវិតរបស់ពួកគេ។



រូបសញ្ញា៖ សត្វបក្សីកំពុងហោះ

រូបសញ្ញា (Logo) គឺជាទម្រង់មួយនៃសត្វបក្សីកំពុងហោះពណ៌បៃតងខ្ចី ហើយបង្កើនពីសសស្តម្ភកើនឡើងបី និងមានស្លឹកឈើកំពុងលូតលាស់។ រូបសញ្ញានេះបានបង្ហាញពីចក្ខុវិស័យរួមគ្នាមួយនូវភាពរីកលូតលាស់ទៅមុខជានិច្ច ដើម្បីជំរុញឲ្យបេសកកម្មទទួលបាននូវភាពរីកចម្រើនក្នុងការបម្រើសេវាហិរញ្ញវត្ថុជូនអតិថិជន ឲ្យស្របតាមទស្សនៈវិស័យយុវអង្គរបស់យើង។

អត្ថន័យនៃរូបសញ្ញាថ្មីមួយៗ របស់រូបសញ្ញារបស់ប៊ែមប៊ី

រូបសញ្ញា ប៊ែមប៊ី ហ្វាយនែន គឺអិលស៊ី បានប្រើនូវយុទ្ធសាស្ត្ររួមផ្សំ ដោយរូបសញ្ញាផ្សេងៗដើម្បីឆ្លុះបញ្ចាំងពីទស្សនៈវិស័យស្នូលរបស់យើង។

រូបសញ្ញាសត្វបក្សី

រូបបក្សីដែលជានិមិត្តរូបនៃ វិស័យហិរញ្ញវត្ថុ សន្តិភាព សេរីភាព និងមហិច្ឆតា ក្នុងស្មារតីនៃគោលដៅច្បាស់លាស់មួយឲ្យទទួលបានជោគជ័យ។

កំណើនលើវិស័យ

រូបសញ្ញានេះ តំណាងឲ្យការបន្តពង្រីកទីផ្សារឥតឈប់ឈរ លើការអភិវឌ្ឍន៍ផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត និងមានកំណើនជានិច្ច នូវប្រាក់ចំណូល អតិថិជន បុគ្គលិក និងប្រាក់ចំណេញ។

ស្លឹកឈើ

ស្លឹកឈើ តំណាងឲ្យការប្តេជ្ញាចិត្តក្នុងការរក្សាគុណធម៌នៃសាមញ្ញភាព កម្លាំង ភាពបត់បែន ភាពធន់ និងការលូតលាស់ប្រកបដោយស្ថិរភាព។

ពណ៌បៃតង

តំណាងឱ្យគុណភាពនៃធម្មជាតិ ជាពណ៌នៃភាពរុងរឿង ភាពស្រស់ស្រាយ វឌ្ឍនភាពនៃការរីកលូតលាស់ ហិរញ្ញវត្ថុ ធនាគារ មហិច្ឆតា និងភាពសុខដុមរមនា ពណ៌បៃតង ត្រូវបានផ្សាភ្ជាប់ជាមួយនឹងជីវិតមិនចេះសាបសូន្យ ហើយក៏ជាពណ៌ដ៏ពិសិដ្ឋដែលតំណាងឲ្យការគោរពនៃពិភពលោក។

ពាក្យនៃ BAMBOO (ប៊ែមប៊ី)

- B** = BONDABILITY (រូបរួមគ្នាជាចង្កោម)
- A** = ADAPTABILITY (អាចសម្របខ្លួនទៅតាមកាលៈទេសៈ)
- M** = MINDFULNESS (ទទួលការខុសត្រូវរួមគ្នា)
- B** = BENDABILITY (បត់ប្របន្នទៅតាមកាលៈទេសៈ)
- O** = OPTIMISMS (ដើម្បីធ្វើឲ្យមានប្រសិទ្ធភាព)
- O** = ORGANIZABILITIES (ការចាត់ចែងរៀបចំ)



ទស្សនវិស័យ និងបេសកកម្ម

ទស្សនវិស័យ និងបេសកកម្ម



ទស្សនវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី
នឹងធ្វើឲ្យអតិថិជនរបស់ខ្លួនមានជីវភាព
កាន់តែប្រសើរនាពេលអនាគត នៅក្នុងសង្គមកម្ពុជា
តាមរយៈការចូលរួម ផ្តល់សេវាហិរញ្ញវត្ថុ។



បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី
បានកំណត់រួចជាស្រេចនូវគោលដៅ ដើម្បីក្លាយជា
ក្រុមហ៊ុនឈានមុខ ក្នុងការផ្តល់ សេវាកម្មហិរញ្ញវត្ថុ
ហើយជាពិសេស នឹងនាំមកនូវប្រតិបត្តិការនៃសេវាដ៏ល្អ
ជូនអតិថិជនគ្រប់រូប។



គតិពេចន៍


”ជាដៃគូដែលលោកអ្នកជឿជាក់”

គុណតម្លៃ




គុណតម្លៃរបស់យើង

គុណតម្លៃស្នូលទាំង ១ របស់យើង គឺជាគោលការណ៍ដែលណែនាំបង្ហាញអំពីការអនុវត្តន៍ការងារ និងការសម្រេចចិត្តលើមូលដ្ឋានព្រមទាំងទទួលបាននូវចក្ខុវិស័យរបស់យើង ក្នុងការអភិវឌ្ឍន៍បច្ចុប្បន្ន និងសហគ្រិនជំនាន់ក្រោយ។





ប្រវត្តិ ប៉ៃម៉ឺ ហ្វាយលែន ភីអិលស៊ី





សារលិខិតអគ្គនាយក

បើមិច្ច ហ្វាយនែន ទទួលបានលទ្ធផលដ៏អស្ចារ្យ និងជាទីតាប់ចិត្តសម្រាប់ទាំងប្រតិបត្តិការហិរញ្ញវត្ថុ និងប្រតិបត្តិការ តាមរយៈការបន្តផ្ដោតលើអតិថិជន និងការប្រតិបត្តិប្រកបដោយវិន័យ។ លទ្ធផលទាំងនេះបានមកពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់បុគ្គលិកគ្រប់លំដាប់ថ្នាក់ ដោយមានទំនុកចិត្តខ្ពស់បំផុតពីអតិថិជន និងដៃគូអាជីវកម្ម ឬក្រុមទាំងការគាំទ្រយ៉ាងខ្លាំងពីក្រុមប្រឹក្សាភិបាល និងម្ចាស់ភាគហ៊ុន។ ខ្ញុំមានមោទនៈភាពក្នុងការបង្ហាញនូវសមិទ្ធផលសំខាន់ៗមួយចំនួនដូចខាងក្រោម៖

- ❖ ទ្រព្យសកម្មសរុបដំណាច់ឆ្នាំមានចំនួន 24.98 លានដុល្លារអាមេរិក កើនឡើង 19% បើធៀបនឹងដំណាច់ឆ្នាំ 2022។
- ❖ ផលបំត្រឥណទានសុទ្ធមានចំនួន 23.04 លានដុល្លារអាមេរិក កើនឡើង 13% មានអតិថិជនសរុបចំនួន 14 ពាន់នាក់។
- ❖ ឥណទានមិនដំណើរការមានចំនួន 2.04%។
- ❖ ប្រាក់ចំណេញសុទ្ធបន្ទាប់ពីបង់ពន្ធបានកើនឡើង 68% ពី 331,529 ដុល្លារអាមេរិក ដល់ 555,695 ដុល្លារអាមេរិក។
- ❖ អនុបាតចំណេញធៀបនឹងមូលធន មានចំនួន 11.42% និងអនុបាតចំណេញធៀបនឹងទ្រព្យសកម្ម មានចំនួន 2.22%។
- ❖ ដើមទុនចុះបញ្ជីកើនឡើងពី 2.50 លានដុល្លារអាមេរិក ដល់ 4.00 លានដុល្លារអាមេរិក។

បង្កើតឡើងនៅប្រទេសកម្ពុជាក្នុងខែមីនា ឆ្នាំ2015 បើមិច្ច ហ្វាយនែន បានក្លាយជាតួអង្គយ៉ាងសំខាន់ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជាជាពិសេសនៅក្នុងការផ្តល់ហិរញ្ញប្បទានទិញម៉ូតូ។ ដោយផ្ដោតលើប្រាក់កម្ចីទិញម៉ូតូ ដែលមានរហូតទៅដល់ 83% នៃផលបំត្រសរុប បើមិច្ច ហ្វាយនែន ដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាប្រទេសដែលមានសេវាកម្មដឹកជញ្ជូនសាធារណៈមានកម្រិត។ ប្រាក់កម្ចីទិញម៉ូតូទាំងនេះផ្តល់ជូនបុគ្គលម្នាក់ៗ នូវមធ្យោបាយដ៏សំខាន់មួយក្នុងការធ្វើដំណើរ។

ការបង្កើនភាពចល័តនេះបានផ្តល់នូវភាពងាយស្រួលដល់ បុគ្គលម្នាក់ៗឲ្យទទួលបាន ការងារ ការអប់រំ និងការថែទាំសុខភាព។ អត្ថប្រយោជន៍លើសពីបុគ្គលម្នាក់ៗ ដោយសារប្រាក់កម្ចីនេះ ក៏ដើរតួជាភាគីកសាងសម្រាប់សកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ តាមរយៈការជំរុញភាពជាសហគ្រិនក្នុងវិស័យដូចជា សេវាតាក់ស៊ី ហាងជួសជុល និងការលក់គ្រឿងបន្លាស់ បើមិច្ច ហ្វាយនែនរួមចំណែកដល់កំណើនសេដ្ឋកិច្ចដែលរួមបញ្ចូល និងសុខុមាលភាពសង្គមទាំងមូលរបស់សហគមន៍កម្ពុជា។

សមិទ្ធផលដ៏លេចធ្លោនេះ គឺជាលទ្ធផល នៃការប្រកាន់ខ្ជាប់នូវគោលការណ៍ដឹកនាំប្រកបដោយប្រសិទ្ធភាព អភិបាលកិច្ចល្អ សុចរិតភាព ឧត្តមភាព និងភាពជឿជាក់ ព្រមទាំងការប្តេជ្ញាចិត្ត និងការតស៊ូខ្ពស់ ។

ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអតិថិជន ទាំងអស់នូវការគាំទ្រ និងការទុកចិត្តរបស់ពួកគាត់។ សូមអរគុណដោយ ស្មោះស្ម័គ្រជូនចំពោះ ភាគទុនិក ក្រុមប្រឹក្សាភិបាល ទាំងអស់ចំពោះការផ្តល់ទំនុកចិត្តការណែនាំ និងការគាំទ្រ ជាបន្តបន្ទាប់ ដើម្បីទទួលបានជោគជ័យក្នុងរយៈពេលយូរអង្វែង។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំក៏សូមអរគុណយ៉ាងជ្រាលជ្រៅ ទៅដល់គណៈគ្រប់គ្រង បុគ្គលិកគ្រប់ជាន់ថ្នាក់ ចំពោះការ ដឹកនាំដ៏ឆ្លាតវៃ និងការបំពេញការងារប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ ភាពស្មោះត្រង់ និងការទទួលខុសត្រូវ។

សូមជូនពរ សុខភាពល្អ សុកមង្គល និងជោគជ័យគ្រប់ការកិច្ច ក្នុងឆ្នាំ 2024!


លោក តេច សុខា
អគ្គនាយក បើមិច្ច ហ្វាយនែន

តើ បែបប៉ូ លុតលាស់លឿនប៉ុណ្ណា?



ភាគទុនិក

ក្នុងអំឡុងឆ្នាំ 2023 បែបប៉ូ ហ្វាយនែន បានបង្កើនដើមទុនពី 2,500,000 ដុល្លារអាមេរិក ទៅ 4,000,000 ដុល្លារអាមេរិក (តម្លៃក្នុងមួយភាគហ៊ុនស្មើនឹង 100 ដុល្លារអាមេរិក) តាមរយៈការដាក់បញ្ចូលជាសាច់ប្រាក់។ ក្នុងអំឡុងឆ្នាំ មានការផ្លាស់ប្តូរភាគទុនិក និងរចនាសម្ព័ន្ធដើមទុនដូចខាងក្រោម៖



BOARD OF DIRECTORS

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលសម្រាប់ឆ្នាំ២០២៣ មានរាយនាមដូចខាងក្រោម៖

លោក Yoichi Shiraishi

ប្រធានក្រុមប្រឹក្សាភិបាល

លោក លីម សុជាតិ

អភិបាល

លោក Mitsutoki Shigeta


អភិបាល

លោក កែវ សុខា

អភិបាល

លោក ណា សុផ៊ី

អភិបាលឯករាជ្យ



លោក លឹម សុជាតិ
ស្ថាបនិក និងអភិបាលប្រតិបត្តិ



លោក លឹម សុជាតិ គឺជាអភិបាលប្រតិបត្តិ និងវិនិយោគិនដែលមានស្នាដៃខ្ពស់ លោកជាប្រធាននាយកប្រតិបត្តិនៅក្រុមហ៊ុន លក្ស័យប្រាយម៍ អ៊ិនវេសមេន ដែលបានកំណត់ និងរកនូវឱកាសអាជីវកម្មថ្មីៗជាច្រើន។ ចាប់តាំងពីបង្កើតក្រុមហ៊ុនវិនិយោគក្នុង ឆ្នាំ2012 មក លោកបានគ្រប់គ្រងលើដើមទុនជាង 74 លានដុល្លារអាមេរិក ផលប័ត្រវិនិយោគនៅក្នុងបណ្តាក្រុមហ៊ុនបណ្តាក់ទុនថ្មីៗ ក្នុងវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាហិរញ្ញវត្ថុ អចលនទ្រព្យ វិនិយោគមូលធន ពាណិជ្ជកម្មអេឡិចត្រូនិក និងសេវាកម្មដឹកជញ្ជូន ដែលបានផ្តល់ការងារដល់វិនិយោគិនជាង 700នាក់ និងសហការី ព្រមទាំងភ្នាក់ងារសរុបរាប់ពាន់នាក់។


ក្រោមការដឹកនាំ និងអភិបាលកិច្ចរបស់លោក ការវិនិយោគត្រូវទទួលបានការទទួលស្គាល់ដោយសម្រេចបាននូវតម្លៃទីផ្សារជាង 100 លាន ដុល្លារអាមេរិក។ សមិទ្ធផលទទួលបានបែបនេះ ដោយសារតែទស្សនវិស័យរបស់លោក ក្នុងការកសាងក្រុមហ៊ុនដែលឆ្លើយតបទៅនឹងបរិយាកាសទីផ្សាររបស់ប្រទេសកម្ពុជា ខណៈពេលដែលផ្តល់នូវ សេវាកម្ម និង

ផលិតផលសមស្របតាមទីផ្សារដល់អតិថិជន។ មេត្តាជម្រាបជូនលោក ក្នុងការអប់រំថែរក្សាអ្នកដឹកនាំអាជីវកម្មជំនាន់ក្រោយ ដើម្បីនាំមកនូវភាពច្នៃប្រឌិតទៅកាន់ទីផ្សារ។

បន្ថែមលើតួនាទីជាអ្នកដឹកនាំ លោក ក៏កំពុងជម្រុញលើការអភិវឌ្ឍឧស្សាហកម្មក្នុងឋានៈជា អ្នកតាក់តែងគោលការណ៍ ដូចជាអភិបាល និងប្រធានគណៈកម្មការគ្រប់គ្រងហានិភ័យ នៅក្តីបរិវេណធុនកម្ពុជា អនុប្រធានទទួលបន្ទុកអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងត្រូវបានជាប់ឆ្នោតជា អភិបាលនៃសភាពាណិជ្ជកម្មកម្ពុជា ដ៏មានកិត្យានុភាព។ លោកក៏ធ្លាប់ជាអភិបាល និងប្រធានក្តីបក្សសិស្ស ហិរញ្ញវត្ថុ នៅសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាហួតដល់ឆ្នាំ2020។

លោក បានទទួលសញ្ញាបត្រអនុបណ្ឌិត ផ្នែកវិទ្យាសាស្ត្រជំនាញគណនេយ្យពីសាកលវិទ្យាល័យឡុងដ៍ ក្នុងឆ្នាំ 2017 ACCA ក្នុងឆ្នាំ 2010 និង CPA ពីប្រទេសអូស្ត្រាលីនៅឆ្នាំ 2009។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមម៉ូ ហ្វាយណែន ភីអិលស៊ី
រចនាសម្ព័ន្ធ គ្រប់គ្រង



គណៈគ្រប់គ្រងប្រតិបត្តិ



លោក កែវ សុខា
សហស្ថាបនិក និងអគ្គនាយក

លោក កែវ សុខា មានបទពិសោធន៍ 20ឆ្នាំជាងក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដូចជាថ្នាក់គ្រប់គ្រង អ្នកវិភាគហិរញ្ញវត្ថុ និងអភិបាលក្រុមហ៊ុន។ លោកកំពុងបម្រើការជាអគ្គនាយកនៅប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី និងបានដឹកនាំក្រុមហ៊ុនទៅកាន់ចំណុចកំពូលថ្មីបន្ទាប់ពីរៀបចំចេតនាសម្ព័ន្ធប្រតិបត្តិការឡើងវិញ។ លោកក៏ជាអ្នកដឹកនាំដ៏សំខាន់នៅក្នុងក្រុមហ៊ុនហើយបានជួយជ្រោមជ្រែងលើការចែកគុណតម្លៃរបស់ក្រុមហ៊ុន គឺភាពស្មោះត្រង់ សុចរិតភាព ការគោរព និងភាពជាអ្នកដឹកនាំជាចំណុចស្នូលក្នុងរាល់ការសម្រេចចិត្ត ដោយផ្ដោតទៅលើការជម្រុញកម្លាំងមនុស្ស វប្បធម៌ផ្ដោតលើអតិថិជន និងស្មារតីនៃការច្នៃប្រឌិត។

លើសពីនេះទៅទៀត លោកត្រូវបានតែងតាំងជាអនុប្រធាននាយកប្រតិបត្តិ ទទួលបន្ទុកហិរញ្ញវត្ថុ នៅក្រុមហ៊ុនលក្ស្មី ប្រាយមី អ៊ិនវេសមេន នៅខែសីហា ឆ្នាំ2016។ លោកទទួលខុសត្រូវលើការគ្រប់គ្រងហិរញ្ញវត្ថុ វិភាគ និងបង្កើតយុទ្ធសាស្ត្រ ព្រមទាំងស្វែងរកមូលនិធិ សម្រាប់គម្រោងជាច្រើនដែលក្រុមហ៊ុនវិនិយោគ។

ចំពោះការសិក្សា លោកបានទទួលបរិញ្ញាបត្រជាន់ខ្ពស់លើជំនាញគ្រប់គ្រងហិរញ្ញវត្ថុ បរិញ្ញាបត្រធនាគារ និងហិរញ្ញវត្ថុ និងសញ្ញាបត្រឯកទេសគណនេយ្យ ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ លោកក៏បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ជាច្រើនដែលទាក់ទងនឹងការគ្រប់គ្រងហិរញ្ញវត្ថុ និងការគ្រប់គ្រងប្រកបដោយក្រមសីលធម៌ ។



គណៈគ្រប់គ្រងប្រតិបត្តិ



លោក ឃៀន ស៊ីឡែន
អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ

លោក ឃៀន ស៊ីឡែន ចូលបម្រើការងារជាមួយ ប៊ែមប៊ី ក្នុងតួនាទីជានាយកការិយាល័យសវនកម្មផ្ទៃក្នុង នៅក្នុងខែកញ្ញា ឆ្នាំ២០១៦។ លោកត្រូវបានដំឡើងឋានៈជាប្រធានសវនកម្មផ្ទៃក្នុង នៅខែមករា ឆ្នាំ២០១៨ ដើម្បី ធានាថាសវនកម្មផ្ទៃក្នុង មានការអនុវត្តស្ថិតិមូលដ្ឋានកិច្ចប្រតិបត្តិការ និងប្រតិបត្តិការហិរញ្ញវត្ថុទូទៅ សម្រាប់គ្រឹះស្ថាន ក្នុងការអនុវត្តមុខងារនានានៅទូទាំងអាជីវកម្មរបស់ ប៊ែមប៊ី និងធានាថាតួនាទី ការទទួល ខុសត្រូវ និងលទ្ធផលត្រូវបានត្រួតពិនិត្យសម្របសម្រួលលើការគ្រប់គ្រងហានិភ័យ ការត្រួតពិនិត្យផ្ទៃក្នុង និង អភិបាលកិច្ចរបស់ក្រុមហ៊ុន ប្រកបដោយប្រសិទ្ធភាពខ្ពស់។

នៅខែកក្កដា ឆ្នាំ២០២០លោកត្រូវបានផ្លាស់ប្តូរតួនាទីនិងដំឡើងឋានៈជាអគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ ដើម្បីដឹកនាំ និងគ្រប់គ្រងប្រតិបត្តិការឥណទានរបស់គ្រឹះស្ថាន ស្របទៅតាមការវិវឌ្ឍន៍និងយុទ្ធសាស្ត្រ អាជីវកម្មរបស់គ្រឹះស្ថាន។ មុនពេលចូលរួមជាមួយ ប៊ែមប៊ី លោក ស៊ីឡែន មានបទពិសោធន៍ជាមួយធនាគារ យៈពេលជាង ១៣ឆ្នាំ ដោយបានឆ្លងកាត់ការងារក្នុងតួនាទីជាច្រើន ពាក់ព័ន្ធនឹងគណនេយ្យ គ្រប់គ្រង ហានិភ័យ និងសវនកម្មផ្ទៃក្នុង។

ចំពោះការសិក្សា លោកទទួលបាន បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ហិរញ្ញវត្ថុ ពីសាកលវិទ្យាល័យភូមិន្ទ នីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅឆ្នាំ២០១២ និងបរិញ្ញាបត្រគ្រប់គ្រងសហគ្រាសនៅឆ្នាំ ២០០៣ និងសញ្ញា បត្រជំនាញផ្នែកគណនេយ្យ នៅឆ្នាំ២០០០។ លោកធ្លាប់បានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើន ដែលពាក់ព័ន្ធ នឹងគណនេយ្យ គ្រប់គ្រង រដ្ឋបាល ច្បាប់ ទីផ្សារ ពន្ធដារ និងបច្ចេកវិទ្យាព័ត៌មាន។

លោក ម៉ីន សោតា នាយកប្រតិបត្តិគ្រប់គ្រងភូមិភាគ
លោក ឃៀន ស៊ីឡែន អគ្គនាយករងទទួលបន្ទុកប្រតិបត្តិការ
លោក ត្រាច សុខខេង នាយកប្រតិបត្តិគ្រប់គ្រងបំណុល



គណៈគ្រប់គ្រងប្រតិបត្តិ



លោក អីក ហ្វាថ្នា
នាយកប្រតិបត្តិហិរញ្ញវត្ថុ

លោក អីក ហ្វាថ្នា ទទួលបានបរិញ្ញាបត្រជាន់ខ្ពស់ជំនាញហិរញ្ញវត្ថុ និងធនាគារពីសាកលវិទ្យាល័យបៀល ប្រាយក្នុងឆ្នាំ 2008 និងបរិញ្ញាបត្រវិទ្យាសាស្ត្រសេដ្ឋកិច្ច ជំនាញហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ក្នុងឆ្នាំ2003។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា Risk Management and Basel II & III Accord រៀបចំដោយ National Institute of Bank Management (NIBM) នៅរដ្ឋ Pune ប្រទេស ឥណ្ឌា ក្នុងឆ្នាំ2015 និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គ បណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ស្តង់ដាររបាយការណ៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃ កម្ពុជា (CIFRS) និងស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (CIAS) ។

លោកបានបម្រើការងារនៅ ធនាគារ អេស៊ីលីដា ក៏អិលស៊ី អស់រយៈពេលជាង 15ឆ្នាំ ពីឆ្នាំ 2004-2019 ក្នុង មុខតំណែងដូចជា ភ្នាក់ងារឥណទានពីឆ្នាំ 2004-2006 ជាគណនេយ្យករពីឆ្នាំ 2006-2009 ជាអនុប្រធាន ផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2009-2012 ជាប្រធានផ្នែកគណនេយ្យគ្រប់គ្រងពីឆ្នាំ 2012-2013 និងជា ជំនួយការនាយកប្រតិបត្តិហិរញ្ញវត្ថុ (ទទួលបន្ទុកការងារក្នុងផ្នែកគណនេយ្យគ្រប់គ្រង) ពីឆ្នាំ 2013-2018។ ក្នុងឆ្នាំ2018 លោកត្រូវបានដំឡើងតំណែងជានាយកការិយាល័យគណនេយ្យគ្រប់គ្រង។ លោកធ្លាប់បម្រើ ការងារនៅក្រុមហ៊ុន លី ហួរ ផេប្រូ ក្នុងមុខតំណែងជានាយកប្រតិបត្តិហិរញ្ញវត្ថុ ពីឆ្នាំ 2019-2020។ លោក បានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ក៏អិលស៊ី នៅក្នុងខែមករា ឆ្នាំ2021 ជានាយកប្រតិបត្តិ ហិរញ្ញវត្ថុ រហូតដល់បច្ចុប្បន្ន។

លោក អីក ហ្វាថ្នា
នាយកប្រតិបត្តិហិរញ្ញវត្ថុ

អញ្ញា ចាន់ ស្រីល័ក្ខ
នាយកាការិយាល័យហិរញ្ញវត្ថុ



គណៈគ្រប់គ្រងប្រតិបត្តិ



លោកស្រី ស៊ី ណារ៉ា
នាយិកាប្រតិបត្តិធនធានមនុស្ស
និងរដ្ឋបាល

លោកស្រី ស៊ី ណារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យភ្នំពេញអន្តរជាតិក្នុងឆ្នាំ 2008 ហើយបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា ការផ្តល់ប្រាក់កម្ចីនិងសន្សំប្រាក់ក្នុងសហគមន៍នៅធនាគារ Gramming Bank ប្រទេសបង់ក្លាដែសក្នុងឆ្នាំ 1996 និងផ្នែកផ្សេងទៀតទាក់ទងនឹងការគ្រប់គ្រងឥណទាន និងធនធានមនុស្ស។

លោកស្រីមានបទពិសោធន៍ជាង 23ឆ្នាំ ទាក់ទងនឹងឥណទាន និងការគ្រប់គ្រងធនធានមនុស្សក្នុងពេលបម្រើការនៅធនាគារអេស៊ីលីដា ក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទានរយៈពេលបីខែ បេឡាធិការរយៈពេលពីរឆ្នាំ ប្រធានការិយាល័យស្រុករយៈពេលប្រាំឆ្នាំ និងជានាយិកាសាខារយៈពេលជាង 16ឆ្នាំ។

បន្ទាប់ពីចូលនិវត្តន៍ពីធនាគារអេស៊ីលីដា លោកស្រីបានបន្តដំណើរជាមួយ ប៊ែមប៊ូ ហ្វាយនែន ក្នុងខែកុម្ភៈ ឆ្នាំ2020 ក្នុងមុខងារជានាយិកាការិយាល័យធនធានមនុស្ស និងរដ្ឋបាល ទំនួលខុសត្រូវលើផែនការយុទ្ធសាស្ត្រក្នុងការគ្រប់គ្រងធនធានមនុស្ស ជាពិសេសក្នុងការជ្រើសរើស ការហ្វឹកហ្វឺន ការបណ្តុះបណ្តាល ដើម្បីប្រសិទ្ធភាពការងារប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ។

លោក ឡូ ឌុប
នាយករងការិយាល័យរដ្ឋបាល

លោក ណុម សាឡើន
នាយកការិយាល័យធនធានមនុស្ស

លោកស្រី ស៊ី ណារ៉ា
នាយិកាប្រតិបត្តិធនធានមនុស្សនិងរដ្ឋបាល

លោក ម៉េង ស្រុន
នាយករងការិយាល័យធនធានមនុស្ស



គណៈគ្រប់គ្រងប្រតិបត្តិ



លោក ប៊ុន សេនា
នាយកប្រតិបត្តិគ្រប់គ្រងភូមិភាគ

លោក ប៊ុន សេនា បានចាប់ផ្តើមការងារជាមួយ ប៊ែមប៊ូ ហ្វាយនែន ក៏ដូចជា ក្នុងខែតុលា ឆ្នាំ2020 ក្នុងតួនាទីជានាយកសាខា ហើយត្រូវបានតែងតាំងជា នាយកភូមិភាគ នៅខែមីនា ឆ្នាំ2022 និងត្រូវបានជំឿនឯង ឋានៈជានាយកប្រតិបត្តិគ្រប់គ្រងភូមិភាគចាប់ពីខែសីហា ឆ្នាំ2023។ គាត់បានទទួលបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ2012។

សោកា មានបទពិសោធន៍ជាង១១ឆ្នាំ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុដោយចាប់ផ្តើមជា មន្ត្រីឥណទាន អ្នកគ្រប់គ្រង តំបន់ អនុប្រធានសាខា ប្រធានសាខា នាយកសាខាខេត្ត។

លោក ប៊ែន ពេជ្រភិរុណ
នាយកភូមិភាគជាន់ខ្ពស់

លោក ប៊ុន សេនា
នាយកប្រតិបត្តិគ្រប់គ្រងភូមិភាគ

លោក ចាវ ប័ណ្ណតារា
នាយកភូមិភាគ

លោក ស្នើន នាង
នាយកភូមិភាគ



គណៈគ្រប់គ្រងប្រតិបត្តិ



លោក ហង់ ហ៊ុន
ទីប្រឹក្សាឥណទាន

លោក ហង់ ហ៊ុន ត្រូវបានតែងតាំងជាទីប្រឹក្សាឥណទានក្នុងខែមិថុនា ឆ្នាំ២០១៨។ លោកបានទទួលបរិញ្ញាបត្រផ្នែកវិទ្យាសាស្ត្រ និងវិស្វកម្មកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០០៣ និងបរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យ ហៀលប្រាយ ក្នុងឆ្នាំ២០០៩។

ហង់ ហ៊ុន មានបទពិសោធន៍ជាង ១៦ ឆ្នាំនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដោយចាប់ផ្តើមនៅក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទាន ប្រធានភ្នាក់ងារឥណទាន និងបុគ្គលិកវិភាគហិរញ្ញប្បទានពាណិជ្ជកម្ម និងនាយកផ្នែកអភិវឌ្ឍន៍ផលិតផល។



លោក ស្រាវ សុខខេង
នាយកប្រតិបត្តិគ្រប់គ្រងបំណុល

លោក ស្រាវ សុខខេង ទទួលបរិញ្ញាបត្រផ្នែកហិរញ្ញវត្ថុ និងធនាគារ ពីសាកលវិទ្យាល័យហៀលប្រាយក្នុងឆ្នាំ២០០៧ និងបរិញ្ញាបត្រជាន់ខ្ពស់ផ្នែកគ្រប់គ្រង ពីសាកលវិទ្យាល័យ South East Asia ក្នុងឆ្នាំ២០១៤។

លោកមានបទពិសោធន៍ជាង ១៦ ឆ្នាំក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បម្រើការងារក្នុងមុខតំណែងជាច្រើនដូចជា មន្ត្រីឥណទាន មន្ត្រីឥណទានខ្នាតធំនិងមធ្យម នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ (២០០៨ ដល់ ២០១២) មន្ត្រីឥណទានជាន់ខ្ពស់ ប្រធានភ្នាក់ងារឥណទាន នៅធនាគារ កម្ពុជា អាស៊ី (២០១២ ដល់ ២០១៦) នាយកសាខា នាយកសាខាជាន់ខ្ពស់ អ្នកគ្រប់គ្រងកតិកាស្យាហិរញ្ញវត្ថុ នៅ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បាយ័នឥណទាន (២០១៦ ដល់ ២០១៩)។

លោកបានបន្តដំណើរជាមួយ ប៊ែមប៊ូ ហ្វាយនែន នៅខែឧសភា ឆ្នាំ២០១៩ ក្នុងតួនាទីជា នាយកគ្រប់គ្រងប្រតិបត្តិការ ត្រូវបានតែងតាំងជា នាយកការិយាល័យដោះស្រាយបំណុល នៅខែសីហា ឆ្នាំ២០២០ ហើយត្រូវបានតែងតាំងជា នាយកប្រតិបត្តិគ្រប់គ្រងបំណុល នៅខែសីហា ឆ្នាំ២០២៣ ។



លោក ឧត សារិត
ប្រធានសវនកម្មផ្ទៃក្នុង

លោក ឧត សារិត ទទួលបានបរិញ្ញាបត្រអក្សរសាស្ត្រអង់គ្លេសជំនាញបង្រៀនភាសាអង់គ្លេស ពីសាកលវិទ្យាល័យធនធានមនុស្ស ក្នុងឆ្នាំ២០១៨ និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ២០១៤។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនដូចជា Practical & Internal Audit Control System, Management & leadership, Professional Accounting Skill & Duties responsibilities of Tellers, Protocol, Guiding of Tourism, Galileo Reservation System, Securities Market Securities Business & law enforcement និងការចូលរួមសិក្ខាសាលា ក៏ដូចជាវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងទៅនឹង ការគ្រប់គ្រងសវនកម្ម និងភាពជាអ្នកដឹកនាំ។

លោក ធ្លាប់បម្រើការងារជាគ្រូបង្រៀនកុំព្យូទ័រ គណនេយ្យករ ភ្នាក់ងារឥណទាន ប្រធានភ្នាក់ងារឥណទាន នាយកសាខា និងប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ូ នៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ ជាប្រធានក្រុមសវនកម្មផ្ទៃក្នុង និងប្រធានផ្នែកសវនកម្មផ្ទៃក្នុង។ នៅឆ្នាំ២០២០ លោកត្រូវបានដំឡើងតំណែងជាប្រធានសវនកម្មផ្ទៃក្នុង រហូតដល់បច្ចុប្បន្ន។

គណៈគ្រប់គ្រងប្រតិបត្តិ



លោក ម៉ែន មូរណា
ប្រធានប្រតិបត្តិ

លោក ម៉ែន មូរណា ទទួលបន្ទុកប្រតិបត្តិការសាងសង់ និងវិទ្យាសាស្ត្រ សេដ្ឋកិច្ចក្នុងឆ្នាំ២០១៤។ លោកបានចូលរួមវគ្គបណ្តុះបណ្តាលជាច្រើនទាក់ទងនឹង AML/CFT ដោយទទួលបានវិញ្ញាបនបត្រ បញ្ជាក់ការសិក្សាស្តីពី AML/CFT ពីវិទ្យាស្ថាន ពាណិជ្ជសាស្ត្រ អេស៊ីលីដាក្នុងឆ្នាំ ២០១៨ វិញ្ញាបនបត្រ កម្មវិធីអប់រំវិជ្ជាជីវៈ ក្នុងវិស័យមូលបត្រ ពីនិយ័តកម្មមូលបត្រកម្ពុជាឆ្នាំ ២០២១ និង ២០២៣ និង វិញ្ញាបនបត្រអនុលោមតាមបទប្បញ្ញត្តិ ពីវិទ្យាស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងឆ្នាំ ២០១៩ និង ២០២៤ ។ លោកបានបម្រើការងារនៅក្រសួងផែនការ រយៈពេល ៤ឆ្នាំ ចាប់ពីឆ្នាំ២០១៣ ដល់ឆ្នាំ២០១៧ ក្នុងតួនាទីជាមន្ត្រីផ្នែកបញ្ចូលទិន្នន័យ និងប្រមូលទិន្នន័យ។

លោកបានចាប់ផ្តើមបម្រើការងារជាមួយ ប៊ែមប៊ី ក្នុងខែមេសា ឆ្នាំ២០១៧ ជាមួយនឹងមុខតំណែងជាប្រធានដូចជា បុគ្គលិករដ្ឋបាល (ចាប់ពីខែមេសា ឆ្នាំ២០១៧ ដល់ខែមេសា ឆ្នាំ២០១៨) មន្ត្រីសវនកម្មផ្ទៃក្នុង (ពីខែមេសា ឆ្នាំ២០១៨ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៨) មន្ត្រីប្រតិបត្តិតាម (ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៨ ដល់ ខែវិច្ឆិកា ឆ្នាំ២០១៩) មន្ត្រីប្រតិបត្តិតាមជាន់ខ្ពស់ (ចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ខែកុម្ភៈ ឆ្នាំ២០២១) ប្រធានផ្នែកប្រតិបត្តិតាម (ពីខែកុម្ភៈ ឆ្នាំ២០២១ ដល់ខែកុម្ភៈ ឆ្នាំ២០២២) ហើយលោកត្រូវបានតែងតាំងជា ប្រធានប្រតិបត្តិតាម នៅខែកុម្ភៈ ឆ្នាំ ២០២២។

គណៈគ្រប់គ្រងគ្រឹះស្ថាន



ផលិតផល និងសេវាកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ី ហ្វាយនែន ទទួលអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជាក្នុងឆ្នាំ 2015 ដោយផ្តល់ សេវាកម្មហិរញ្ញវត្ថុ ដល់សាធារណជន ដូចខាងក្រោម៖



ឥណទានម៉ូតូ

ប្រាក់កម្ចីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់លទ្ធភាពដល់បុគ្គលដូចជាអ្នកលក់រាយនៅតាមផ្សារ និងទីប្រជុំជន ឬបុគ្គលិកក្រុមហ៊ុន មន្ត្រីរាជការសាធារណៈ កម្មករកាត់ដេរ កម្មករសំណង់ អ្នករត់ម៉ូតូឌុប ដែលមានប្រាក់ចំណូលគ្រប់គ្រាន់ និងត្រូវការសាច់ប្រាក់ដើម្បីទិញម៉ូតូសម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ។



ឥណទានរយៈពេលខ្លី

សម្រាប់អ្នកលក់រាយ ខ្នាតតូច និងបុគ្គល ដែលមានប្រាក់ចំណូលទៀងទាត់ដែលមានវត្ថុបញ្ចាំជាចម្បង ជាចលនវត្ថុដើម្បីទិញរបស់របរប្រើប្រាស់ចាំបាច់ ឬសម្ភារៈប្រើប្រាស់ និងការចំណាយផ្ទាល់ខ្លួនក្នុងរយៈពេលខ្លី។



ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន

រៀបចំឡើងដើម្បីឱ្យបុគ្គលមានប្រាក់ចំណូលទៀងទាត់ និងត្រូវការប្រាក់កម្ចីសម្រាប់ចំណាយផ្ទាល់ខ្លួន។ ផលិតផលនេះផ្តល់ជូនជាចម្បងដល់អ្នកលក់រាយនៅតាមទីផ្សារ និងទីប្រជុំជន ឬបុគ្គលិកក្រុមហ៊ុន កម្មករកាត់ដេរ កម្មករសំណង់ អ្នកបើកឡានតាក់ស៊ី តម្រូវឱ្យដាក់តម្កល់អចលនវត្ថុដូចជា ផ្ទះ ដីធ្លី ឬហាង ជាទ្រព្យបញ្ចាំ។



ឥណទានអាជីវកម្ម

ផ្តល់ជូនដល់បុគ្គល ឬដៃគូអាជីវកម្មដែលមានអាជីវកម្មផ្ទាល់ខ្លួន និងមានកិច្ចព្រមព្រៀងសិទ្ធិអាជីវកម្មជាមួយក្រុមហ៊ុនមេរបស់ ប៊ែមប៊ី ដើម្បីពង្រីកអាជីវកម្ម តាមរយៈការប្រើប្រាស់ប្រាក់កម្ចី ដើម្បីទិញផលិតផលដើម្បីលក់ឱ្យអតិថិជន។



ឥណទានផលិតផល១២១

រៀបចំឡើងដើម្បីផ្តល់ដល់បុគ្គល ដែលត្រូវការប្រាក់ដើម្បីទិញរបស់របរអេឡិចត្រូនិចនៅហាង ១២១ ដូចជា ទូទឹកកក, ម៉ាស៊ីនបោកគក់, ម៉ាស៊ីនត្រជាក់, កង្ហារ, ទូទស្សន៍ ។ល។



ឥណទានបុគ្គលិក

ប្រាក់កម្ចីនេះគឺសម្រាប់បុគ្គលិកគ្រប់ជាន់ថ្នាក់នៃ ប៊ែមប៊ី ដែលមានសមត្ថភាពពេញលេញ និងត្រូវការសាច់ប្រាក់ដើម្បីលើកកម្ពស់ជីវភាពរស់នៅក្នុងជីវិតប្រចាំថ្ងៃ។

**ស្វែងរកកម្ចីដែល
ផ្តល់នូវទំនុកចិត្តល្អ**



គួរជ្រើសរើស
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
បើមិច្ចិ ហ្វាយនែន ភីអិលស៊ី

**បើមិច្ចិ ផ្តល់ជូនឥណទានម៉ូតូ
ជាមួយសេវាកម្ម
ងាយស្រួល និងឆាប់រហ័ស**



Contact
070 734 070

f Facebook
Bamboo Finance Plc

Website
www.bamboofinance.com

ដៃគូហិរញ្ញប្បទាន និងអភិវឌ្ឍន៍

ដៃគូហិរញ្ញប្បទាន៖



ដៃគូអាជីវកម្ម៖

យើងធ្វើការជាមួយគ្នា រីកចម្រើនជាមួយគ្នា និងប្រយុទ្ធជាមួយគ្នា ជាមួយដៃគូរបស់យើងដូចខាងក្រោម៖



LAKSMI PRIME INVESTMENT



MEGA LEASING PLC.



TROP KHNHOM
MICROFINANCE PLC.



121 SHOPPE CO., LTD.



M ALLIANCE CO., LTD.



REALTOR 168 CO., LTD.



KRUD POWER



GRASSROOTS ENTREPRENUR



BANHJI FINTECH CO., LTD.



MEGA FUND LIMITED



AMARA CAPITAL PLC.



URBAN VILLAGE



BOUNDLESSLY



KHMER AMRIT INVESTMENT



POLY CLINIC AND MATERNITY
KUNMDAI



PHSAR121



LPL 168 PAWN SHOP CO.,LTD



Holy Mothers Clinic &
Maternity



ជាមួយនឹងភាពងាយស្រួល អតិថិជនរបស់ ប៊ែមប៊ូ ហ្វាយនែន អាចធ្វើការសងប្រាក់កម្ចីតាមរយៈបណ្តាញភ្នាក់ងារ ទ្រូម៉ាន់នី និងវីង ជាង 21,000 នៅទូទាំងប្រទេស កម្ពុជា។

កាន់តែងាយស្រួល បង់កម្ចីតកាន់ ប៊ែមប៊ូ ហ្វាយនែន ពីអីលស៊ី

ជាមួយភ្នាក់ងារ ទ្រូម៉ាន់នី និង វីង ទូទាំងប្រទេស

លេខកូដ 2626 (KHR) 2626 (USD)

លេខកូដ 5565 (KHR) 5564 (USD)

បញ្ជាក់៖ ត្រឹមត្រូវយើងផ្តល់នូវការបង់ប្រាក់តាមរយៈបណ្តាញសម្រាប់ប្រើប្រាស់ Facebook, Telegram, ឬតាមរយៈ QR កូដ។

For more information: ☎ 011 777 173 | 070 734 070



“ការបណ្តុះបណ្តាល គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បី
សម្រេចបាននូវគោលដៅនិងយុទ្ធសាស្ត្ររួមទូទៅ”

លោក កែវ សុខា
សហស្ថាបនិក និងអគ្គនាយក

ប៊ែមប៊ូ ហ្វាយនែន និងយោគលើការអភិវឌ្ឍន៍បុគ្គលិក

ប៊ែមប៊ូ ហ្វាយនែន ផ្តល់អាទិភាពដល់ការរីកចម្រើនរបស់បុគ្គលិក និងបំពាក់
បុគ្គលិករបស់ខ្លួនជាមួយនឹងកម្មវិធីបណ្តុះបណ្តាលដ៏រឹងមាំដែលត្រូវបានរចនា
ឡើងដើម្បីបង្កើនជំនាញរបស់ពួកគេ និងផ្តល់សិទ្ធិអំណាចឱ្យពួកគេឆ្ពោះទៅ
មុខក្នុងតួនាទីរបស់ពួកគេ។

បុគ្គលិកចូលថ្មី៖

- **ការតម្រង់ទិសដ៏ទូលំទូលាយ៖** មន្ត្រីគណនេយ្យ និងបុគ្គលិកថ្មីចាប់ផ្តើម
ដំណើររបស់ពួកគេ ជាមួយនឹងការតម្រង់ទិស យ៉ាងហ្មត់ចត់នៅ
ការិយាល័យកណ្តាល។ បទពិសោធន៍ដ៏អស្ចារ្យនេះផ្តល់នូវមូលដ្ឋានគ្រឹះ
ដ៏រឹងមាំ ដោយណែនាំពួកគេឲ្យដឹងអំពីចក្ខុវិស័យ បេសកកម្ម តម្លៃស្នូល
គោលនយោបាយ និងគោលការណ៍អនុវត្តល្អបំផុតរបស់ ប៊ែមប៊ូ ។
- **ការណែនាំ និងការបណ្តុះបណ្តាលលើការងារ៖** បន្ទាប់ពីការតម្រង់ទិស
រួចបុគ្គលិកថ្មីផ្លាស់ទៅកាន់ការិយាល័យសាខា ឬនាយកដ្ឋានពាក់ព័ន្ធ។
នៅទីនោះ ពួកគេទទួលបានការបណ្តុះបណ្តាលដោយផ្ទាល់ ដោយការ
ដើរតាមជាប់ជាមួយ មន្ត្រីគណនេយ្យ/បុគ្គលិក ដែលមានបទពិសោធន៍។
នាយកសាខា និងអ្នកគ្រប់គ្រងផ្តល់ការណែនាំជាបន្តបន្ទាប់ដើម្បីធានា
ឱ្យមានការផ្លាស់ប្តូរយ៉ាងរលូនទៅក្នុងតួនាទីរបស់ពួកគេ។
- **បន្តការហ្វឹកហ្វឺន៖** បន្ថែមពីលើការបណ្តុះបណ្តាលផ្ទៃក្នុង ប៊ែមប៊ូ ទទួល
ស្គាល់តម្លៃនៃអ្នកជំនាញខាងក្រៅ។ ក្រុមហ៊ុនសហការជាមួយគ្រូបណ្តុះ
បណ្តាលខាងក្រៅ ដើម្បីផ្តល់វគ្គសិក្សាតាមតម្រូវការដែលដោះស្រាយ
និន្នាការឧស្សាហកម្ម និងតម្រូវការអភិវឌ្ឍន៍ជំនាញជាក់លាក់។ ទាំងនេះ
ធានាថាបុគ្គលិកនៅតែមានបច្ចុប្បន្នភាព លើការអនុវត្តដ៏ល្អបំផុត និង
ចំណេះដឹងក្នុងឧស្សាហកម្ម។

អត្ថប្រយោជន៍នៃកម្មវិធីបណ្តុះបណ្តាលរបស់ប៊ែមប៊ូ៖

- **ផ្តល់សិទ្ធិអំណាចដល់និយោជិត៖** កម្មវិធីដ៏ទូលំទូលាយនេះជំរុញឱ្យ
មានកម្លាំងពលកម្មដែលមានជំនាញ និងទំនុកចិត្ត។
- **សេវាកម្មអតិថិជនកាន់តែប្រសើរឡើង៖** បុគ្គលិកដែលបានទទួលការ
បណ្តុះបណ្តាលយ៉ាងល្អ នាំឲ្យមានបទពិសោធន៍លើសេវាកម្មអតិថិជន
ប្រកបដោយប្រសិទ្ធភាព និងអស្ចារ្យ។
- **បង្កើនប្រសិទ្ធភាព៖** និយោជិតអាចបំពេញតួនាទីរបស់ពួកគេដោយ
ទំនុកចិត្ត ដែលនាំទៅដល់ការបង្កើនប្រសិទ្ធភាព និងផលិតភាព។

ទាំងនេះបង្ហាញពីទិដ្ឋភាពសំខាន់ៗនៃកម្មវិធីបណ្តុះបណ្តាលរបស់ ប៊ែមប៊ូ
ដោយសង្កត់ធ្ងន់ទៅលើអត្ថប្រយោជន៍ សម្រាប់ទាំងបុគ្គលិក និងអតិថិជន។

ពង្រីកឱកាសសិក្សា៖

លើសពីការបណ្តុះបណ្តាលដោយផ្ទាល់ ប៊ែមប៊ូ ហ្វាយនែន ផ្តល់ជូនបុគ្គលិក
របស់ខ្លួនជាមួយនឹងជម្រើសសិក្សាដែលអាចបត់បែនបាន មានដូចជា៖

- **ការបណ្តុះបណ្តាលតាមហ្វូម៖** បច្ចេកវិទ្យានេះអនុញ្ញាតឲ្យគ្រូបង្គោល
ភ្ជាប់ និងផ្តល់វគ្គសិក្សាដល់បុគ្គលិកស្ទើរតែគ្រប់ទីកន្លែងទាំងអស់ដែល
ជំរុញឲ្យមានភាពងាយស្រួល និងការចូលរួមកាន់តែទូលំទូលាយ។
- **ការបណ្តុះបណ្តាលបំប៉នជាប្រចាំ៖** បុគ្គលិកទទួលបានអត្ថប្រយោជន៍ពី
ការបំប៉នចំណេះដឹងជាបន្តបន្ទាប់។ នាយកដ្ឋានការិយាល័យកណ្តាល
ដែលពាក់ព័ន្ធ ផ្តល់ការសិក្សាឡើងវិញ អំពីគោលនយោបាយ នីតិវិធី
និងជំនាញបច្ចេកទេស និងជំនាញផ្នែកទន់ ដោយធានាថាបុគ្គលិកមាន
ភាពមុតស្រួច និងអាចសម្របខ្លួនបាន។

ការអភិវឌ្ឍធនធានមនុស្ស

ការវិនិយោគនាពេលអនាគត៖

បើមិញ ទទួលស្គាល់តម្លៃនៃការថែរក្សាយុវជន ដែលមានទេពកោសល្យ។ ក្រុមហ៊ុនផ្តល់ជូននូវកម្មវិធីកម្មសិក្សា ដែលផ្តល់ឱ្យសិស្សានុសិស្សជាមួយនឹង បទពិសោធន៍ការងារជាក់ស្តែង និងឧស្សាហកម្មដ៏មានតម្លៃមួយនេះ។



ទាំងនេះអនុញ្ញាតឱ្យពួកគេអភិវឌ្ឍជំនាញសំខាន់ៗ សម្រាប់អាជីពដែលមាន វិជ្ជាជីវៈ ក៏ធ្វើការណែនាំពួកគេអំពីអាជីពដែលមានសក្តានុពលនៅ ប៊ែមប៊ូ។



វប្បធម៌នៃការបន្តសិក្សា៖

ការបណ្តុះបណ្តាល គឺជាផ្នែកមួយយ៉ាងសំខាន់ដើម្បីសម្រេចបាននូវគោលដៅ និងយុទ្ធសាស្ត្ររួមទូទៅ។



ក្រុមហ៊ុនផ្តល់អាទិភាពដល់ការអភិវឌ្ឍជាបន្តបន្ទាប់ សម្រាប់កម្លាំងពលកម្ម របស់ខ្លួន។ នេះជាទិដ្ឋភាពនៃការខិតខំហ្វឹកហ្វឺនរបស់ពួកគេក្នុងឆ្នាំ2023៖

1. វគ្គបណ្តុះបណ្តាលតម្រង់ទិស៖ ផ្តល់ជូន 10 ដង ដោយផ្តល់បុគ្គលិកថ្មី ចំនួន 86 នាក់ ជាមួយនឹងមូលដ្ឋានគ្រឹះជីវីងមាំ។



2. វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព៖ បានរៀបចំវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព ចំនួន46លើក ដោយមានការចូលរួមពីបុគ្គលិកចំនួន 721នាក់។



3. វគ្គបណ្តុះបណ្តាលការលើកទឹកចិត្ត(ពីខាងក្រៅ)៖ ផ្តល់ជូនលើសពី 6 ដង ដែលមានអ្នកចូលរួមចំនួន 342 នាក់។



សរុបទៅ ប៊ែមប៊ូ ហ្វាយនែន បានរៀបចំវគ្គបណ្តុះបណ្តាលចំនួន 67ដង ក្នុង ឆ្នាំ2023 នេះដោយមានសិក្ខាកាមចូលរួមចំនួន 1,184 នាក់។ តួលេខដ៏គួរឱ្យ ចាប់អារម្មណ៍ទាំងនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរៀនសូត្រជា បន្តបន្ទាប់ ជាមួយនឹងកំណើនបុគ្គលិកឥតឈប់ឈរ។



ការទទួលខុសត្រូវផ្នែកសង្គមរបស់ ប៊ែមប៊ី ហ្វាយនែល

ការទទួលខុសត្រូវផ្នែកសង្គម របស់ ប៊ែមប៊ី ហ្វាយនែល

ផលប៉ះពាល់នៃឥណទានម៉ូតូរបស់ប៊ែមប៊ី

ឥណទានម៉ូតូរបស់ ប៊ែមប៊ី ដើរតួយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជា ជាប្រទេសមួយដែលហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមានកម្រិត និងមិនទាន់មានការអភិវឌ្ឍន៍ ហើយយានជំនិះម៉ូតូ ជាមធ្យោបាយដឹកជញ្ជូនដ៏ពេញនិយមបំផុត។ ប្រាក់កម្ចីដែលមានតម្លៃសមរម្យនេះជួយជំរុញភាពប្រសើរឡើងយ៉ាងខ្លាំងក្នុងការចល័ត ផ្តល់ឱ្យបុគ្គលម្នាក់ៗ នូវលទ្ធភាពទទួលបាន ការងារការអប់រំ និងការថែទាំសុខភាព កាន់តែទូលំទូលាយ។

ជាងនេះទៅទៀត ពួកគេដើរតួជាភាគីកសាងសម្រាប់ភាពរឹងមាំនៃសេដ្ឋកិច្ចក្នុងស្រុក ផ្តល់ឱកាសសហគ្រិននៅក្នុងសេវាកម្មតាក់ស៊ី ហាងជួសជុល ថែទាំម៉ូតូ និងពាណិជ្ជកម្មគ្រឿងបន្លាស់។



តាមរយៈការដោះស្រាយទាំងតម្រូវការបុគ្គល និងការជំរុញសហគ្រិនភាព ប្រាក់កម្ចីទាំងនេះជំរុញកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គមដោយរួមបញ្ចូលការប្តេជ្ញាចិត្តខ្ពស់របស់ ប៊ែមប៊ី ចំពោះការរួមបញ្ចូលផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ និងប្រកបដោយឥទ្ធិពល។

ប្រាក់កម្ចីនេះត្រូវបានរៀបចំឡើងដើម្បីបំពេញតម្រូវការរបស់អតិថិជន ដែលមានចំណូលទាប ដែលជារឿយៗ ខ្វះវត្ថុបញ្ចាំ ឬប្រវត្តិឥណទាន និងដំណើរការដាក់ពាក្យស្នើសុំងាយស្រួលនិងតម្លាភាពហើយអត្រាការប្រាក់គឺសមរម្យ។

ជាងនេះទៅទៀត ឥណទានម៉ូតូរបស់ ប៊ែមប៊ី ត្រូវបានរៀបចំឡើងតាមរបៀបមួយដែលរួមបញ្ចូល និងទទួលខុសត្រូវ។



ប្រាក់កម្ចីក៏ត្រូវបានអមដោយការអប់រំផ្នែកហិរញ្ញវត្ថុនិងសេវាកម្មគាំទ្រ ដែលជួយអតិថិជន ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ពួកគេប្រកបដោយប្រសិទ្ធភាព និងបង្កើនចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ពួកគេ។

ការទទួលខុសត្រូវផ្នែកសង្គម របស់ ប៊ែមប៊ី ហ្វាយនែន

គោលការណ៍ ស្តីពីការការពារអតិថិជន

ប៊ែមប៊ី ហ្វាយនែន បានបង្កើតគោលការណ៍ស្តីពីការការពារអតិថិជនក្នុងគោលបំណងជួយដល់អតិថិជនក្រោម៖

- ជាបទដ្ឋានអនុវត្តដើម្បីការពារផលប្រយោជន៍ជូនអតិថិជនប្រកបដោយគុណភាព វិជ្ជាជីវៈ គុណធម៌ សុជីវធម៌ និង សេចក្តីថ្លៃថ្នូរ។
- ចូលរួមទប់ស្កាត់ និងការពារ ការលួចប្លន់ ការគេចបំបាត់ ការបោកប្រព្រួញសម្បត្តិរបស់អតិថិជន។
- ចូលរួមអភិវឌ្ឍន៍វិស័យឥណទាននៅព្រះរាជាណាចក្រកម្ពុជាឲ្យមានការរីកចម្រើន និងប្រកបដោយនិរន្តរភាព។

គោលការណ៍ទាំងនោះរួមមាន៖ (1) ការអភិវឌ្ឍន៍ផលិតផល និងការចែកចាយ (2) ការការពារជំពាក់បំណុលគេចចោល (3) តម្លាភាព (4) ការកំណត់តម្លៃសមរម្យ (5) ភាពស្មោះត្រង់ និងការគោរពអតិថិជន (6) ការរក្សាព័ត៌មានសម្ងាត់របស់អតិថិជន (7) យន្តការសម្រាប់ដោះស្រាយការក្លែងប្លែងរបស់អតិថិជន។

បញ្ជីមុខរបរ ឬអាជីវកម្មហាមឃាត់

ប៊ែមប៊ី ប្តេជ្ញាចិត្តជៀសវាងការផ្តល់ឥណទានឬសេវាកម្ម ជូនដល់អតិថិជនដែលមានមុខជំនួញធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងសង្គមដូចខាងក្រោម៖

- ការប្រើប្រាស់កំលាំងពលកម្មដោយបង្ខំ ឬប្រើប្រាស់ពលកម្មកុមារ។
- ការផលិត និងជួញដូរអាវុធខុសច្បាប់។
- ល្បែងស៊ីសង ពេស្យាបារ ជួញដូរសត្វព្រៃ ការកាប់បំផ្លាញព្រៃឈើ និងនេសាទខុសច្បាប់។
- ការផលិត ឬចែកចាយថ្នាំញៀន និងថ្នាំជក់។
- មុខរបរ ឬអាជីវកម្ម ផ្សេងទៀតដែលច្បាប់ហាមឃាត់។

គំនិតផ្តួចផ្តើម និងការគាំទ្រផ្សេងទៀត

សកម្មភាពសង្គមរបស់ ប៊ែមប៊ី ហ្វាយនែន បានចូលរួមចំណែកយ៉ាងសំខាន់ដល់សហគមន៍មូលដ្ឋានក្នុងប្រទេសកម្ពុជា។ យើងសង្កត់ធ្ងន់លើការផ្តល់ត្រឡប់ទៅសហគមន៍តាមវិធីផ្សេងគ្នា៖

❖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ី ហ្វាយនែន ក៏អិលស៊ី បានរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដើម្បី សង្គ្រោះជីវិត តាមរយៈការសហការដោយផ្ទាល់ពីមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល។

ដោយអនុវត្តតាមបេសកកម្ម និងគុណតម្លៃអាជីវកម្មរបស់ខ្លួន ឱ្យស្របទៅនឹងទិសដៅលើកស្ទួយសុខុមាលភាពប្រជាជន ក្នុងការអនុវត្តន៍គោលនយោបាយ និងយុទ្ធសាស្ត្រសុខាភិបាលរបស់រាជរដ្ឋាភិបាលកម្ពុជា។



គ្រឹះស្ថានប្តេជ្ញាចិត្តគាំទ្រនូវគំនិតផ្តួចផ្តើម ក្នុងគោលបំណងជួយសង្គ្រោះជីវិតដល់ជនរងគ្រោះ និងប្រជាពលរដ្ឋ ដែលមានតម្រូវការឈាមជាចាំបាច់ជាពិសេសកុមារដែលងាយរងគ្រោះដោយជំងឺនានា ដែលត្រូវការឈាមជាចាំបាច់ ។



❖ កម្មវិធីចែកសម្ភារសិក្សានៅសាលាបឋមសិក្សាឆ្នកកំបុត

ក្នុងឱកាសនៃកិច្ចប្រជុំបូកសរុបការងារ ឆ្នាំ2023 នៅលើទីដីអង្គរ ក្រុងសៀមរាប គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ី ហ្វាយនែន ក៏អិលស៊ី ក៏បានរៀបចំនូវកម្មវិធីសប្បុរសធម៌ ជាសម្ភារសិក្សាជូនដល់កូនៗសិស្សានុសិស្សនៃសាលាបឋមសិក្សាឆ្នកកំបុត ដែលស្ថិតក្នុងភូមិឆ្នកកំបុត ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ចំនួន 60នាក់ ដោយម្នាក់ៗទទួលបាន កាបូបសិក្សាមួយ សៀវភៅ 3ក្បាល បិទ 3ដើម ខ្មៅ 3ដើម រួមជាមួយថវិកាបន្តិចបន្តួចផងដែរ ក្នុងគោលបំណងដើម្បីគាំទ្រ និងលើកស្ទួយវិស័យអប់រំរបស់យើង។



ក្នុងនោះផងដែរគ្រឹះស្ថានក៏បានឧបត្ថម្ភថវិកាមួយចំនួនទៀតសម្រាប់ជួសជុលអគារសិក្សា និងថវិកាមួយចំនួនជូនដល់លោកគ្រូ អ្នកគ្រូ អនុភូមិ និងលោកមេភូមិផងដែរ។



ការទទួលខុសត្រូវផ្នែកសង្គម របស់ បែមប៊ូ ហ្វាយនែន

❖ ការអភិវឌ្ឍន៍ការចូលរួមរបស់សហគមន៍

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបែមប៊ូ ហ្វាយនែន ក៏អិលស៊ី បានរៀបចំជំរុញឈើ ចម្រុះ និងប្រគេនអំពូលស្នូលដល់ព្រះសង្ឃ ដើម្បីដាក់បំភ្លឺក្នុងបរិវេណវត្តគឺ ធម៌នៃ ហៅវត្តច្បងនិង ដែលស្ថិតនៅក្នុងភូមិឱតាសាំង ឃុំបណ្តឹង ស្រុកបាទី ខេត្តតាកែវ។




ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក កែវ សុខា អគ្គនាយកគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ក៏អិលស៊ី ព្រមទាំងបុគ្គលិកទាំងអស់របស់ គ្រឹះស្ថាន និងមានការចូលរួមពីសំណាក់ ព្រះសង្ឃ តាអាចារ្យ ដូនជី មន្ត្រីរាជ ការ កងកម្លាំង ប្រជាជនមួយចំនួនផងដែរ។



❖ កម្មវិធីសុខុមាលភាពបុគ្គលិក

កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់សុខភាព និងសុខុមាល ភាពបុគ្គលិក បែមប៊ូ ហ្វាយនែន។ យើងបានរៀបចំបន្ទប់ពិសេសមួយ ដែល បំពាក់ដោយឧបករណ៍សង្គ្រោះបឋម។



ការទទួលខុសត្រូវផ្នែកសង្គម របស់ បែមប៊ូ ហ្វាយនែន

បន្ទប់នេះត្រូវបានរចនាឡើងជាពិសេសសម្រាប់បុគ្គលិកដែលប្រហែលជាត្រូវការសម្រាក និងទទួលជំនួយក្នុងករណីមានជម្ងឺ ឬរបួស។



បុគ្គលិករបស់យើងត្រូវបានបណ្តុះបណ្តាលក្នុងជំនួយសង្គ្រោះបឋម និងអាចរកបានដើម្បីផ្តល់ការគាំទ្រចាំបាច់។



ជាពិសេសគ្រឹះស្ថានផ្តល់ការសម្រាក 90ថ្ងៃ និងឧបត្ថម្ភប្រាក់បៀវត្សរ៍ 100% ពេញសម្រាប់បុគ្គលិកលំហែមាតុភាព។ ហើយទាក់ទងនឹងមរណៈសង្គ្រោះ គ្រឹះស្ថានមានកញ្ចប់ពិសេសរហូតដល់ 10,000 ដុល្លារអាមេរិក ដល់ប្រពន្ធ កូន ឪពុក ម្តាយបង្កើត និងឪពុកម្តាយបច្ចេក ជាដើម។ ទាំងនេះគឺដើម្បីមចំណែកលើកស្ទួយ និងអនុវត្តសុវត្ថិភាព និងសុខភាពការងារដែលជាទិសដៅសំខាន់របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។



❖ ចូលរួមពិព័រណ៍ការងារ និងផលិតភាព

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ក៏អិលស៊ី ជាចំណែកមួយដែលបានជួយដល់សង្គមជាតិទាំងមូល ដោយយើងមានឱកាសការងារជាច្រើនដល់បេក្ខជន/បេក្ខនារី ដែលពុំទាន់មានការងារធ្វើ។



យើងតែងតែបង្កើតនូវវេទិកាការងារ សមកម្មភាពចុះ ផ្សព្វផ្សាយ និងការផ្សព្វផ្សាយទៅប្រព័ន្ធអ៊ីនធឺណិត ដើម្បីផ្តល់នូវឱកាសការងារជាច្រើនដល់បេក្ខជន/បេក្ខនារី ទាំងអស់ចាប់អារម្មណ៍ ក្នុងការដាក់ពាក្យធ្វើការងារ នៅរាជធានីភ្នំពេញ និងតាមបណ្តាលខេត្ត/ក្រុង។



នៅសល់មួយល្ងាចទៀតទេណា!!!
កុំអោយឱកាសដ៏ល្អនេះ កន្លងផុតទៅអោយសោះ!!!
កុំភ្លេចភ្ជាប់ប្រវត្តិរូបសង្ខេប មកជាមួយផង!!!
ឱកាសរួមការងារជាមួយពួកយើង!!!

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមម៉ូ ហ្វាយនែន ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ុយ ហ្វាយនែន ភីអិលស៊ី

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

មាតិកា

ទំព័រ

របាយការណ៍ក្រុមប្រឹក្សាភិបាល

១ - ៤

របាយការណ៍សវនករឯករាជ្យ

៥ - ៨

របាយការណ៍ហិរញ្ញវត្ថុ៖

 របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

៩

 របាយការណ៍លទ្ធផលលម្អិត

១០

 របាយការណ៍បម្រែបម្រួលមូលធន

១១

 របាយការណ៍លំហូរសាច់ប្រាក់

១២

 កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ

១៣ - ៤៤



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី

BAMBOO FINANCE PLC

របាយការណ៍ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលសូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

អំពីក្រុមហ៊ុន

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បែមប៊ូ ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានអត្ថលេខចុះបញ្ជីលេខ ០០០១២៩៤៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារ កណ្តាល) នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអាជីវកម្មអចិន្ត្រៃយ៍ពី NBC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មចម្បង

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួលដល់សហគ្រិនខ្នាតតូច ឥណទានហិរញ្ញវត្ថុខ្នាតតូច និងមធ្យម នៅក្នុងវិស័យនានា ដែលត្រូវការសេវាទាំងនេះពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ មិនមានការផ្លាស់ប្តូរឱ្យកត់សម្គាល់ ចំពោះលក្ខណៈនៃសកម្មភាពអាជីវកម្មចម្បងទេ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុសម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ មានបង្ហាញនៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ នៅលើទំព័រទី ១០។

ដើមទុន

ក្នុងអំឡុងឆ្នាំ ក្រុមហ៊ុនបានបង្កើនដើមទុនពី ២.៥០០.០០០ ដុល្លារអាមេរិក ទៅ ៤.០០០.០០០ ដុល្លារអាមេរិក តាមរយៈការដាក់បញ្ចូលជាសាច់ប្រាក់។ ក្នុងអំឡុងឆ្នាំ មានការផ្លាស់ប្តូរភាគទុនិក និងចនាសម្ព័ន្ធដើមទុន សូមយោងទៅកំណត់សម្គាល់ ១៦។

ក្នុងអំឡុងឆ្នាំ មិនមានការប្រកាស ឬបង់ភាគលាភទេ។

ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋានសមរម្យ ពាក់ព័ន្ធទៅនឹងការជម្រះឥណទាន និងបុរេប្រទានអាក្រក់ចេញពីបញ្ជី និងការធ្វើសវិធានធនឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ ហើយក្រុមប្រឹក្សាភិបាលជឿជាក់ថាវាពិតជាឥណទាន និងបុរេប្រទានអាក្រក់ទាំងអស់ដែលបានដឹង ត្រូវបានជម្រះចេញពីបញ្ជី និងបានកាត់គ្រាន់សវិធានធនគ្រប់គ្រាន់សម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងសង្ស័យ។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីកាលៈទេសៈណាមួយ ដែលនាំឱ្យចំនួនឥណទាន និងបុរេប្រទានអាក្រក់ដែលបានជម្រះចេញពីបញ្ជី ឬចំនួនសវិធានធនឥណទាន និងបុរេប្រទានសង្ស័យ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមានតម្លៃមិនគ្រប់គ្រាន់ជាសារវន្តនោះទេ។

ទ្រព្យសកម្ម

មុនពេលរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាភិបាលបានចាត់វិធានការដែលមានមូលដ្ឋាន សមរម្យដើម្បីបញ្ជាក់ថាបណ្តាទ្រព្យសកម្មទាំងឡាយដែលទំនងជាមិនអាចបង្វិលមកវិញបាន នៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ទៅតាមតម្លៃនៅក្នុងបញ្ជីឥណទានយូរបស់ក្រុមហ៊ុន ត្រូវបានកាត់គ្រាប់បន្ថយឱ្យនៅស្មើនឹងតម្លៃដែលគិតថាអាចនឹងបង្វិលមកវិញបាន។

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ និងផ្អែកតាមកម្រិតនៃការយល់ដឹង ក្រុមប្រឹក្សាភិបាលពុំបានដឹងអំពីហេតុការណ៍ណាមួយ ដែលអាចបណ្តាលឱ្យតម្លៃទ្រព្យសកម្មក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ពុំត្រឹមត្រូវជាសារវន្តនោះទេ។

បំណុលយថាភាព និងបំណុលផ្សេងៗ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ៖

- (ក) មិនមានបន្ទុកណាមួយលើទ្រព្យសកម្មរបស់ក្រុមហ៊ុន ដែលបានកើតឡើងដោយសារការដាក់បញ្ចាំសម្រាប់ការធានាបំណុលរបស់បុគ្គលណាម្នាក់ឡើយ ចាប់តាំងពីដំណាច់ឆ្នាំមក និង
- (ខ) មិនមានបំណុលយថាភាពណាមួយរបស់ក្រុមហ៊ុន ដែលបានកើតឡើងតាំងពីដំណាច់ឆ្នាំមក ក្រៅពីអ្វីដែលបានកើតឡើងនៅក្នុងដំណើរការអាជីវកម្មធម្មតាទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាភាព ឬបំណុលផ្សេងៗរបស់ក្រុមហ៊ុន បានក្លាយជាការបង្ខំឱ្យសង ឬអាចនឹងត្រូវទាមទារឱ្យសងក្នុងរយៈពេល១២ខែបន្ទាប់ពីដំណាច់ឆ្នាំ ដែលនឹង ឬអាចនឹងមានផលប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់ក្រុមហ៊ុន ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន ដល់ថ្ងៃកំណត់នោះទេ។

ការប្រែប្រួលកាលៈទេសៈ

គិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលមិនបានដឹងពីកាលៈទេសៈណាមួយ ដែលមិនបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍នេះ ឬរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដែលអាចបណ្តាលឱ្យចំនួនទឹកប្រាក់ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន មានភាពមិនត្រឹមត្រូវជាសារវន្តនោះទេ។

ប្រតិបត្តិការវិនិយោគ

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល មិនមានខ្វែងគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តចំពោះលទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ទេ។

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល នៅចន្លោះពេលរវាងដំណាច់ឆ្នាំនេះ រហូតមកទល់នឹងកាលបរិច្ឆេទនៃរបាយការណ៍ មិនមានខ្វែងគណនី ប្រតិបត្តិការ ឬព្រឹត្តិការណ៍ខុសប្រក្រតីណាមួយ ដែលអាចជះឥទ្ធិពលជាសារវន្តដល់លទ្ធផលហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងឆ្នាំនេះទេ។

ក្រុមប្រឹក្សាភិបាល

សមាជិកក្រុមប្រឹក្សាភិបាលដែលនៅបម្រើការក្នុងអំឡុងឆ្នាំ និងគិតត្រឹមកាលបរិច្ឆេទនៃរបាយការណ៍នេះ មានរាយនាមដូចខាងក្រោម៖

លោក Shiraiishi Yoichi	ប្រធានក្រុមប្រឹក្សាភិបាល
លោក លីម សុផាតិ	អភិបាល
លោក Shigeta Mitsutoki	អភិបាល
លោក កែវ សុខា	អភិបាល
លោក ណា សុផី	អភិបាលឯករាជ្យ

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលទទួលខុសត្រូវក្នុងការបញ្ជាក់ថារបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលប្រតិបត្តិការព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃកម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម (ហៅកាត់ថា CIFRS for SMEs)។ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ ក្រុមប្រឹក្សាភិបាលត្រូវ ៖

១. អនុវត្តគោលការណ៍គណនេយ្យសមស្រប ដែលគាំទ្រដោយការវិនិច្ឆ័យ និងការប៉ាន់ស្មានសមហេតុផល និងប្រកបដោយការប្រុងប្រយ័ត្ន ព្រមទាំងអនុវត្តតាមគោលការណ៍ទាំងនេះឱ្យមានភាពស៊ីសង្វាក់គ្នា។
 ២. អនុវត្តតាមតម្រូវការក្នុងការលាតត្រដាងព័ត៌មានតាម CIFRS for SMEs ហើយប្រសិនបើមានការប្រាសចាកណាមួយក្នុងការបង្ហាញឱ្យមានភាពត្រឹមត្រូវ ការប្រាសចាកទាំងនោះត្រូវបានលាតត្រដាង ពន្យល់ និងកំណត់ចំនួនទឹកប្រាក់បានត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
 ៣. រក្សាទុកកំណត់ត្រាគណនេយ្យឱ្យបានគ្រប់គ្រាន់ និងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងប្រកបដោយប្រសិទ្ធភាព។
 ៤. រៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដោយផ្អែកលើមូលដ្ឋាននិរន្តរភាពនៃដំណើរការអាជីវកម្ម លើកលែងតែមានភាពមិនសមស្របក្នុងការសន្មតថា ក្រុមហ៊ុននឹងបន្តកិច្ចប្រតិបត្តិការអាជីវកម្មក្នុងពេលអនាគតដ៏ខ្លី និង
 ៥. ត្រួតពិនិត្យ និងដឹកនាំក្រុមហ៊ុនឱ្យមានប្រសិទ្ធភាព តាមរយៈការសម្រេចចិត្តសំខាន់ៗទាំងអស់ដែលមានឥទ្ធិពលជាសារវន្តលើប្រតិបត្តិការ និងលទ្ធផលរបស់ក្រុមហ៊ុន ហើយធានាថាផលប៉ះពាល់ទាំងនោះ ត្រូវបានឆ្លុះបញ្ចាំងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។
- ក្រុមប្រឹក្សាភិបាលអះអាងថា ក្រុមហ៊ុនបានអនុវត្តតាមរាល់តម្រូវការខាងលើក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ។

ការអនុម័តដោយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុដែលបានភ្ជាប់មកជាមួយ ព្រមទាំងកំណត់សម្គាល់ទាំងឡាយបានបង្ហាញត្រឹមត្រូវនូវគ្រប់
ទិដ្ឋភាពជាសារវន្តទាំងអស់នៃស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ
ព្រមទាំងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុនសម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹង
ហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

ចុះហត្ថលេខាដោយយោងទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល។

៦/២



លោក Shiraishi Yoichi

ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤



របាយការណ៍សវនករឯករាជ្យ

ជូនភាគទុនិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

មតិយោបល់របស់យើងខ្ញុំ

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុបានបង្ហាញត្រឹមត្រូវនូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ នៃស្ថានភាពហិរញ្ញវត្ថុរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ និងលទ្ធផលហិរញ្ញវត្ថុ ព្រមទាំងលំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ ដោយអនុលោមទៅតាមស្តង់ដារ របាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និង មធ្យម (ហៅកាត់ថា CIFRS for SMEs)។

របាយការណ៍ដែលយើងខ្ញុំបានធ្វើសវនកម្ម

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន រួមមាន៖

- របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣
- របាយការណ៍លទ្ធផលលម្អិតផ្សេងៗ សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍បម្រែបម្រួលមូលធន សម្រាប់ដំណាច់ឆ្នាំ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់ដំណាច់ឆ្នាំ និង
- កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ រួមទាំងសេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ និងព័ត៌មាន ពន្យល់ផ្សេងៗទៀត។

មូលដ្ឋាននៃមតិយោបល់របស់យើងខ្ញុំ

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាម ស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (ហៅកាត់ថា ស្តង់ដារ សវនកម្ម)។ ការទទួលខុសត្រូវរបស់យើងខ្ញុំដែលអនុលោមទៅតាមស្តង់ដារទាំងនោះ ត្រូវបានពណ៌នាបន្ថែមទៀតនៅក្នុង កថាខណ្ឌ ការទទួលខុសត្រូវរបស់សវនករក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍សវនកម្មរបស់ យើងខ្ញុំ។

យើងខ្ញុំជឿជាក់ថាភស្តុតាងសវនកម្មដែលយើងខ្ញុំបានទទួល មានភាពគ្រប់គ្រាន់ និងសមហេតុផល ដើម្បីធ្វើជា មូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

ឯករាជ្យ

យើងខ្ញុំមានឯករាជ្យពីក្រុមហ៊ុន ដែលអនុលោមទៅតាមក្រមសីលធម៌អន្តរជាតិ សម្រាប់គណនេយ្យករវិជ្ជាជីវៈ (រួមទាំងស្តង់ដារឯករាជ្យអន្តរជាតិ) ដែលចេញផ្សាយដោយក្រុមប្រឹក្សាស្តង់ដារក្រមសីលធម៌អន្តរជាតិ សម្រាប់ គណនេយ្យករ (ហៅកាត់ថា ក្រមសីលធម៌អន្តរជាតិ) និងអនុលោមទៅតាមក្រមសីលធម៌របស់វិទ្យាស្ថានគណនេយ្យករ ជំនាញ និងសវនករកម្ពុជា (ហៅកាត់ថា ក្រមសីលធម៌ វគសក) ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំ ចំពោះ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងប្រទេសកម្ពុជា។ យើងខ្ញុំបានបំពេញកាតព្វកិច្ច ក្នុងការទទួលខុសត្រូវផ្នែកក្រមសីលធម៌ ផ្សេងៗទៀតដែលកំណត់ដោយក្រមសីលធម៌អន្តរជាតិ និងក្រមសីលធម៌ វគសក។

ព័ត៌មានផ្សេងៗ

គណៈគ្រប់គ្រងទទួលខុសត្រូវចំពោះព័ត៌មានផ្សេងៗ។ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ រួមមាន របាយការណ៍ក្រុមប្រឹក្សាភិបាល និងព័ត៌មានហិរញ្ញវត្ថុបន្ថែម និងការលាតត្រដាងផ្សេងៗទៅតាមតម្រូវការរបស់ធនាគារជាតិនៃ កម្ពុជា ប៉ុន្តែមិនរួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុ និងរបាយការណ៍សវនកររបស់យើងខ្ញុំទេ។

មតិយោបល់របស់យើងខ្ញុំចំពោះរបាយការណ៍ហិរញ្ញវត្ថុ ពុំបានគ្របដណ្តប់ទៅលើព័ត៌មានផ្សេងៗនោះទេ ហើយយើងខ្ញុំមិនធ្វើការធានាអះអាងចំពោះព័ត៌មានទាំងនោះទេ។

ទាក់ទងនឹងការធ្វើសវនកម្មរបស់យើងខ្ញុំទៅលើរបាយការណ៍ហិរញ្ញវត្ថុ យើងខ្ញុំទទួលខុសត្រូវក្នុងការអានព័ត៌មានផ្សេងៗដែលបានរៀបរាប់ខាងលើ ដើម្បីពិចារណាថាតើព័ត៌មានផ្សេងៗទាំងនោះមានភាពផ្ទុយគ្នាជាសារវន្តពីរបាយការណ៍ហិរញ្ញវត្ថុ ឬផ្ទុយពីការយល់ដឹងរបស់យើងខ្ញុំផ្នែកលើលទ្ធផលនៃការធ្វើសវនកម្ម ឬមានការរាយការណ៍ពីកំហុសឆ្គងជាសារវន្តដែលបានកើតឡើងឬទេ។

ផ្អែកទៅលើការងារដែលយើងខ្ញុំបានបំពេញលើ ព័ត៌មានផ្សេងៗដែលយើងខ្ញុំបានទទួលនាកាលបរិច្ឆេទនៃរបាយការណ៍សវនករនេះ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាមានកំហុសឆ្គងជាសារវន្តដែលកើតចេញពីព័ត៌មានផ្សេងៗទាំងនេះ យើងខ្ញុំត្រូវរាយការណ៍ពីអង្គហេតុនៃកំហុសឆ្គងទាំងនោះ។ យើងខ្ញុំមិនមានអ្វីត្រូវរាយការណ៍ចំពោះបញ្ហានេះទេ។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រង និងអ្នកដែលទទួលបន្ទុកលើអភិបាលកិច្ចចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ និងបង្ហាញរបាយការណ៍ទាំងនោះឱ្យបានត្រឹមត្រូវ ដោយអនុលោមទៅតាម CIFRS for SMEs និងទទួលខុសត្រូវលើការត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងកំណត់ថាមានភាពចាំបាច់ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឱ្យស្របផុតពីការរាយការណ៍ខុសជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ គណៈគ្រប់គ្រងទទួលខុសត្រូវក្នុងការវាយតម្លៃអំពីលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្ម ការលាតត្រដាងព័ត៌មានដែលពាក់ព័ន្ធ ក៏ដូចជាបញ្ហាផ្សេងៗដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម ដោយប្រើមូលដ្ឋានគណនេយ្យសម្រាប់និរន្តរភាពអាជីវកម្ម លើកលែងតែគណៈគ្រប់គ្រងមានគម្រោងបិទអាជីវកម្មរបស់ក្រុមហ៊ុន ឬបញ្ឈប់ប្រតិបត្តិការ ឬដោយមិនមានជម្រើសណាផ្សេងប្រកបដោយភាពប្រាកដប្រជាណាមួយ។

អ្នកដែលទទួលបន្ទុកលើអភិបាលកិច្ច ទទួលខុសត្រូវក្នុងការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សវនករ ក្នុងការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺស្វែងរកអំណះអំណាងដែលសមហេតុផល ថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលពុំមានការរាយការណ៍ខុសជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ និងចេញរបាយការណ៍សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ អំណះអំណាងដែលសមហេតុផលគឺជាការអះអាងក្នុងកម្រិតខ្ពស់ ប៉ុន្តែវាមិនមែនជាការធានាថាសវនកម្មដែលបានធ្វើឡើងដោយអនុលោមទៅតាមស្តង់ដារសវនកម្ម តែងតែរកឃើញជានិច្ចនូវការរាយការណ៍ខុសជាសារវន្តដែលបានកើតឡើងនោះទេ។ ការរាយការណ៍ខុសអាចកើតឡើងពីការក្លែងបន្លំ ឬកំហុសឆ្គង ហើយវាត្រូវបានចាត់ទុកថាមានលក្ខណៈជាសារវន្ត ប្រសិនបើការរាយការណ៍ខុសនីមួយៗ ឬការរាយការណ៍ខុសសរុប អាចត្រូវបានរំពឹងថាវាជះឥទ្ធិពលលើមូលដ្ឋាននៃការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ផ្នែកមួយនៃការធ្វើសវនកម្មដែលអនុលោមទៅតាមស្តង់ដារសវនកម្ម តម្រូវឱ្យយើងខ្ញុំប្រើប្រាស់ការវិនិច្ឆ័យប្រកបដោយវិជ្ជាជីវៈ និងរក្សាការសង្ស័យស្របតាមវិជ្ជាជីវៈ ក្នុងពេលបំពេញការងារសវនកម្មរបស់យើងខ្ញុំ។ យើងខ្ញុំ៖

- កំណត់ និងវាយតម្លៃហានិភ័យនៃភាពខុសជាសារវន្តនៃរបាយការណ៍ហិរញ្ញវត្ថុ ដែលអាចបណ្តាលមកពីការក្លែងបន្លំ ឬកំហុសឆ្គងផ្សេងៗ ដោយដាក់តែងនីតិវិធីសវនកម្ម និងធ្វើសវនកម្មដើម្បីឆ្លើយតបទៅនឹងហានិភ័យទាំងនោះ និងស្វែងរកភស្តុតាងសវនកម្មគ្រប់គ្រាន់និងសមស្រប ដើម្បីធ្វើជាមូលដ្ឋានសម្រាប់ការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលបណ្តាលមកពីការរកមិនឃើញកំហុសឆ្គងជាសារវន្តពីការក្លែងបន្លំ វាមានទំហំធំជាងហានិភ័យដែលបណ្តាលមកពីកំហុសឆ្គងអចេតនា ដោយសារការក្លែងបន្លំរួមមាន ការសមគំនិត ការក្លែងបន្លំឯកសារ ការលួចបំបាត់ដោយចេតនា ការបង្ហាញខុស ឬការរំលងប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធទៅនឹងសវនកម្ម ដើម្បីដាក់តែងនីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនបញ្ចេញមតិយោបល់របស់យើងខ្ញុំ ទៅលើប្រសិទ្ធភាពនៃប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។
- វាយតម្លៃអំពីភាពសមស្របនៃគោលការណ៍គណនេយ្យដែលបានប្រើប្រាស់ ភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការលាតត្រដាងពាក់ព័ន្ធ ដែលគណៈគ្រប់គ្រងបានធ្វើឡើង។
- សន្និដ្ឋានលើភាពសមស្រប នៃការប្រើប្រាស់មូលដ្ឋានគណនេយ្យនិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងអាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន ថា តើវាមានភាពមិនច្បាស់លាស់ជាសារវន្តដែលបានកើតឡើងកម្រិតណា ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានា ដែលអាចបណ្តាលឱ្យមានការសង្ស័យជាដុំកំរួនទៅលើលទ្ធភាពរបស់ក្រុមហ៊ុនក្នុងការបន្តនិរន្តរភាពអាជីវកម្មរបស់ខ្លួនដែរឬទេ។ ប្រសិនបើយើងខ្ញុំសន្និដ្ឋានថាវាមានភាពមិនច្បាស់លាស់ជាសារវន្តបានកើតឡើង នោះយើងខ្ញុំត្រូវធ្វើការបង្ហាញនៅក្នុងរបាយការណ៍សវនករ ដើម្បីទាញចំណាប់អារម្មណ៍អ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ ចំពោះការលាតត្រដាងព័ត៌មាន នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើការលាតត្រដាងនោះមិនទាន់គ្រប់គ្រាន់ទៀត យើងខ្ញុំត្រូវធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ សេចក្តីសន្និដ្ឋានសរុបរបស់យើងខ្ញុំ អាស្រ័យទៅលើភស្តុតាងសវនកម្មដែលយើងខ្ញុំទទួលបាន រហូតដល់ថ្ងៃចុះហត្ថលេខាលើរបាយការណ៍សវនករនេះ។ ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬលក្ខខណ្ឌនានាក្នុងពេលអនាគត អាចបណ្តាលឱ្យក្រុមហ៊ុនឈប់បន្តនិរន្តរភាពអាជីវកម្ម។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងខ្លឹមសារក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួមទាំងការលាតត្រដាងព័ត៌មានផ្សេងៗ និងកំណត់ថារបាយការណ៍ហិរញ្ញវត្ថុបានបង្ហាញពីប្រតិបត្តិការ និងព្រឹត្តិការណ៍ជាក់ស្តែង ដែលអាចធ្វើឱ្យមានការបង្ហាញត្រឹមត្រូវ។



យើងខ្ញុំបានរាយការណ៍ជូនអ្នកដែលទទួលបន្ទុកអភិបាលកិច្ចនូវបញ្ហាផ្សេងៗដូចជា ទំហំការងារតាមផែនការ និងពេលវេលាសវនកម្ម ព្រមទាំងបញ្ហាសវនកម្មសំខាន់ៗ រួមទាំងរាយការណ៍ពីភាពខ្វះខាតជាសារវន្តក្នុងការគ្រប់គ្រង ផ្ទៃក្នុង ដែលយើងខ្ញុំបានរកឃើញក្នុងការធ្វើសវនកម្មរបស់យើងខ្ញុំ។

ជ. ក្រុមហ៊ុន ប្រាយ៉ាតម៉េរហាវឌូតើស៍ (ខេមបូឌា)



ទូច សុវណ្ណារ៉ា

Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៥	១៤.០៥៦	៥៧.៤១៩	១៧.២៩៤	៧១.១៩៩
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅធនាគារកណ្តាល	៦	២១១.៣៦៥	៨៦៣.៤២៦	១៣២.៥៦០	៥៤៥.៧៥០
ប្រាក់បញ្ញើ និង ការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧	១.៣១១.៨២៦	៥.៣៥៨.៨០៩	៧២.៦៦០	២៩៩.១៤១
ឥណទានអតិថិជនរ៉ាល់វែងតាមផ្ទៃដើមដករំលស់	៨	២៣.០៤៣.៥០៦	៩៤.១៣២.៧២២	២០.៣៩៦.១២៨	៨៣.៩៧០.៨៥៩
ទ្រព្យសម្បត្តិ និងបរិក្ខារ	៩	៨៥.៤០២	៣៤៨.៨៦៧	១០៩.៧០៨	៤៥១.៦៦៨
ទ្រព្យសកម្មអរូបី	១០	១៧.០០៧	៦៩.៤៧៤	១៥.០៤៥	៦១.៩៤០
ទ្រព្យសកម្មផ្សេងៗ	១១	២៩៨.៦២៦	១.២១៩.៨៨៨	២៤០.៩៧៩	៩៩២.១១០
ទ្រព្យសកម្មសរុប		២៤.៩៨១.៧៨៨	១០២.០៥០.៦០៥	២០.៩៨៤.៣៧៤	៨៦.៣៩២.៦៦៧
បំណុល និងមូលធន					
បំណុល					
ប្រាក់កម្ចី	១២	១៧.៦៧៦.៤៧៤	៧២.២០៨.៣៩៦	១៥.៦៨៩.៨០៦	៦៤.៥៩៤.៩៣១
បំណុលបន្ទាប់បន្សំ	១៣	២.០២៥.៥០០	៨.២៧៤.១៦៨	២.០២៥.០២៨	៨.៣៣៧.០៤០
បំណុលពន្ធក្នុងគ្រា	១៤	៨២.៧៥១	៣៣៨.០៣៨	៥៨.៤៣៦	២៤០.៥៨១
បំណុលផ្សេងៗ	១៥	៣៣០.៤៥៣	១.៣៤៩.៩០១	៤០០.១៨៩	១.៦៤៧.៥៧៨
		២០.១១៥.១៨៨	៨២.១៧០.៥០៣	១៨.១៧៣.៤៥៩	៧៤.៨២០.១៣០
បំណុលសរុប					
មូលធន					
ដើមទុន	១៦	៤.០០០.០០០	១៦.០០០.០០០	២.៥០០.០០០	១០.០០០.០០០
ទុនបម្រុងតាមច្បាប់		៣៧១.៤៦១	១.៥១៨.៤៩៥	២៥៨.៧៩៧	១.០៥៥.៤៤៦
ប្រាក់ចំណេញរក្សាទុក		៤៩៥.១៤៩	២.០៦៥.៤៤១	៥២.១១៨	២៤៤.៥៨៣
លម្អៀងពីការប្តូរប្រាក់ប័ណ្ណ		-	២៩៦.១៦៦	-	២៧២.៥០៨
		៤.៨៦៦.៦១០	១៩.៨៨០.១០២	២.៨១០.៩១៥	១១.៥៧២.៥៣៧
មូលធនសរុប					
បំណុល និងមូលធនសរុប		២៤.៩៨១.៧៨៨	១០២.០៥០.៦០៥	២០.៩៨៤.៣៧៤	៨៦.៣៩២.៦៦៧

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៣ ដល់ទំព័រទី៤៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

របាយការណ៍លទ្ធផលធុន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	កំណត់ សម្គាល់	២០២៣		២០២២	
		ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់	១៧	៥.៣៦៨.២២៩	២២.០៦៣.៤២១	៣.៨៤៤.១១៨	១៥.៧១០.៩១០
ចំណាយការប្រាក់	១៨	(២.៤៤៤.៣៤៧)	(១០.០៤៦.២៦៦)	(១.៧៧១.៣៧៩)	(៧.២៣៩.៦២៦)
ចំណូលការប្រាក់សុទ្ធ		២.៩២៣.៨៨២	១២.០១៧.១៥៥	២.០៧២.៧៣៩	៨.៤៧១.២៨៤
ចំណូលកម្រៃជើងសារ	១៩	៤៧.៧៦៤	១៩៦.៣១០	-	-
ចំណាយកម្រៃជើងសារ		(២១.៧៦១)	(៨៩.៤៣៨)	-	-
ចំណូលកម្រៃជើងសារសុទ្ធ		២៦.០០៣	១០៦.៨៧២	-	-
ខាតពីការថយចុះតម្លៃឥណទាន	២០	(៧.៤៣៣)	(៣០.៥៥០)	(៥៣.២៣៣)	(២១៧.៥៦៣)
ចំណូលផ្សេងៗ		២.៨៣២	១១.៦៤០	៧០.៧២៣	២៨៩.០៤៥
ចំណាយប្រតិបត្តិការផ្សេងៗសុទ្ធ		(៤.៦០១)	(១៨.៩១០)	១៧.៤៩០	៧១.៤៨២
ចំណាយបុគ្គលិក	២១	(១.៦៦៧.២៧៦)	(៦.៨៥២.៥០៤)	(១.២២៨.៥៥៧)	(៥.០២១.១១២)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងហិក្ខារ និង រំលស់ទ្រព្យសកម្មអរូបី	២២	(៦៤.០៨៤)	(២៦៣.៣៨៥)	(៤០.៥៤០)	(១៦៥.៦៨៧)
ចំណាយប្រតិបត្តិការផ្សេងៗ	២៣	(៥២៥.៦៥៥)	(២.១៦០.៤៤២)	(៣៩៦.៣៩១)	(១.៦២០.០៥០)
ចំណេញមុនពន្ធលើប្រាក់ចំណូល		៦៨៨.២៦៩	២.៨២៨.៧៨៦	៤២៤.៧៤១	១.៧៣៥.៩១៧
ចំណាយពន្ធលើប្រាក់ចំណូល	២៤	(១៣២.៥៧៤)	(៥៤៤.៨៧៩)	(៩៣.២១២)	(៣៨០.៩៥៧)
ចំណេញក្នុងឆ្នាំ		៥៥៥.៦៩៥	២.២៨៣.៩០៧	៣៣១.៥២៩	១.៣៥៤.៩៦០
ចំណូលធុនផ្សេងៗ៖					
ខ្ទង់ដែលមិនត្រូវបានចាត់ថ្នាក់ឡើងវិញក្នុង ចំណេញ-ខាត៖					
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	២៣.៦៥៧	-	១១៦.៥៥៨
ចំណូលធុនផ្សេងៗសរុបក្នុងឆ្នាំ		៥៥៥.៦៩៥	២.៣០៧.៥៦៤	៣៣១.៥២៩	១.៤៧១.៥១៨
ចំណេញរួមសរុប៖					
ម្ចាស់ក្រុមហ៊ុន		៥៥៥.៦៩៥	២.២៨៣.៩០៧	៣៣១.៥២៩	១.៣៥៤.៩៦០
ចំណូលធុនផ្សេងៗសរុបរួមសរុប៖					
ម្ចាស់ក្រុមហ៊ុន		៥៥៥.៦៩៥	២.៣០៧.៥៦៤	៣៣១.៥២៩	១.៤៧១.៥១៨

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៣ ដល់ទំព័រទី៤៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ុំ ហ្វាយនែន ភីអិលស៊ី

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

	ជារបស់ឆ្នាំសក្រុមហ៊ុន									
	ដើមទុន		ទុនបម្រុងតាមច្បាប់		ប្រាក់ចំណេញរក្សាទុក		ទុនបម្រុងផ្សេងៗ		សរុប	
	ឡូទ្វារនេមេរិក	ពាន់រៀល	ឡូទ្វារនេមេរិក	ពាន់រៀល	ឡូទ្វារនេមេរិក	ពាន់រៀល	ឡូទ្វារនេមេរិក	ពាន់រៀល	ឡូទ្វារនេមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២.៥០០.០០០	១០.០០០.០០០	១៧៣.៦៣១	៧០៧.៣៧៣	(១៩៤.២៤៥)	(៧៦២.៣០៤)	-	១៥៥.៩៥០	២.៤៧៩.៣៨៦	១០.១០១.០១៩
ចំណេញក្នុងឆ្នាំ	-	-	-	-	៣៣១.៥២៩	១.៣៥៤.៩៦០	-	-	៣៣១.៥២៩	១.៣៥៤.៩៦០
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	១១៦.៥៥៨	-	១១៦.៥៥៨
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	៣៣១.៥២៩	១.៣៥៤.៩៦០	-	១១៦.៥៥៨	៣៣១.៥២៩	១.៤៧១.៥១៨
ប្រតិបត្តិការជាមួយឆ្នាំសក្រុមហ៊ុន										
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	៨៥.១៦៦	៣៤៨.០៧៣	(៨៥.១៦៦)	(៣៤៨.០៧៣)	-	-	-	-
ប្រតិបត្តិការជាមួយឆ្នាំសក្រុមហ៊ុនសរុប	-	-	៨៥.១៦៦	៣៤៨.០៧៣	(៨៥.១៦៦)	(៣៤៨.០៧៣)	-	-	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២.៥០០.០០០	១០.០០០.០០០	២៥៨.៧៩៧	១.០៥៥.៤៤៦	៥២.១១៨	២៤៤.៥៨៣	-	២៧២.៥០៨	២.៨១០.៩១៥	១១.៥៧២.៥៣៧
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	២.៥០០.០០០	១០.០០០.០០០	២៥៨.៧៩៧	១.០៥៥.៤៤៦	៥២.១១៨	២៤៤.៥៨៣	-	២៧២.៥០៨	២.៨១០.៩១៥	១១.៥៧២.៥៣៧
ចំណេញក្នុងឆ្នាំ	-	-	-	-	៥៥៥.៦៩៥	២.២៨៣.៩០៧	-	-	៥៥៥.៦៩៥	២.២៨៣.៩០៧
ចំណូលលម្អិតផ្សេងៗ - លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	២៣.៦៥៨	-	២៣.៦៥៨
ចំណូលលម្អិតសរុបក្នុងឆ្នាំ	-	-	-	-	៥៥៥.៦៩៥	២.២៨៣.៩០៧	-	២៣.៦៥៨	៥៥៥.៦៩៥	២.៣០៧.៥៦៥
ប្រតិបត្តិការជាមួយឆ្នាំសក្រុមហ៊ុន										
ការដាក់ដើមទុន	១.៥០០.០០០	៦.០០០.០០០	-	-	-	-	-	-	១.៥០០.០០០	៦.០០០.០០០
ផ្ទេរទៅទុនបម្រុងតាមច្បាប់	-	-	១១២.៦៦៤	៤៦៣.០៤៩	(១១២.៦៦៤)	(៤៦៣.០៤៩)	-	-	-	-
ប្រតិបត្តិការជាមួយឆ្នាំសក្រុមហ៊ុនសរុប	១.៥០០.០០០	៦.០០០.០០០	១១២.៦៦៤	៤៦៣.០៤៩	(១១២.៦៦៤)	(៤៦៣.០៤៩)	-	-	១.៥០០.០០០	៦.០០០.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤.០០០.០០០	១៦.០០០.០០០	៣៧១.៤៦១	១.៥១៨.៤៩៥	៤៩៥.១៤៩	២.០៦៥.៤៤១	-	២៩៦.១៦៦	៤.៨៦៦.៦១០	១៩.៨៨០.១០២

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៣ ដល់ទំព័រទី៤៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

របាយការណ៍លំហូរសាច់ប្រាក់
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

		កំណត់ សម្គាល់	២០២៣		២០២២	
			ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ចំណេញមុនពន្ធលើប្រាក់ចំណូល			៦៨៨.២៦៩	២.៨២៨.៧៨៦	៤២៤.៧៤១	១.៧៣៥.៩១៧
និយ័តកម្ម៖						
ខាតពីការថយចុះតម្លៃឥណទាន			៤៩.៦៦៩	២០៤.១៤០	៥៣.២៣៣	២១៧.៥៦៣
ឥណទានជម្រះចេញពីបញ្ជី			(៣១.៨៦៥)	(១៣០.៩៦៥)	(២១.៤០៩)	(៨៧.៤៩៩)
ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និង						
រំលស់ទ្រព្យសកម្មអរូបី	២២		៦៤.០៨៤	២៦៣.៣៨៥	៤០.៥៤០	១៦៥.៦៨៧
លម្អៀងពីការប្តូររូបិយប័ណ្ណ			៣.៨២៨	១៥.៧៣៣	-	-
ចំណូលការប្រាក់	១៧		(៥.៣៦៨.២២៩)	(២២.០៦៣.៤២១)	(៣.៨៤៤.១១៨)	(១៥.៧១០.៩១០)
ចំណាយការប្រាក់	១៨		២.៤៤៤.៣៨៧	១០.០៤៦.២៦៦	១.៧៧១.៣៧៩	៧.២៣៩.៦២៦
			(២.១៤៩.៨៥៧)	(៨.៨៣៦.០៧៦)	(១.៥៧៥.៦៣៤)	(៦.៤៣៩.៦១៦)
បម្រែបម្រួលដើមទុនបង្វិល៖						
ឥណទានអតិថិជន			(២.៦១៣.៧៩២)	(១០.៧៤២.៦៨៥)	(៨.៧៨១.២៨៩)	(៣៥.៨៨៩.១២៨)
ទ្រព្យសកម្មផ្សេងៗ			(៦៨.៧៥៨)	(២៨២.៥៩៥)	៨.៣៨២	៣៤.២៥៧
បំណុលផ្សេងៗ			(៦៩.៧៣៧)	(២៨៦.៦១៩)	១៨០.៤១១	៧៣៧.៣៤០
សាច់ប្រាក់បានប្រើក្នុងប្រតិបត្តិការ			(៤.៩០២.១៨៤)	(២០.១៤៧.៩៧៥)	(១០.១៦៨.១៣០)	(៤១.៥៥៧.១៤៧)
ការប្រាក់បានទទួល			៥.៣២៤.០៧៧	២១.៨៨១.៩៥៦	៣.៧១៧.១៦៣	១៥.១៩២.០៤៥
ការប្រាក់បានបង់			(២.៤២៥.៣១៤)	(៩.៩៦៨.០៤១)	(១.៦៨៧.៤២២)	(៦.៨៩៦.៤៩៤)
ពន្ធលើប្រាក់ចំណូលបានបង់	១៤		(១០៨.៥៧៧)	(៤៤៦.២៩១)	(៥៥.៣១៨)	(២២៦.០៨៥)
លំហូរសាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពប្រតិបត្តិការ			(២.១១១.៩៩៨)	(៨.៦៨០.៣១១)	(៨.១៩៣.៧០៧)	(៣៣.៤៨៧.៦៨១)
លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ						
ប្រាក់តម្កល់ធានាដើមទុននៅធនាគារកណ្តាល			(៧៥.០០០)	(៣០៨.២៥០)	-	-
ទិញទ្រព្យសម្បត្តិ និងបរិក្ខារ	៩		(៣៧.១៨៧)	(១៥២.៨៣៩)	(៩៤.៣៣២)	(៣៨៥.៥៣៥)
ទិញទ្រព្យសកម្មអរូបី	១០		(៤.៥៥៣)	(១៨.៧១៣)	(១.៩២៥)	(៧.៨៦៧)
សាច់ប្រាក់សុទ្ធប្រើក្នុងសកម្មភាពវិនិយោគ			(១១៦.៧៤០)	(៤៧៩.៨០២)	(៩៦.២៥៧)	(៣៩៣.៤០២)
លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន						
សាច់ប្រាក់បានពីប្រាក់កម្ចី	១២		២.៥៣៥.៨៤៦	១០.៤២២.៣២៧	៦.២៣៥.៧៩១	២៥.៤៨៥.៦៧៨
ការសងប្រាក់កម្ចី	១២		(៥៧១.៥៦៧)	(២.៣៤៩.១៤០)	(២០០.០០០)	(៨១៧.៤០០)
សាច់ប្រាក់បានពីបំណុលបន្ទាប់បន្សំ	១៣		-	-	២.០០០.០០០	៨.១៧៤.០០០
សាច់ប្រាក់បានពីការបោះផ្សាយភាគហ៊ុន	១៦		១.៥០០.០០០	៦.០០០.០០០	-	-
សាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			៣.៤៦៤.២៧៩	១៤.០៧៣.១៨៧	៨.០៣៥.៧៩១	៣២.៨៤២.២៧៨
កំណើន/(តម្លាច) សាច់ប្រាក់ និងសាច់ប្រាក់						
សមមូលសុទ្ធ			១.២៣៥.៥៤១	៤.៩១៣.០៧៤	(២៥៤.១៧៣)	(១.០៣៨.៨០៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដើមឆ្នាំ			៩៧.៥១៤	៤០១.៤៦៥	៣៥១.៦៨៧	១.៤៣២.៧៧៣
លម្អៀងពីការប្តូររូបិយប័ណ្ណ			-	១៣០.៩៩១	-	៧.៤៩៧
សាច់ប្រាក់ និងសាច់ប្រាក់សមមូលដំណាច់ឆ្នាំ	២៥		១.៣៣៣.០៥៥	៥.៤៤៥.៥៣០	៩៧.៥១៤	៤០១.៤៦៥

កំណត់សម្គាល់ដែលភ្ជាប់មកជាមួយពីទំព័រទី១៣ ដល់ទំព័រទី៤៤ ជាផ្នែកនៃរបាយការណ៍ហិរញ្ញវត្ថុនេះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១. ព័ត៌មានទូទៅ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី (ហៅកាត់ថា ក្រុមហ៊ុន) គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានអាជ្ញាបណ្ណ ដែលបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបានចុះបញ្ជីពាណិជ្ជកម្មជាមួយក្រសួងពាណិជ្ជកម្ម ជាក្រុមហ៊ុនមហាជនទទួលខុសត្រូវមានកម្រិត ដែលមានអត្ថលេខចុះបញ្ជីលេខ ០០០១២៩៤៩ ចុះថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណដើម្បីប្រកបអាជីវកម្មជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពីធនាគារជាតិ នៃ កម្ពុជា (ហៅកាត់ថា NBC ឬ ធនាគារ កណ្តាល) នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៥។ ក្រុមហ៊ុនបានទទួលអាជ្ញាបណ្ណអាជីវកម្មអចិន្ត្រៃយ៍ពី NBC នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១។

សកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុនគឺផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួល ដល់សហគ្រិនខ្នាតតូច ឥណទានហិរញ្ញវត្ថុខ្នាតតូច និងមធ្យម នៅក្នុងវិស័យនានា ដែលត្រូវការសេវាទាំងនេះពីគ្រឹះស្ថានហិរញ្ញវត្ថុ។ ក្នុងអំឡុងឆ្នាំហិរញ្ញវត្ថុ មិនមានការផ្លាស់ប្តូរគួរឱ្យកត់សម្គាល់ ចំពោះលក្ខណៈនៃសកម្មភាពអាជីវកម្មចម្បងទេ។

ការិយាល័យកណ្តាលរបស់ក្រុមហ៊ុនមានទីតាំងស្ថិតនៅ អគារលេខ ០៣ មហាវិថីមិត្តភាព ភ្នំពេញ-ហាណូយ ភូមិរោងចក្រ សង្កាត់ គោកឃ្លាង ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ក្រុមប្រឹក្សាភិបាលបានអនុម័តឱ្យចេញផ្សាយរបាយការណ៍ហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ

គោលការណ៍គណនេយ្យសំខាន់ៗ ដែលបានអនុវត្តក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានបង្ហាញដូចខាងក្រោម។ គោលការណ៍ទាំងនេះត្រូវបានអនុវត្តយ៉ាងមានសង្គតិភាព គ្រប់ឆ្នាំដែលបានដាក់បង្ហាញទាំងអស់ លើកលែងតែមានការបញ្ជាក់ផ្សេងពីនេះ។

២.១ មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងទៅតាម ស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ នៃ កម្ពុជា សម្រាប់សហគ្រាសធុនតូច និងមធ្យម (ហៅកាត់ថា CIFRS for SMEs) ហើយវាត្រូវបានរៀបចំឡើងតាមវិធីសាស្ត្រថ្លៃដើម។

ក្រុមហ៊ុនលាតត្រដាងចំនួនទឹកប្រាក់នៃទ្រព្យសកម្ម និងបំណុលនីមួយៗ ដែលរំពឹងថាត្រូវប្រមូលមកវិញ ឬត្រូវទូទាត់ក្នុងរយៈពេលមិនលើស១២ខែបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលខ្លី ហើយចំនួនដែលលើសពី១២ខែបន្ទាប់ពីការិយបរិច្ឆេទរាយការណ៍ ជារយៈពេលវែង។

ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុដែលស្របទៅតាម CIFRS for SMEs តម្រូវឱ្យប្រើប្រាស់ការប៉ាន់ស្មានគណនេយ្យជាក់លាក់សំខាន់ៗ ហើយក៏តម្រូវឱ្យគណៈគ្រប់គ្រងធ្វើការវិនិច្ឆ័យរបស់ខ្លួន នៅក្នុងដំណើរការនៃការអនុវត្តគោលការណ៍គណនេយ្យនេះផងដែរ។ ផ្នែកដែលទាក់ទងនឹងការវិនិច្ឆ័យ ឬភាពស្មុគស្មាញកម្រិតខ្ពស់ ឬផ្នែកដែលការសន្មត និងការប៉ាន់ស្មានមានលក្ខណៈជាសារវន្តចំពោះរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានលាតត្រដាងនៅក្នុងកំណត់សម្គាល់ ៣ ។

របាយការណ៍ហិរញ្ញវត្ថុជាភាសាអង់គ្លេស ត្រូវបានរៀបចំឡើងចេញពី របាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរ។ ក្នុងករណីមិនមានសង្គតិភាព ឬមានភាពខុសគ្នាក្នុងការបកស្រាយរវាងភាសាទាំងពីរ នោះត្រូវយករបាយការណ៍ហិរញ្ញវត្ថុជាភាសាខ្មែរជាគោល។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមម៉ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.២ ការប្តូររូបិយប័ណ្ណ

(ក) រូបិយប័ណ្ណគោល និងរូបិយប័ណ្ណសម្រាប់បង្ហាញ

គណនីទាំងអស់ដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានវាស់តម្លៃដោយប្រើប្រាស់រូបិយប័ណ្ណក្នុងបរិយាកាសសេដ្ឋកិច្ចចម្បងដែលក្រុមហ៊ុនធ្វើប្រតិបត្តិការ (ហៅកាត់ថា រូបិយប័ណ្ណគោល)។ ក្រុមហ៊ុនកំណត់យកប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណគោល ដោយសារវាមានឥទ្ធិពលជាសារវន្តចំពោះប្រតិបត្តិការរបស់ក្រុមហ៊ុន។ របាយការណ៍ហិរញ្ញវត្ថុត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណគោល និងជារូបិយប័ណ្ណសម្រាប់បង្ហាញរបស់ក្រុមហ៊ុន។

(ខ) ប្រតិបត្តិការ និងសមតុល្យ

ប្រតិបត្តិការជារូបិយប័ណ្ណបរទេសផ្សេងៗ ត្រូវបានកត់ត្រាប្តូរទៅជារូបិយប័ណ្ណគោល តាមអត្រាប្តូរប្រាក់នាការបរិច្ឆេទនៃប្រតិបត្តិការនោះ។ ចំណេញ និងខាតពីការប្តូររូបិយប័ណ្ណ ដែលបណ្តាលមកពីការទូទាត់តាមប្រតិបត្តិការទាំងនេះ និងពីការប្តូរទ្រព្យសកម្ម និងបំណុលរូបិយវត្ថុនានាដែលកំណត់ជារូបិយប័ណ្ណផ្សេងៗ ក្រៅពីប្រាក់ដុល្លារអាមេរិក តាមអត្រាប្តូរប្រាក់នាដំណាច់ឆ្នាំ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត តាមមូលដ្ឋានសុទ្ធក្នុង 'ចំណេញ/(ខាត)ផ្សេងៗ-សុទ្ធ'។

(គ) ការបង្ហាញជាប្រាក់រៀល

អនុលោមតាមច្បាប់ស្តីពីគណនេយ្យ និងសវនកម្ម របាយការណ៍ហិរញ្ញវត្ថុត្រូវបង្ហាញជាប្រាក់រៀល។ របាយការណ៍លទ្ធផលលម្អិត និងរបាយការណ៍លំហូរសាច់ប្រាក់ ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើអត្រាប្តូរប្រាក់មធ្យមក្នុងឆ្នាំ។ ទ្រព្យសកម្ម និងបំណុលដែលបានបង្ហាញក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនីមួយៗ ត្រូវបានប្តូរតាមអត្រានាថ្ងៃបិទបញ្ជី គិតត្រឹមកាលបរិច្ឆេទរាយការណ៍។ មូលធនភាគទុនិក និងទុនបម្រុង ត្រូវបានប្តូរតាមអត្រានាថ្ងៃធ្វើប្រតិបត្តិការ។ លម្អៀងពីការប្តូររូបិយប័ណ្ណដែលកើតមកពីការប្តូរប្រាក់ ត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ។

ក្រុមហ៊ុនបានប្រើអត្រាប្តូរប្រាក់ផ្លូវការដែលផ្សព្វផ្សាយដោយធនាគារជាតិ នៃ កម្ពុជា ហើយគិតត្រឹមកាលបរិច្ឆេទរាយការណ៍ អត្រាមធ្យមគឺ ១ដុល្លារអាមេរិក ស្មើនឹង៤.១១០ រៀល (២០២២ ៖ ៤.០៨៧ រៀល) និងអត្រាថ្ងៃបិទបញ្ជីគឺ ១ដុល្លារអាមេរិក ស្មើនឹង ៤.០៨៥ រៀល (២០២២ ៖ ៤.១១៧ រៀល)។

២.៣ ឧបករណ៍ហិរញ្ញវត្ថុ

២.៣.១ វិសាលភាពនៃឧបករណ៍ហិរញ្ញវត្ថុ

រាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន គឺជាឧបករណ៍ហិរញ្ញវត្ថុមូលដ្ឋាន និង បានចែងក្នុងវិសាលភាពផ្នែក១១ នៃ CIFRS for SMEs ។

ទ្រព្យសកម្មហិរញ្ញវត្ថុមូលដ្ឋានរបស់ក្រុមហ៊ុនរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ ឥណទានអតិថិជន និងទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ។

បំណុលហិរញ្ញវត្ថុមូលដ្ឋានរបស់ក្រុមហ៊ុនរួមមាន ប្រាក់កម្ចី បំណុលបន្ទាប់បន្សំ និង បំណុលហិរញ្ញវត្ថុផ្សេងៗ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៣.២ ការទទួលស្គាល់ និងការឈប់ទទួលស្គាល់

ក្រុមហ៊ុនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ លុះត្រាតែក្រុមហ៊ុនក្លាយជាភាគីមួយក្នុង កិច្ចសន្យានៃឧបករណ៍ណាមួយ។

ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានគេឈប់ទទួលស្គាល់ នៅពេលដែល៖

- សិទ្ធិក្នុងការទទួលបានលំហូរសាច់ប្រាក់ពីទ្រព្យសកម្មនោះបានហួសកាលកំណត់ ឬត្រូវបានទូទាត់រួច
- ក្រុមហ៊ុនផ្ទេរនូវរាល់ហានិភ័យជាសារវន្ត និងផលប្រយោជន៍កម្មសិទ្ធិទាំងអស់របស់ទ្រព្យសកម្ម
- ក្រុមហ៊ុនរក្សាទុកនូវហានិភ័យជាសារវន្ត និង ផលប្រយោជន៍កម្មសិទ្ធិមួយចំនួន ប៉ុន្តែបានផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសកម្មទៅភាគីមួយផ្សេងទៀត។ ដូចនេះ ទ្រព្យសកម្មត្រូវបានគេឈប់ទទួលស្គាល់ ហើយសិទ្ធិ និងកាតព្វកិច្ចដែលកើតមាន ឬនៅមាន នឹងត្រូវទទួលស្គាល់។

ក្រុមហ៊ុនឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលដែលបំណុលនោះត្រូវបានទូទាត់រួច មានន័យថា នៅពេលដែលកាតព្វកិច្ចជាក់លាក់នៅក្នុងកិច្ចសន្យាត្រូវបានរំលាយ ឬលុបចោល ឬផុតកំណត់។

ឧបករណ៍ហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់

នៅពេលទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានទទួលស្គាល់លើកដំបូង ក្រុមហ៊ុនវាស់វែងតាមតម្លៃប្រតិបត្តិការ (រួមបញ្ចូលទាំងចំណាយប្រតិបត្តិការ)។

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ត្រូវបានទទួលស្គាល់ជាបន្ទាប់ តាមថ្លៃដើមដករំលស់ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាព។

ថ្លៃដើមដករំលស់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ គឺជាចំនួនទឹកប្រាក់សុទ្ធ បន្ទាប់ពីកាត់កងចំនួនដូចខាងក្រោម ៖

- ចំនួនទឹកប្រាក់របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងនៅពេលទទួលស្គាល់លើកដំបូង
- ដកការទូទាត់ប្រាក់ដើម
- បូក ឬ ដក រំលស់បង្គរ ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់មានប្រសិទ្ធភាពនូវចំនួនលម្អៀង រវាងចំនួនដែលទទួលស្គាល់លើកដំបូង និងចំនួននាពេលបញ្ចប់កាលកំណត់
- ដកការថយចុះតម្លៃ នៅពេលដែលទ្រព្យសកម្មហិរញ្ញវត្ថុមិនអាចប្រមូលមកវិញបាន។

២.៣.៤ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ឬថ្លៃដើមដករំលស់

ទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម ត្រូវបានចាត់ទុកថានឹងមានការថយចុះតម្លៃ ប្រសិនបើមានភស្តុតាងបញ្ជាក់ពីការថយចុះតម្លៃ ជាលទ្ធផលពីព្រឹត្តិការណ៍មួយ ឬច្រើន ដែលបានកើតឡើងបន្ទាប់ពីការទទួលស្គាល់ទ្រព្យសកម្មដំបូង (បានកើតឡើង ព្រឹត្តិការណ៍ខាតបង់) និងព្រឹត្តិការណ៍ខាតបង់ (ឬព្រឹត្តិការណ៍) ដែលផលប៉ះពាល់លើការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគតនៃទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មហិរញ្ញវត្ថុជាក្រុម ដែលអាចប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៣.៤ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ឬថ្លៃដើមដករំលស់ (ត)

លក្ខណៈវិនិច្ឆ័យដែលក្រុមហ៊ុនបានប្រើប្រាស់ដើម្បីកំណត់ថា តើមានភស្តុតាងណាដែលបញ្ជាក់ពីការខាតបង់បណ្តាលមកពីការថយចុះតម្លៃ រួមមានសញ្ញាណបង្ហាញថាអ្នកខ្ចីប្រាក់កម្ចី ឬអ្នកខ្ចីប្រាក់កម្ចីជាក្រុម គឺកំពុងជួបប្រទះនឹងហានិភ័យហិរញ្ញវត្ថុយ៉ាងខ្លាំង ដែលប្រហែលជាពួកគេនឹងត្រូវក្ស័យធន ឬការកែសម្រួលហិរញ្ញវត្ថុផ្សេងៗឡើងវិញការខកខានមិនបានបង់ប្រាក់ និងការទូទាត់ប្រាក់ដើម ហើយទិន្នន័យដែលអាចអង្កេតបានចង្អុលបង្ហាញថា មានការថយចុះដែលអាចវាស់វែងបាននៅក្នុង លំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ដូចជាការផ្លាស់ប្តូរនៃការខកខានលើការទូទាត់ឬលក្ខខណ្ឌសេដ្ឋកិច្ចដែលទាក់ទងនឹងការខកខាន។

ក្រុមហ៊ុនបានកំណត់ដំបូង ថាតើមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃជាលក្ខណៈដាច់ដោយឡែក ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុទំហំធំ និងកំណត់លក្ខណៈដាច់ដោយឡែក ឬជាមួយ ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានទំហំធំ។ ប្រសិនបើក្រុមហ៊ុនកំណត់ថាមិនមានភស្តុតាងជាក់ស្តែងនៃការថយចុះតម្លៃ ឬទ្រព្យសកម្មហិរញ្ញវត្ថុបានកំណត់លក្ខណៈដាច់ដោយឡែកទោះបីមានទំហំធំ ឬមិនធំក៏ដោយ វាក៏ត្រូវបានរាប់បញ្ចូលក្នុងទ្រព្យសកម្មជាក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងគ្នា និងបានកំណត់ជាមួយចំពោះការថយចុះតម្លៃ។

ចំនួនទឹកប្រាក់នៃការខាតបង់ត្រូវបានវាស់វែងជាភាពខុសគ្នារវាងតម្លៃយោងនៃទ្រព្យសកម្ម និងតម្លៃបច្ចុប្បន្នដែលបានប៉ាន់ស្មានការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត តាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ។ តម្លៃយោងនៃទ្រព្យសកម្ម ត្រូវបានកាត់បន្ថយតាមរយៈការប្រើសិទ្ធិធនធាន និងចំនួនទឹកប្រាក់ខាតបង់ត្រូវបានទទួលស្គាល់ក្នុងចំណេញ-ខាត។

ទ្រព្យសកម្មហិរញ្ញវត្ថុ មិនត្រូវបានកំណត់ជាលក្ខណៈដាច់ដោយឡែក ត្រូវបានដាក់ជាក្រុមរួមគ្នា ដើម្បីកំណត់ជាការថយចុះតម្លៃ ។ ឥណទានត្រូវបានដាក់ជាក្រុម ដោយយោងទៅតាមលក្ខណៈហានិភ័យឥណទានរបស់ពួកគេ ដើម្បីធ្វើការគណនាប៉ាន់ស្មានការខាតបង់រួម។ លក្ខណៈទាំងនេះមានទំនាក់ទំនងទៅនឹងការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត សម្រាប់ក្រុមនៃទ្រព្យសកម្មតាមរយៈការចង្អុលបង្ហាញពីសមត្ថភាពរបស់កូនបំណុល ក្នុងការទូទាត់ទឹកប្រាក់គ្រប់ចំនួនដោយយោងទៅតាមកិច្ចសន្យាមានកាលកំណត់នៃទ្រព្យសកម្មដែលត្រូវបានកំណត់។ លំហូរសាច់ប្រាក់នាពេលអនាគតចំពោះក្រុមនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលត្រូវបានកំណត់ជាមួយចំពោះការថយចុះតម្លៃ ត្រូវបានប៉ាន់ស្មានផ្អែកលើមូលដ្ឋានបទពិសោធន៍ខាតបង់ពីមុន ចំពោះទ្រព្យសកម្មដែលមានលក្ខណៈហានិភ័យឥណទានស្រដៀងនឹងទ្រព្យសកម្មក្នុងក្រុម។

វិធីសាស្ត្រ និងការសន្មត ដែលត្រូវបានប្រើប្រាស់សម្រាប់ការប៉ាន់ស្មានលំហូរសាច់ប្រាក់នាពេលអនាគត ត្រូវបានត្រួតពិនិត្យយ៉ាងទៀងទាត់ដោយក្រុមហ៊ុន ដើម្បីកាត់បន្ថយភាពខុសគ្នារវាងការប៉ាន់ស្មានការខាតបង់នានា និងបទពិសោធន៍ការខាតបង់ជាក់ស្តែង។

នៅពេលឥណទានមិនអាចប្រមូលមកវិញបាន វាត្រូវបានជម្រះចេញពីបញ្ជីដោយកាត់ពីធនធានសិទ្ធិធានធនសម្រាប់ការខាតពីការថយចុះតម្លៃ។ ឥណទានបែបនេះត្រូវបានជម្រះចេញពីបញ្ជីក្រុមហ៊ុន បន្ទាប់ពីបានពិចារណាពីតម្លៃជាក់ស្តែងនៃវត្ថុបញ្ចាំ ប្រសិនបើមាន នៅពេលដែលស្ថិតក្នុងការវិនិច្ឆ័យរបស់គណៈគ្រប់គ្រង មិនមានលទ្ធភាពក្នុងការប្រមូលមកវិញបាន។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៣ ឧបករណ៍ហិរញ្ញវត្ថុ (ត)

២.៣.៤ ការថយចុះតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើម ឬថ្លៃដើមដករំលស់ (ត)

ប្រសិនបើក្នុងការវាយបញ្ជាក់បន្ទាប់ ទឹកប្រាក់នៃការខាតបង់បណ្តាលមកពីការថយចុះតម្លៃមានការថយចុះ ហើយការថយចុះអាចនឹងទាក់ទងនឹងព្រឹត្តិការណ៍ដែលបានកើតឡើង បន្ទាប់ពីការថយចុះតម្លៃត្រូវបានទទួលស្គាល់ នោះការខាតការថយចុះតម្លៃដែលបានកត់ត្រាពីមុន ត្រូវបានប្រមូលមកវិញដោយធ្វើនិយ័តកម្មលើគណនីសំវិធានធន។ ចំនួនទឹកប្រាក់ដែលប្រមូលបានមកវិញ ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

២.៤ សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូលរួមមាន សាច់ប្រាក់ក្នុងដៃ ប្រាក់បញ្ញើ និងការដាក់ប្រាក់មិនជាប់កម្រិតនៅធនាគារកណ្តាល ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារ ដែលមានកាលកំណត់ដើមរយៈពេលបីខែ ឬតិចជាង គិតចាប់ពីថ្ងៃទទួលបានសាច់ប្រាក់។

២.៥ ទ្រព្យសម្បត្តិ និងបរិក្ខារ

ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាថ្លៃដើម ដករំលស់បង្គរ និងការចុះថយតម្លៃ ប្រសិនបើមាន។ ថ្លៃដើមរួមមានចំណាយផ្ទាល់ផ្សេងៗ ក្នុងការទិញទ្រព្យសម្បត្តិនោះ។

ចំណាយបន្តបន្ទាប់ផ្សេងៗ ត្រូវបានកត់ត្រាបញ្ចូលទៅក្នុងតម្លៃនៃទ្រព្យនោះ ឬត្រូវបានកត់ត្រាជាទ្រព្យដាច់ដោយឡែកតាមការសមស្រប តែនៅពេលដែលមានភាពប្រាកដប្រជាថា ផលប្រយោជន៍សេដ្ឋកិច្ចនាពេលអនាគតនៃទ្រព្យនោះ នឹងហូរចូលមកក្នុងក្រុមហ៊ុន ហើយថ្លៃដើមនៃទ្រព្យនោះ អាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបានតែប៉ុណ្ណោះ។ ចំណាយលើការជួសជុល និងការថែទាំផ្សេងៗទៀតទាំងអស់ ត្រូវបានកត់ត្រាជាបន្ទុកនៅក្នុងចំណេញ-ខាត ក្នុងឆ្នាំដែលប្រតិបត្តិការនោះកើតឡើង។

ទ្រព្យសកម្មកំពុងដំណើរការ មិនត្រូវបានដករំលស់ទេ។ ការដករំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកត់ត្រាជាបន្ទុក ដើម្បីបែងចែកថ្លៃដើមរបស់ទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា អាស្រ័យទៅតាមអាយុកាលប្រើប្រាស់ប៉ាន់ស្មានរបស់ទ្រព្យសកម្ម ដោយប្រើវិធីសាស្ត្ររំលស់ថេរ ដូចខាងក្រោម ៖

	ឆ្នាំ
ការកែលម្អទ្រព្យជួល	រយៈពេលណាមួយដែលខ្លីជាង រវាងចំរើនវេលាជួល និងអាយុកាលសេដ្ឋកិច្ច៤ឆ្នាំ
សង្ហារឹម និងបរិក្ខារបំពាក់	៤ ឆ្នាំ
បរិក្ខារកុំព្យូទ័រ	២ ឆ្នាំ
បរិក្ខារការិយាល័យ	៤ ឆ្នាំ
យានយន្ត	៤ ឆ្នាំ

តម្លៃសំណល់ និងអាយុកាលប្រើប្រាស់របស់ទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យ និងកែតម្រូវ តាមការសមស្រប ប្រសិនបើមានសញ្ញាណបង្ហាញពីការប្រែប្រួលជាសារវន្តចាប់តាំងពីកាលបរិច្ឆេទចុងក្រោយមក។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៥ ទ្រព្យសម្បត្តិ និងបរិក្ខារ (ត)

តម្លៃយោងរបស់ទ្រព្យសកម្ម ត្រូវបានកត់ត្រាបន្ថយតាមឱ្យនៅត្រឹមតម្លៃដែលអាចស្រង់មកវិញបាន ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្មនោះ លើសពីតម្លៃប៉ាន់ស្មានដែលអាចស្រង់មកវិញបានរបស់វា ។

ចំណេញ និងខាតពីការលក់ទ្រព្យសម្បត្តិ និងបរិក្ខារ ត្រូវបានកំណត់ដោយធ្វើការប្រៀបធៀបសាច់ប្រាក់បានពីការលក់ ជាមួយនឹងតម្លៃយោង ហើយត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត។

២.៦ ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបីមាន អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ និងចំណាយពាក់ព័ន្ធ ត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់បង្គរ និងការខាតពីការថយចុះតម្លៃ។

អាជ្ញាបណ្ណកម្មវិធីកុំព្យូទ័រដែលបានទិញ ត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានទិញ និងយកកម្មវិធីជាក់លាក់នោះមកប្រើប្រាស់។ ទ្រព្យសកម្មអរូបី ត្រូវបានដករំលស់ដោយប្រើវិធីសាស្ត្ររំលស់ថេរ លើអាយុកាលប្រើប្រាស់៥ឆ្នាំ។ ការងារកំពុងដំណើរការមិនត្រូវបានដករំលស់ទេ។ ចំណាយនានាពាក់ព័ន្ធនឹងការថែរក្សាកម្មវិធីកុំព្យូទ័រ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលដែលប្រតិបត្តិការនោះបានកើតឡើង។

២.៧ ការថយចុះតម្លៃ នៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

ទ្រព្យសកម្មទាំងឡាយណាដែលមានអាយុកាលប្រើប្រាស់មិនមានកាលកំណត់ គឺមិនត្រូវបានធ្វើរំលស់ទេ ប៉ុន្តែត្រូវបានត្រួតពិនិត្យប្រចាំឆ្នាំរកការថយចុះតម្លៃរបស់វា។ ទ្រព្យសកម្មទាំងឡាយណាដែលត្រូវធ្វើរំលស់ ត្រូវបានត្រួតពិនិត្យរកការថយចុះតម្លៃរបស់វា នៅពេលដែលមានព្រឹត្តិការណ៍ ឬការផ្លាស់ប្តូរកាលៈទេសៈណាមួយចង្អុលបង្ហាញថាតម្លៃយោងរបស់វា នឹងមិនអាចស្រង់មកវិញបាន។ ការខាតពីការថយចុះតម្លៃត្រូវបានគេកត់ត្រាតាមចំនួនលម្អៀង រវាងតម្លៃនៅសល់នៃទ្រព្យនោះ ធៀបជាមួយតម្លៃដែលអាចស្រង់មកវិញបាន។ តម្លៃដែលអាចស្រង់មកវិញបាន គឺជាតម្លៃមួយណាដែលខ្ពស់ជាងគេរវាងតម្លៃសមស្របនៃទ្រព្យនោះ ដកចំណាយក្នុងការលក់ និងតម្លៃនៅប្រើប្រាស់។ ក្នុងការប៉ាន់ស្មានរកការថយចុះតម្លៃ ទ្រព្យសកម្មត្រូវបានចាត់ជាក្រុមតូចៗបំផុត ដែលគេអាចកំណត់លំហូរសាច់ប្រាក់ដាច់ដោយឡែករបស់វាបាន ដោយមិនជាប់ពាក់ព័ន្ធជាមួយនឹងលំហូរសាច់ប្រាក់ចូលពីទ្រព្យសកម្មផ្សេងៗ ឬក្រុមទ្រព្យសកម្មផ្សេងៗ (ក្រុមបង្កើតសាច់ប្រាក់)។ ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុក្រៅពីកេរ្តិ៍ឈ្មោះអាជីវកម្ម ដែលមានការថយចុះតម្លៃ ត្រូវបានត្រួតពិនិត្យរកមើលលទ្ធភាពដើម្បីកត់ត្រាការថយចុះតម្លៃត្រឡប់ទៅវិញ នៅរៀងរាល់ដំណាច់ការិយបរិច្ឆេទរាយការណ៍នីមួយៗ។

ការខាតពីការថយចុះតម្លៃ ត្រូវបានកត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត ក្នុងការិយបរិច្ឆេទដែលប្រតិបត្តិការនោះបានកើតឡើង។ ការកត់ត្រាត្រលប់មកវិញនៃការខាតពីការថយចុះតម្លៃ ត្រូវបានកត់ត្រាក្នុងចំណេញ-ខាតទៅតាមចំនួនតម្លៃយោងនៃទ្រព្យសកម្មនោះ ដែលមិនលើសតម្លៃយោងដែលបានកំណត់ កាត់កងជាមួយនឹងរំលស់ ប្រសិនបើមិនបានកត់ត្រាការខាតពីការថយចុះតម្លៃ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.៨ ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំ

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានទទួលស្គាល់លើកដំបូងតាមតម្លៃប្រតិបត្តិការ (គឺជាតម្លៃបច្ចុប្បន្ននៃសាច់ប្រាក់ត្រូវបង់ទៅឱ្យ ក្រុមហ៊ុន រួមបញ្ចូលទាំងចំណាយប្រតិបត្តិការ)។ បន្ទាប់មក ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានរាយការណ៍តាមថ្លៃដើមដករំលស់។

ប្រាក់កម្ចី និងបំណុលបន្ទាប់បន្សំត្រូវបានចាត់ថ្នាក់ជាបំណុលរយៈពេលខ្លី លុះត្រាតែក្រុមហ៊ុនមានសិទ្ធិដោយគ្មានលក្ខខណ្ឌ ដើម្បីពន្យារពេលទូទាត់សងបំណុលយ៉ាងហោចណាស់១២ខែបន្ទាប់ពីកាលបរិច្ឆេទរាយការណ៍។

២.៩ សំវិធានធន និងបំណុលយថាហេតុ

សំវិធានធនត្រូវបានទទួលស្គាល់នៅពេលដែលក្រុមហ៊ុនមានកាតព្វកិច្ចផ្លូវច្បាប់ ឬ កាតព្វកិច្ចប្រយោលដែលជាលទ្ធផលនៃព្រឹត្តិការណ៍ពីអតីតកាល ដោយវាទំនងជាអាចត្រូវបានឱ្យមានការចំណាយធនធានដើម្បីទូទាត់កាតព្វកិច្ចនោះ ហើយចំនួនទឹកប្រាក់អាចត្រូវបានប៉ាន់ស្មានគួរឱ្យទុកចិត្តបាន។

នៅពេលដែលមានកាតព្វកិច្ចស្រដៀងគ្នាច្រើន កម្រិតនៃលំហូរចេញដើម្បីទូទាត់កាតព្វកិច្ចនោះ ត្រូវបានកំណត់ដោយគិតទៅលើចំណាត់ថ្នាក់នៃកាតព្វកិច្ចនោះទាំងមូល។ សំវិធានធនត្រូវបានទទួលស្គាល់ ទោះបីជាកម្រិតលំហូរចេញនៃខ្ទង់ណាមួយ នៅក្នុងចំណាត់ថ្នាក់កាតព្វកិច្ចដូចគ្នានោះ មានចំនួនតូចក៏ដោយ។

សំវិធានធនត្រូវបានវាស់វែងឡើងវិញ តាមតម្លៃបច្ចុប្បន្ននៃចំណាយដែលរំពឹងថាត្រូវទូទាត់កាតព្វកិច្ចនោះ ដោយប្រើអត្រាមុនបង់ពន្ធ ដើម្បីឆ្លុះបញ្ចាំងអំពីការវាយតម្លៃទីផ្សារបច្ចុប្បន្ននៃតម្លៃសាច់ប្រាក់គិតតាមពេលវេលា និងហានិភ័យជាក់លាក់ផ្សេងៗនៃកាតព្វកិច្ចនោះ។ ការកើនឡើងនៃសំវិធានធនដោយសារពេលវេលាដែលបានកន្លងផុត ត្រូវបានទទួលស្គាល់ជាចំណាយប្រាក់។

បំណុលយថាហេតុអាចជាកាតព្វកិច្ចដែលអាចកើតឡើងប៉ុន្តែមិនប្រាកដ ឬអាចជាកាតព្វកិច្ចនាពេលបច្ចុប្បន្នដែលមិនត្រូវបានទទួលស្គាល់។ វាត្រូវបានឱ្យមានការលាតត្រដាង លុះត្រាតែលទ្ធភាពនៃប្រភពលំហូរសាច់ប្រាក់ចេញនោះមានកម្រិតតិចតួច។

២.១០ ចំណូល និងចំណាយការប្រាក់

ចំណូលនិងចំណាយការប្រាក់ ចំពោះឧបករណ៍ហិរញ្ញវត្ថុដែលមានការប្រាក់ទាំងអស់ ត្រូវបានទទួលស្គាល់ក្នុងចំណូលការប្រាក់ និង ចំណាយការប្រាក់ ក្នុងចំណេញ-ខាត ដោយប្រើវិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព។

វិធីសាស្ត្រការប្រាក់មានប្រសិទ្ធភាព គឺជាវិធីសាស្ត្រក្នុងការគណនាថ្លៃដើមដករំលស់នៃទ្រព្យសកម្មហិរញ្ញវត្ថុមួយ ឬបំណុលហិរញ្ញវត្ថុមួយ និងជាវិធីសាស្ត្រក្នុងការបែងចែកចំណូលការប្រាក់ ឬចំណាយការប្រាក់ លើរយៈពេលដែលពាក់ព័ន្ធ។ អត្រាការប្រាក់មានប្រសិទ្ធភាពគឺជាអត្រា ដែលធ្វើអប្បបរមាដាក់ស្តែងចំពោះការទូទាត់ ឬការទទួលប្រាក់ប៉ាន់ស្មាននាពេលអនាគត ក្នុងរយៈពេលនៃអាយុកាលប៉ាន់ស្មានរបស់ឧបករណ៍ហិរញ្ញវត្ថុ ឬក្នុងរយៈពេលណាមួយដែលខ្លីជាងទៅតាមការសមស្រប ចំពោះតម្លៃយោងសុទ្ធរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ។ នៅពេលគណនាអត្រាការប្រាក់មានប្រសិទ្ធភាព ក្រុមហ៊ុនបានកត់ត្រារាល់លក្ខខណ្ឌក្នុងកិច្ចសន្យាទាំងអស់នៃឧបករណ៍ហិរញ្ញវត្ថុ និងបានរួមបញ្ចូលនូវកម្រៃ ឬកំណើនចំណាយនានា ដែលបានចំណាយដោយផ្ទាល់ចំពោះឧបករណ៍មួយ ហើយវាជាផ្នែកមួយនៃអត្រាការប្រាក់មានប្រសិទ្ធភាព ប៉ុន្តែមិនមែនជាការខាតឥណទាននាពេលអនាគតទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១០ ចំណូល និងចំណាយការប្រាក់ (ត)

នៅពេលដែលមានការប្រែប្រួលការទូទាត់ប្រាក់ ឬការទទួលប្រាក់ប៉ាន់ស្មាននាពេលអនាគត តម្លៃយោងរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានធ្វើនិយ័តកម្មដើម្បីឆ្លុះបញ្ចាំងលំហូរសាច់ប្រាក់ជាក់ស្តែង និងលំហូរសាច់ប្រាក់ប៉ាន់ស្មាននឹងត្រូវបានកែតម្រូវ។ តម្លៃយោងត្រូវបានគណនាឡើងវិញ ដោយគណនាលើតម្លៃបច្ចុប្បន្ននៃលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ទៅតាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ឧបករណ៍ហិរញ្ញវត្ថុ។ និយ័តកម្មនេះត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត នាការបរិច្ចទនៃការកែប្រែនោះ។

ការប្រាក់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ដោយប្រើអត្រាការប្រាក់ ដែលត្រូវបានប្រើក្នុងការធ្វើអប្បបរមាលំហូរសាច់ប្រាក់នាពេលអនាគត ក្នុងការវាស់វែងរកការខាតពីការថយចុះតម្លៃ។

នៅពេលដែលឥណទានត្រូវទទួលបានមានការថយចុះតម្លៃ ក្រុមហ៊ុនបានកាត់បន្ថយតម្លៃយោងរបស់វា ឱ្យនៅត្រឹមតម្លៃដែលអាចស្រង់មកវិញបាន ដោយយកលំហូរសាច់ប្រាក់ប៉ាន់ស្មាននាពេលអនាគត ចុះអប្បបរមាតាមអត្រាការប្រាក់មានប្រសិទ្ធភាពដំបូងរបស់ឧបករណ៍នោះ និងបន្តកាត់ត្រាត្រឡប់មកវិញនូវតម្លៃដែលបានអប្បបរមា ជាចំណូលការប្រាក់។ ចំណូលការប្រាក់នៃឥណទានត្រូវទទួលបានដែលមានការថយចុះតម្លៃ ត្រូវបានទទួលស្គាល់ ដោយប្រើអត្រាការប្រាក់មានប្រសិទ្ធភាពដំបូង។

២.១១ ចំណូលកម្រៃជើងសារ

កម្រៃជើងសារមានកម្រៃដែលពាក់ព័ន្ធនឹងឥណទាន ដែលមិនមែនជាផ្នែកនៃការផ្តល់ឥណទានទេ ដូចជា កម្រៃជាកំណើនចំពោះការទូទាត់សងប្រាក់យឺតយ៉ាវ និងកម្រៃសេវាផ្សេងៗ (ប្រសិនបើមាន)។ ចំណូលត្រូវបានទទួលស្គាល់នៅពេល (ក) ចំនួនប្រាក់ចំណូលអាចត្រូវបានវាស់វែងគួរឱ្យទុកចិត្តបាន (ខ) មានភាពប្រាកដថាអត្ថប្រយោជន៍សេដ្ឋកិច្ចដែលពាក់ព័ន្ធនឹងប្រតិបត្តិការនេះនឹងហូរចូលមកក្នុងក្រុមហ៊ុន។ ចំណូលទទួលបានមកពីកិច្ចសន្យាផ្សេងៗគ្នា ហើយបែបបទនៃការទទួលស្គាល់គឺផ្អែកទៅតាមគោលការណ៍ដែលបានចែងរួច។

២.១២ ភតិសន្យា

ក្រុមហ៊ុនជាភាគីអ្នកជួល

ភតិសន្យាដែលហានិភ័យមួយផ្នែកធំ និងផលនៃកម្មសិទ្ធិលើទ្រព្យសកម្មនេះ ត្រូវបានរក្សាដោយភាគីម្ចាស់ទ្រព្យ ត្រូវបានចាត់ថ្នាក់ជាភតិសន្យាប្រតិបត្តិ។ ការទូទាត់ភតិសន្យាប្រតិបត្តិត្រូវបានកាត់ត្រាជាបន្ទុកក្នុងចំណេញ-ខាត តាមមូលដ្ឋានថេរ អាស្រ័យទៅតាមរយៈពេលនៃភតិសន្យានោះ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ម៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៣ អត្ថប្រយោជន៍បុគ្គលិក

(ក) អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី

អត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លីត្រូវបានកត់ត្រាបង្ក ក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

(ខ) ផ្នែកប្រាក់សោធន

ក្រុមហ៊ុនបង់ភាគទានប្រចាំខែជាប្រាក់សោធនតាមរបបភាគទានជាភាគពូកិច្ច ទៅបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលជាផ្នែកសាធារណៈរដ្ឋបាលនៃរបបសន្តិសុខសង្គមផ្នែកប្រាក់សោធនក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនមិនមានកាតព្វកិច្ចបង់ប្រាក់បន្ថែមទៀតទេ នៅពេលដែលបានបង់ភាគទាននេះរួច។ ភាគទានត្រូវបានកត់ត្រាជាចំណាយអត្ថប្រយោជន៍បុគ្គលិក នៅពេលដល់ថ្ងៃកំណត់។

(គ) អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់បំណាច់អតីតភាពការងារ

នៅខែមិថុនា ឆ្នាំ២០១៨ រាជរដ្ឋាភិបាលកម្ពុជាបានធ្វើសោធនកម្មលើច្បាប់ស្តីពីការងារ ដែលណែនាំពីគម្រោងការទូទាត់ប្រាក់បំណាច់អតីតភាពការងារ។ បន្ទាប់មកនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៨ ប្រកាសលេខ ៤៤៣ ក.ប/ប្រ.ក.ខ.ល ត្រូវបានចេញផ្សាយ ដោយបានផ្តល់នូវគោលការណ៍ណែនាំស្តីពីការអនុវត្តច្បាប់នេះ។ អនុលោមទៅតាមច្បាប់/ប្រកាសតម្រូវឱ្យអង្គភាពនីមួយៗទូទាត់ប្រាក់បំណាច់អតីតភាពការងារ ឱ្យនិយោជិតដែលមានកិច្ចសន្យាការងារមិនមានចីរភាពកំណត់ ដូចខាងក្រោម៖

- ប្រាក់បំណាច់ការងារប្រចាំឆ្នាំ - ចូលជាធរមានក្នុងខែមករា ឆ្នាំ២០១៩ - ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សប្រចាំខែរបស់បុគ្គលិក និងអត្ថប្រយោជន៍ក្នុងឆ្នាំនីមួយៗគិតជាមធ្យម ដែលត្រូវទូទាត់រៀងរាល់ខែម្តង នៅថ្ងៃទី៣០ ខែមិថុនា និងថ្ងៃទី៣១ ខែធ្នូ (៧,៥ ថ្ងៃ ក្នុងការទូទាត់ម្តងៗ)។
- ប្រាក់បំណាច់អតីតភាពការងាររំពួក - បុគ្គលិកមានសិទ្ធិទទួលបានប្រាក់បំណាច់អតីតភាពការងាររំពួក ស្មើនឹង១៥ថ្ងៃនៃប្រាក់បៀវត្សរបស់ពួកគេក្នុងមួយឆ្នាំ គិតចាប់តាំងពីថ្ងៃចូលបម្រើការងាររហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨ ហើយនៅតែបន្តការងារជាមួយក្រុមហ៊ុន។ ការបើកប្រាក់បំណាច់អតីតភាពការងាររំពួក គឺអាស្រ័យទៅតាមចំនួនឆ្នាំអតីតភាពការងាររបស់បុគ្គលិកម្នាក់ៗ ហើយមិនត្រូវលើសពី៦ខែនៃប្រាក់បៀវត្សរ៍មធ្យមទេ។ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំលេខ ០៤២/១៩ ក.ប/ស.ណ.ន.ខ.ល ដើម្បីពន្យារពេលការបើកប្រាក់បំណាច់អតីតភាពការងាររំពួក ដែលនឹងត្រូវទូទាត់ឱ្យចំនួនបីថ្ងៃម្តង គឺក្នុងខែមិថុនា និងខែធ្នូ ដោយចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០២១។

ការទូទាត់ប្រាក់បំណាច់ការងារប្រចាំឆ្នាំ ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលខ្លី ហើយវាត្រូវបានកត់ត្រាបង្កក្នុងឆ្នាំដែលបុគ្គលិកបានបម្រើការងារឱ្យក្រុមហ៊ុន។

ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានចាត់ទុកថាជាអត្ថប្រយោជន៍បុគ្គលិករយៈពេលវែង លើកលែងតែចំនួនដែលត្រូវទូទាត់សងក្នុងរយៈពេល១២ខែ។ បំណុលប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានទទួលស្គាល់តាមតម្លៃបច្ចុប្បន្ននៃកាតព្វកិច្ចដែលបានកំណត់ នាការិយបរិច្ឆេទរាយការណ៍។ តម្លៃបច្ចុប្បន្ននៃការទូទាត់ប្រាក់បំណាច់អតីតភាពការងាររំពួក ត្រូវបានកំណត់ដោយធ្វើអប្បបរមាលើចំនួនទឹកប្រាក់ត្រូវទូទាត់នាពេលអនាគតប៉ាន់ស្មាន ដោយយោងទៅតាមសញ្ញាប័ណ្ណសាជីវកម្មដែលមានគុណភាពខ្ពស់នៃរូបិយប័ណ្ណរបស់បំណុលនោះ។

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២. សេចក្តីសង្ខេបគោលការណ៍គណនេយ្យសំខាន់ៗ (ត)

២.១៤ ពន្ធលើប្រាក់ចំណូលក្នុងឆ្នាំ និងពន្ធពន្យារលើប្រាក់ចំណូល

ចំណាយពន្ធលើប្រាក់ចំណូលគឺជាចំនួនប្រាក់ពន្ធត្រូវបង់ លើប្រាក់ចំណូលជាប់ពន្ធក្នុងការិយបរិច្ឆេទបច្ចុប្បន្នផ្អែកទៅតាមអត្រាពន្ធលើប្រាក់ចំណូលដែលចូលជាធរមាន និងធ្វើនិយ័តកម្មទៅតាមបម្រែបម្រួលពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល ដែលបណ្តាលឱ្យមានលម្អៀងបណ្តោះអាសន្ន និងការខាតពន្ធដែលមិនបានប្រើប្រាស់។

ចំណាយពន្ធលើប្រាក់ចំណូលក្នុងគ្រាត្រូវបានគណនាតាមមូលដ្ឋានច្បាប់ពន្ធ ដែលបានអនុម័តរួចជាស្ថាពរ ឬ ត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍ នៅក្នុងប្រទេសដែលក្រុមហ៊ុនធ្វើប្រតិបត្តិការអាជីវកម្ម និងបង្កើតប្រាក់ចំណេញជាប់ពន្ធ។

ពន្ធពន្យារត្រូវបានកាត់ត្រាសំវិធានធនពេញលេញ ដោយប្រើវិធីសាស្ត្របំណុល លើចំនួនលម្អៀងបណ្តោះអាសន្នរវាងមូលដ្ឋានពន្ធនៃទ្រព្យសកម្ម និងបំណុល និងតម្លៃយោងរបស់វានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពន្ធពន្យារត្រូវបានកំណត់ ដោយប្រើមូលដ្ឋានអត្រាពន្ធ និងតាមច្បាប់ពន្ធ ដែលត្រូវបានអនុម័តរួចជាស្ថាពរ ឬត្រូវបានអនុម័តរួចមួយផ្នែកធំ នាការបរិច្ឆេទរាយការណ៍។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានទទួលស្គាល់ លុះត្រាតែមានភាពប្រាកដថានឹងមានប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតសម្រាប់យកលម្អៀងបណ្តោះអាសន្នមកប្រើប្រាស់។ ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរាយការណ៍នីមួយៗ ហើយត្រូវបានកាត់បន្ថយទៅតាមចំនួនដែលទំនងជាមិនមានប្រាក់ចំណេញជាប់ពន្ធត្រូវបានទទួលស្គាល់។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានកាត់កងជាមួយនឹងពន្ធពន្យារជាបំណុល ប្រសិនបើមានសិទ្ធិតាមផ្លូវច្បាប់ដើម្បីកាត់កងបំណុលពន្ធក្នុងឆ្នាំជាមួយនឹងពន្ធទ្រព្យសកម្មក្នុងឆ្នាំ ហើយប្រសិនបើទាក់ទងនឹងពន្ធលើប្រាក់ចំណូលដែលកំណត់ដោយអាជ្ញាធរពន្ធដារតែមួយ ទៅលើអង្គភាពជាប់ពន្ធតែមួយ។

ពន្ធក្នុងឆ្នាំ និងពន្ធពន្យារត្រូវបានទទួលស្គាល់នៅក្នុងចំណេញ-ខាត លើកលែងតែវាពាក់ព័ន្ធជាមួយនឹងខ្ទង់ផ្សេងៗដែលបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធន។ ក្នុងករណីនេះ ពន្ធត្រូវបានទទួលស្គាល់ក្នុងចំណូលលម្អិតផ្សេងៗ ឬត្រូវបានទទួលស្គាល់ផ្ទាល់ក្នុងមូលធនដែរ។

២.១៥ ទុនបម្រុងតាមច្បាប់

ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុត្រូវបានតម្រូវឱ្យគណនាសំវិធានធនតាមច្បាប់ អនុលោមទៅតាមប្រកាសលេខ ធ៧-០១៧-៣៤៤ប្រ.ក ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ និងសាវ័យណែនាំលេខ ធ៧-០១៨-០០១ ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើអ៊ុបកែរមិន និងសាវ័យណែនាំលេខ ធ៧-០២១-២៣១៤ ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ស្តីពីចំណាត់ថ្នាក់ និងតម្រូវការសំវិធានធនចំពោះឥណទានរៀបចំឡើងវិញ។ ប្រសិនបើសំវិធានធនបង្កតាមច្បាប់ មានចំនួនខ្ពស់ជាងការថយចុះតម្លៃបង្កផ្អែកតាម CIFRS for SMEs នោះ ការបំពេញបន្ថែម - topping up - នឹងត្រូវបានកាត់ត្រាជាទុនបម្រុងតាមច្បាប់ និងត្រូវបានដាក់បង្ហាញនៅក្នុងមូលធន។ បន្ទាប់មក ទុនបម្រុងត្រូវបានកាត់ត្រាត្រឡប់ទៅវិញ (រហូតដល់សូន្យ) ប្រសិនបើសំវិធានធនបង្កតាមច្បាប់ មានចំនួនទាបជាងការថយចុះតម្លៃបង្កដែលផ្អែកតាម CIFRS for SMEs ។ ទុនបម្រុងតាមច្បាប់ត្រូវបានកាត់ចេញដោយឡែក ជាទ្រនាប់ទុន ហើយមិនអាចបែងចែកបាន និងមិនត្រូវបានអនុញ្ញាតឱ្យរូបបញ្ចូលនៅក្នុងការគណនាមូលនិធិផ្ទាល់សុទ្ធទេ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៣. ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យគណនេយ្យសំខាន់ៗ

ក្រុមហ៊ុនធ្វើការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ដែលមានផលប៉ះពាល់ចំពោះចំនួនទ្រព្យសកម្ម និងបំណុល ដែលបានរាយការណ៍។ ការប៉ាន់ស្មាន ការសន្មត និងការវិនិច្ឆ័យ ត្រូវបានវាយតម្លៃជាបន្តបន្ទាប់ ដោយផ្អែកទៅតាម បទពិសោធន៍ក្នុងគ្រាកន្លងមក និងកត្តាផ្សេងៗទៀត រួមមានការរំពឹងទុកនៃព្រឹត្តិការណ៍នាពេលអនាគត ដែលគេជឿជាក់ថា មានភាពសមហេតុផលទៅតាមកាលៈទេសៈផ្សេងៗ។

(ក) ការខាតពីការថយចុះតម្លៃឥណទានអតិថិជន

ក្រុមហ៊ុនបានធ្វើសវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន ផ្អែកលើការវាយតម្លៃលើ ការប្រមូលមកវិញបាន។ គណៈគ្រប់គ្រងបានអនុវត្តតាមគោលការណ៍ស្តង់ដារគណនេយ្យ ហើយគណៈគ្រប់គ្រងបានធ្វើ ការវិនិច្ឆ័យលើកត្តាអនាគត និងកត្តាសំខាន់ផ្សេងៗទៀត ដែលទាក់ទងនឹងការប៉ាន់ស្មាននៃចំនួនទឹកប្រាក់ និងពេលវេលា របស់លំហូរសាច់ប្រាក់ ដើម្បីទទួលស្គាល់សវិធានធនសម្រាប់ការថយចុះតម្លៃឥណទាន និងបុរេប្រទាន។ ក្នុងចំណោមកត្តា ដែលបានពិចារណា រួមមានការបែងចែកជាក្រុមឥណទានរបស់ក្រុមហ៊ុន ចំណុចនៃការមិនសងត្រឡប់មកវិញនៃឥណទាន មិនដំណើរការ ផលប៉ះពាល់រួមរបស់អ្នកខ្ចី លទ្ធផលនៃតំរូវការជីវកម្មរបស់អតិថិជន សមត្ថភាពក្នុងការបង្កើតលំហូរសាច់ ប្រាក់គ្រប់គ្រាន់ដើម្បីសងបំណុល ចំនួនសរុប និងចំណាត់ថ្នាក់នៃបំណុលរបស់ម្ចាស់ឥណទានផ្សេងៗទៀត។

៤. ឧបករណ៍ហិរញ្ញវត្ថុ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ទ្រព្យសកម្មហិរញ្ញវត្ថុ				
<i>ទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖</i>				
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៥)	១៤.០៥៦	៥៧.៤១៩	១៧.២៩៤	៧១.១៩៩
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល (កំណត់សម្គាល់ ៦)	១១.៣៦៥	៤៦.៤២៦	៧.៥៦០	៣១.១២៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (កំណត់សម្គាល់ ៧)	១.៣១១.៨២៦	៥.៣៥៨.៨០៩	៧២.៦៦០	២៩៩.១៤១
ឥណទានអតិថិជនវាស់វែងតាមថ្លៃដើមដករំលស់ (កំណត់សម្គាល់ ៨)	២៣.០៤៣.៥០៦	៩៤.១៣២.៧២២	២០.៣៩៦.១២៨	៨៣.៩៧០.៨៥៩
ទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងៗ	១៩៩.៨១៧	៨១៦.២៥២	១០៣.៦៧៤	៤២៦.៨២៦
	<u>២៤.៥៨០.៥៧០</u>	<u>១០០.៤១១.៦២៨</u>	<u>២០.៥៩៧.៣១៦</u>	<u>៨៤.៧៩៩.១៥០</u>
<i>បំណុលហិរញ្ញវត្ថុវាស់វែងតាមថ្លៃដើមដករំលស់៖</i>				
ប្រាក់កម្ចី (កំណត់សម្គាល់ ១២)	១៧.៦៧៦.៤៧៤	៧២.២០៨.៣៩៦	១៥.៦៨៩.៨០៦	៦៤.៥៩៤.៩៣១
បំណុលបន្ទាប់បន្សំ (កំណត់សម្គាល់ ១៣)	២.០២៥.៥០០	៨.២៧៤.១៦៨	២.០២៥.០២៨	៨.៣៣៧.០៤០
បំណុលហិរញ្ញវត្ថុផ្សេងៗ	១២៤.៤៤៦	៥០៨.៣៦២	១៨៨.៤៩៨	៧៧៦.០៤៦
	<u>១៩.៨២៦.៤២០</u>	<u>៨០.៩៩០.៩២៦</u>	<u>១៧.៩០៣.៣៣២</u>	<u>៧៣.៧០៨.០១៧</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៥. សាច់ប្រាក់ក្នុងដៃ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ដុល្លារអាមេរិក	៨.៣១៦	៣៣.៩៧១	១១.៥១៩	៤៧.៤២៤
ប្រាក់រៀល	៥.៧៤០	២៣.៤៤៨	៥.៧៧៥	២៣.៧៧៥
	១៤.០៥៦	៥៧.៤១៩	១៧.២៩៤	៧១.១៩៩

៦. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី៖</i>				
គណនីចរន្ត	១១.៣៦៥	៤៦.៤២៦	៧.៥៦០	៣១.១២៥
<i>រយៈពេលវែង៖</i>				
ប្រាក់តម្កល់តាមច្បាប់-ប្រាក់តម្កល់ធានាលើដើមទុន	២០០.០០០	៨១៧.០០០	១២៥.០០០	៥១៤.៦២៥
	២១១.៣៦៥	៨៦៣.៤២៦	១៣២.៥៦០	៥៤៥.៧៥០

គណនីចរន្តមិនមានការប្រាក់ទេ។

អនុលោមតាមប្រកាសលេខ ធ៧-០៦-២០៩ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០០៦ ស្តីពី ការផ្តល់អាជ្ញាបណ្ណដល់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនត្រូវបានតម្រូវឱ្យរក្សាប្រាក់តម្កល់ធានាលើដើមទុន នៅធនាគារកណ្តាល ចំនួន ៥% នៃដើម ទុនបានបង់។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលមកឱ្យក្រុមហ៊ុនវិញ នៅពេលដែលក្រុមហ៊ុនបញ្ចប់ប្រតិបត្តិការអាជីវកម្មដោយ ស្ម័គ្រចិត្ត។

ប្រាក់តម្កល់ធានាលើដើមទុន មានអត្រាការប្រាក់ប្រចាំឆ្នាំ ១,៣៣% ក្នុងមួយឆ្នាំ (២០២២ ៖ ១,១៩%)។

៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រយៈពេលខ្លី៖</i>				
គណនីចរន្ត	៧៧៩.៣៦៦	៣.១៨៣.៧១០	៤៩.៩៧២	២០៥.៧៣៥
គណនីសន្សំ	២៨.២៦៨	១១៥.៤៧៥	២២.៦៨៨	៩៣.៤០៦
ប្រាក់បញ្ញើមានកាលកំណត់	៥០៤.១៩២	២.០៥៩.៦២៤	-	-
	១.៣១១.៨២៦	៥.៣៩៨.៨០៩	៧២.៦៦០	២៩៩.១៤១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៧. ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ (ត)

បរិវេណនៃប្រាក់បញ្ញើមានកាលកំណត់មានរយៈពេលបីខែ ដែលកាលបរិច្ឆេទផុតកំណត់គឺនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤។

អត្រាការប្រាក់ប្រចាំឆ្នាំនៃប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ មានដូចខាងក្រោម៖

	២០២៣	២០២២
គណនីចរន្ត	០% - ៣%	គ្មាន
គណនីសន្សំ	គ្មាន	គ្មាន
ប្រាក់បញ្ញើមានកាលកំណត់	៤,៥%	គ្មាន

៨. ឥណទានអតិថិជនរស់រវើកតាមថ្លៃដើមដករំលស់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
<i>រាល់វិធានតាមថ្លៃដើមដករំលស់</i>				
ឥណទានម៉ូតូ	១៩.២៧០.៩២៧	៧៨.៧២១.៧៣៧	១៦.៦១១.៣៤៧	៦៨.៣៨៨.៩១៥
ឥណទានរយៈពេលខ្លី	២.១៩០.០២០	៨.៩៤៦.២៣២	១.៤៩៧.៤៦១	៦.១៦៥.០៤៧
ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន/អាជីវកម្ម	១.៥៣២.៣៩១	៦.២៥៩.៨១៧	២.១៨៧.៧៥៩	៩.០០៧.០០៤
ឥណទានបុគ្គលិក	១៧៦.៩៥០	៧២២.៨៤១	១៩០.២៩៣	៧៨៣.៤៣៦
ផ្សេងៗ	២០.០៦២	៨១.៩៥៣	២៦.៩១៩	១១០.៨២៦
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨
ដក៖ សំវិធានធនសម្រាប់ការខាតពីការថយចុះ				
តម្លៃឥណទានអតិថិជន	(១៤៦.៨៤៤)	(៥៩៩.៨៥៨)	(១១៧.៦៥១)	(៤៨៤.៣៦៩)
ឥណទានអតិថិជនសរុប សុទ្ធ	២៣.០៤៣.៥០៦	៩៤.១៣២.៧២២	២០.៣៩៦.១២៨	៨៣.៩៧០.៨៥៩

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ឥណទានអតិថិជនចាស់រំលែកតាមថ្លៃដើមដករំលស់ (ត)

ក. សំវិធានវេនសម្រាប់ការខាតពីការថយចុះតម្លៃឥណទាន និងបុរេប្រទាន

បម្រែបម្រួលសំវិធានវេនសម្រាប់ការខាតពីការថយចុះតម្លៃឥណទានអតិថិជន មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
នៅថ្ងៃទី០១ ខែមករា	១១៧.៦៥១	៤៨៤.៣៦៩	៨៦.៥១៣	៣៥២.៤៥៤
កាត់ត្រាជាបន្ទុកក្នុងឆ្នាំ (កំណត់សម្គាល់ ២០)	៣៨.៥៥៨	១៥៨.៤៧៣	៥៣.២៣៣	២១៧.៥៦៣
កាត់ត្រាត្រឡប់មកវិញ	៦៦៣	២.៧២៥	(៦៨៦)	(២.៨០៤)
ជម្រះចេញពីបញ្ជី	(៣១.៨៦៥)	(១៣០.៩៦៥)	(២១.៤០៩)	(៨៧.៤៩៩)
កាត់ត្រាបង្កើនឡើងវិញនូវតម្លៃអប្បបរមារួច	២១.៨៣៧	៨៩.៧៥០	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៤.៤៩៤)	-	៤.៦៥៥
នៅថ្ងៃទី៣១ ខែធ្នូ	១៤៦.៨៤៤	៥៩៩.៨៥៨	១១៧.៦៥១	៤៨៤.៣៦៩

ខ. វិភាគតាមទ្រព្យបញ្ចាំ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
មានទ្រព្យបញ្ចាំ	២២.៩១៧.២៣៧	៩៣.៦១៦.៩១៣	២០.៤៥៥.៨៧១	៨៤.២១៦.៨២១
មិនមានទ្រព្យបញ្ចាំ	២៧៣.១១៣	១.១១៥.៦៦៧	៥៧.៩០៨	២៣៨.៤០៧
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

គ. វិភាគតាមវិស័យអាជីវកម្ម

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
សេវាកម្ម	៧.៨៧៧.៧៣២	៣២.១៨០.៥៣៥	៦.៤៥៤.៧៨៤	២៦.៥៧៤.៣៤៦
ផលិតកម្ម	៦.០៥៤.១៨៦	២៤.៧៣១.៣៥០	៦.០៦៤.៩១០	២៤.៩៦៩.២៣៤
សំណង់	៤.៣១៦.៨៧៥	១៧.៦៣៤.៤៣៤	៣.៩១៩.៤៨៩	១៦.១៣៦.៥៣៦
ជំនួញ និងពាណិជ្ជកម្ម	៣.៦០៥.៨៩៤	១៤.៧៣០.០៧៧	៣.០៧៦.៩២៦	១២.៦៦៧.៧០៤
ការដឹកជញ្ជូន	៦៣៦.៨០៧	២.៦០១.៣៥៧	៤៥០.៥៦១	១.៨៥៤.៩៦០
កសិកម្ម	៦៤៨.៣៦៦	២.៦៤៨.៥៧៥	៤៤០.៩១៦	១.៨១៥.២៥១
ផ្សេងៗ	៥០.៤៩០	២០៦.២៥២	១០៦.១៩៣	៤៣៧.១៩៧
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ឥណទានអតិថិជនចាស់ថែទាំដោយផ្ទាល់ (ត)

ឃ. វិភាគតាមនិវាសនដ្ឋាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
និវាសនជន	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

ង. វិភាគតាមទំនាក់ទំនង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីមិនពាក់ព័ន្ធ	២៣.១៧២.២០៣	៩៤.៦៥៨.៤៥០	២០.៥០៤.៥៨២	៨៤.៤១៧.៣៦៤
ភាគីពាក់ព័ន្ធ	១៨.១៤៧	៧៤.១៣០	៩.១៩៧	៣៧.៨៦៤
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

ច. វិភាគតាមហានិភ័យ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ហានិភ័យធម្មតា	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

អនុលោមតាមប្រកាសរបស់ធនាគារកណ្តាល ឥណទានផ្តល់ឱ្យអតិថិជននីមួយៗដែលលើសពី ១០% នៃ មូលនិធិផ្ទាល់សុទ្ធរបស់ក្រុមហ៊ុន ត្រូវបានចាត់ទុកថាជាឥណទានមានហានិភ័យធំ។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

៨. ឥណទានអតិថិជនចាស់ដែលតាមដានដើម្បីដករំលស់ (ត)
៩. វិភាគតាមកាលកំណត់ឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
មិនលើស១ឆ្នាំ	២.៣៦៦.២០៤	៩.៦៦៥.៩៤៤	១.២៧៩.៥១៥	៥.២៦៧.៧៦៣
លើស១ឆ្នាំ និងមិនលើស៣ឆ្នាំ	១៦.១៥៨.៩៦៩	៦៦.០០៩.៣៨៨	១៧.១៨៤.៤១៩	៧០.៧៤៨.២៥៣
លើស៣ឆ្នាំ និងមិនលើស៥ឆ្នាំ	៤.៥៥១.០៣៦	១៨.៥៩០.៩៨២	១.៩៦៤.៥៥០	៨.០៨៨.០៥២
លើស៥ឆ្នាំ	១១៤.១៤១	៤៦៦.២៦៦	៨៥.២៩៥	៣៥១.១៦០
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

១០. វិភាគតាមប្រភេទរូបិយប័ណ្ណ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដុល្លារអាមេរិក	២០.២១០.៣៩៥	៨២.៥៥៩.៤៦៤	១៧.៨២៧.៤៦៥	៧៣.៣៩៥.៦៧៣
ប្រាក់រៀល	២.៩៧៩.៩៥៥	១២.១៧៣.១១៦	២.៦៨៦.៣១៤	១១.០៥៩.៥៨៥
ឥណទានអតិថិជនសរុប ដុល	២៣.១៩០.៣៥០	៩៤.៧៣២.៥៨០	២០.៥១៣.៧៧៩	៨៤.៤៥៥.២២៨

១១. អត្រាការប្រាក់

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	២០២៣	២០២២
ប្រាក់ដុល្លារអាមេរិក	១០% - ១៨%	១០% - ១៨%
ប្រាក់រៀល	១៣% - ១៨%	១៥% - ១៨%

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣

៩. ទ្រព្យសម្បត្តិ និងបរិក្ខារ

	ការកែលម្អ ទ្រព្យចូល បុណ្យរោច	សន្ធាវិម និង បរិក្ខារចំណាត់ បុណ្យរោច	បរិក្ខារកុំព្យូទ័រ បុណ្យរោច	បរិក្ខារ ការិយាល័យ បុណ្យរោច	យានយន្ត បុណ្យរោច	សរុប បុណ្យរោច
<i>រយៈពេលវែង</i>						
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២						
ថ្លៃដើម						
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៥០.៥៨៨	២២.៧៥៨	៤៤.៣៤២	១១.៨០៥	៦.១៩៨	១០៥.៦៩១
បន្ថែម	១១.៥៧៨	៦.៣៤៨	២៩.៩៦៨	៤.៩៨២	៤១.៤៥៦	៩៤.៣៣២
លក់ចេញ	-	-	-	(២៤៩)	-	(២៤៩)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៦២.១៦៦	២៩.១០៦	៧៤.៣១០	១៦.៥៣៨	៤៧.៦៥៤	២២៩.៧៧៤
ជក ៖ រំលស់បន្ទុះ						
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២៤.០៨៩	១៦.៣៤៩	៣០.៦០២	៧.២៥៩	៣.៥១៣	៨១.៨១២
រំលស់ក្នុងឆ្នាំ	១០.៧៥៨	៣.៤៥៥	១៥.៤២២	២.៨៥៩	៥.៩៣០	៣៨.៤២៤
លក់ចេញ	-	-	-	(១៧០)	-	(១៧០)
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៣៤.៨៤៧	១៩.៨០៤	៤៦.០២៤	៩.៩៤៨	៩.៤៤៣	១២០.០៦៦
តម្លៃរយៈពេល						
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២៧.៣១៩	៩.៧៥៧	២៨.២៨៦	៦.៥៩០	៣៨.២១១	១០៩.៧០៨
គិតជាពាន់រៀល	១១២.៤៧២	៣៨.២៩៦	១១៦.៤៥៣	២៧.១៣១	១៥៧.៣១៦	៤៥១.៦៦៨
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣						
ថ្លៃដើម						
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៦២.១៦៦	២៩.១០៦	៧៤.៣១០	១៦.៥៣៨	៤៧.៦៥៤	២២៩.៧៧៤
បន្ថែម	៦.១៤៩	៤.០៦៨	១៩.៨៥៧	៧.១១៣	-	៣៧.១៨៧
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៦៨.៣១៥	៣៣.១៧៤	៩៤.១៦៧	២៣.៦៥១	៤៧.៦៥៤	២៦៦.៩៦១
ជក ៖ រំលស់បន្ទុះ						
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៣៤.៨៤៧	១៩.៨០៤	៤៦.០២៤	៩.៩៤៨	៩.៤៤៣	១២០.០៦៦
រំលស់ក្នុងឆ្នាំ	១៣.៤១៨	៥.១៩២	២៤.៣៩០	៣.៨៩៤	១៤.៥៩៩	៦១.៤៩៣
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	៤៨.២៦៥	២៤.៩៩៦	៧០.៤១៤	១៣.៨៤២	២៤.០៤២	១៨១.៥៥៩
តម្លៃរយៈពេល						
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២០.០៥០	៨.១៧៨	២៣.៧៥៣	៩.៨០៤	២៣.៦១២	៨៥.៤០២
គិតជាពាន់រៀល	២០.០៥០	៨.១៧៨	២៣.៧៥៣	៩.៨០៤	២៣.៦១២	៨៥.៤០២

ក្រុមហ៊ុន ប៊ែមប៊ី ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១០. ប្រាក់បញ្ញើសកម្មអរូបី

	កម្មវិធី		
	កម្មវិធី ដុល្លារអាមេរិក	កំពុងអភិវឌ្ឍ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
<i>រយៈពេលវែង</i>			
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២			
ថ្លៃដើម			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	២១.១៩០	៨៩១	២២.០៨១
បន្ថែម	-	១.៩២៥	១.៩២៥
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	២១.១៩០	២.៨១៦	២៤.០០៦
ជក ៖ រំលស់បង្គុះ			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២២	៦.៨៤៥	-	៦.៨៤៥
រំលស់ក្នុងឆ្នាំ	២.១១៦	-	២.១១៦
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	៨.៩៦១	-	៨.៩៦១
តម្លៃយោង			
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២	១២.២២៩	២.៨១៦	១៥.០៤៥
គិតជាពាន់រៀល	៥០.៣៤៧	១១.៥៩៣	៦១.៩៤០
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣			
ថ្លៃដើម			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	២១.១៩០	២.៨១៦	២៤.០០៦
បន្ថែម	-	៤.៥៥៣	៤.៥៥៣
ផ្ទេរ	៣.៤១០	(៣.៤១០)	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	២៤.៦០០	៣.៩៥៩	២៨.៥៥៩
ជក ៖ រំលស់បង្គុះ			
គិតត្រឹមថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣	៨.៩៦១	-	៨.៩៦១
រំលស់ក្នុងឆ្នាំ	២.៥៩១	-	២.៥៩១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១១.៥៥២	-	១១.៥៥២
តម្លៃយោង			
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣	១៣.០៤៨	៣.៩៥៩	១៧.០០៧
គិតជាពាន់រៀល	៥៣.៣០១	១៦.១៧៣	៦៩.៤៧៤

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១១. ទ្រព្យសកម្មផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ទឹកប្រាក់ត្រូវទទួលពីក្រុមហ៊ុនផ្តល់សេវាទូទាត់				
ប្រាក់	១១៩.២០៧	៤៨៦.៩៦១	៤៩.៦៥៤	២០៤.៤២៦
ប្រាក់កក់ធានា	៨០.៦១០	៣២៩.២៩២	៥៤.០២០	២២២.៤០០
ចំណាយបង់មុន	១៨.២០៨	៧៤.៣៨០	១៥.១៥៣	៦២.៣៨៥
ផ្សេងៗ	៨០.៦០១	៣២៩.២៥៥	១២២.១៥២	៥០២.៨៩៩
	២៩៨.៦២៦	១.២១៩.៨៨៨	២៤០.៩៧៩	៩៩២.១១០

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី	២២៤.៩០៦	៩១៨.៧៤២	១៨៨.៩០៩	៧៧៧.៧៣៨
រយៈពេលវែង	៧៣.៧២០	៣០១.១៤៦	៥២.០៧០	២១៤.៣៧២
	២៩៨.៦២៦	១.២១៩.៨៨៨	២៤០.៩៧៩	៩៩២.១១០

១២. ប្រាក់កម្ចី

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់ដើម	១៧.៤៦៣.៣៩៨	៧១.៣៣៧.៩៨១	១៥.៤៩៥.២៩១	៦៣.៧៩៤.១១៣
ការប្រាក់ត្រូវបង់	២១៣.០៧៦	៨៧០.៤១៥	១៩៤.៥១៥	៨០០.៨១៨
	១៧.៦៧៦.៤៧៤	៧២.២០៨.៣៩៦	១៥.៦៨៩.៨០៦	៦៤.៥៩៤.៩៣១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១២. ប្រាក់កម្ចី (ត)

បម្រែបម្រួលប្រាក់ដើម មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	១៥.៤៩៥.២៩១	៦៣.៧៩៤.១១៣	៩.៤៥៩.៥០០	៣៨.៥៣៨.០០៣
បន្ថែម	២.៥៣៥.៨៤៦	១០.៤២២.៣២៧	៦.២៣៥.៧៩១	២៥.៤៨៥.៦៧៨
ការទូទាត់សង	(៥៧១.៥៦៧)	(២.៣៤៩.១៤០)	(២០០.០០០)	(៨១៧.៤០០)
លម្អៀងពីការផ្តោះប្តូរ	៣.៨២៨	១៥.៧៣៣	-	-
លម្អៀងពីការប្តូរប័ណ្ណ	-	(៥៤៥.០៥២)	-	៥៨៧.៨៣២
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	១៧.៤៦៣.៣៩៨	៧១.៣៣៧.៩៨១	១៥.៤៩៥.២៩១	៦៣.៧៩៤.១១៣

បម្រែបម្រួលការប្រាក់ត្រូវបង់ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	១៩៤.៥១៥	៨០០.៨១៨	១៣៥.៥៨៦	៥៥២.៣៧៧
បន្ទុកក្នុងឆ្នាំ	២.១៦១.៥០៦	៨.៨៨៣.៧៩០	១.៦០៧.៤៨៩	៦.៥៦៩.៨០៨
ការទូទាត់សងការប្រាក់	(២.១៤២.៩៤៥)	(៨.៨០៧.៥០៤)	(១.៥៤៨.៥៦០)	(៦.៣២៨.៩៦៥)
លម្អៀងពីការប្តូរប័ណ្ណ	-	(៦.៦៨៩)	-	៧.៥៩៨
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២១៣.០៧៦	៨៧០.៤១៥	១៩៤.៥១៥	៨០០.៨១៨

ក. វិភាគតាមកាលកំណត់

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
រយៈពេលខ្លី	១.៨៣៤.៦៦៥	៧.៤៩៤.៦០៦	២៤៤.៥១៥	១.០០៦.៦៦៨
រយៈពេលវែង	១៥.៨៨១.៨០៩	៦៤.៧១៣.៧៩០	១៥.៤៤៥.២៩១	៦៣.៥៨៨.២៦៣
	១៧.៦៧៦.៤៧៤	៧២.២០៨.៣៩៦	១៥.៦៨៩.៨០៦	៦៤.៥៩៤.៩៣១

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១២. ប្រាក់កម្ចី (ត)

ខ. វិភាគតាមទំនាក់ទំនង

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ ៖				
Laksmi Prime Investment Co., Ltd. (LPI) (*)	-	-	៥០.៦៨៥	២០៨.៦៧០
Hikari Power Hong Kong Limited (HPHK) (**)	១១.៦១០.០៦៥	៤៧.៤២៧.១១៦	១១.៦០៨.២៧៣	៤៧.៧៩១.២៦០
	១១.៦១០.០៦៥	៤៧.៤២៧.១១៦	១១.៦៥៨.៩៥៨	៤៧.៩៩៩.៩៣០
ភាគីមិនពាក់ព័ន្ធ (***) ៖				
ធនាគារក្នុងប្រទេស ៖				
ធនាគារ អេស៊ីលីដា ភីអិលស៊ី	៦៧២.០៩១	២.៧៤៥.៤៩២	៩៩១.៧៨៣	៤.០៨៣.១៧១
ធនាគារ ខេប៊ីប្រាសាក់ ម.ក	៩០០.៦៥៦	៣.៦៧៩.១៨០	១.០០០.៥៤២	៤.១១៩.២៣១
ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក	១.៩៤៣.០៦៨	៧.៩៣៧.៤៣២	-	-
ធនាគារ/គ្រឹះស្ថានហិរញ្ញវត្ថុក្រៅប្រទេស ៖				
Samurai Asset Finance	២.៥៥០.៥៩៤	១០.៤១៩.១៧៦	២.០៣៨.៥២៣	៨.៣៩២.៥៩៩
	៦.០៦៦.៤០៩	២៤.៧៨១.២៨០	៤.០៣០.៨៤៨	១៦.៥៩៥.០០១
	១៧.៦៧៦.៤៧៤	៧២.២០៨.៣៩៦	១៥.៦៨៩.៨០៦	៦៤.៥៩៤.៩៣១

(*) នេះគឺជាប្រាក់កម្ចីមិនមានការធានាពីក្រុមហ៊ុនមេ។ ការទូទាត់សងការប្រាក់ត្រូវធ្វើឡើងតាមមូលដ្ឋានប្រចាំត្រីមាស ផ្អែកទៅតាមតារាងសងប្រាក់។ ប្រាក់កម្ចីពីក្រុមហ៊ុន Laksmi Prime Investment Co., Ltd. (LPI) មានរយៈពេលខ្លី ដែលមានកាលផុតកំណត់នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤។ ក្រុមហ៊ុនបានទូទាត់សងប្រាក់កម្ចីនេះមុនកាលបរិច្ឆេទផុតកំណត់។

(**) នេះគឺជាប្រាក់កម្ចីមិនមានការធានាពីក្រុមហ៊ុនមេធំជាងគេ។ ការទូទាត់សងការប្រាក់ត្រូវធ្វើឡើងតាមមូលដ្ឋានប្រចាំត្រីមាស ផ្អែកទៅតាមតារាងសងប្រាក់នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។ ប្រាក់កម្ចីពីក្រុមហ៊ុន Hikari Power Hong Kong Limited (HPHK) មានកាលផុតកំណត់ចាប់ពីឆ្នាំ២០៣២ និងឆ្នាំ២០៣៧។

(***) ប្រាក់កម្ចីពីធនាគារ ខេប៊ីប្រាសាក់ ម.ក និង ធនាគារ ភ្នំពេញ ពាណិជ្ជ ម.ក ត្រូវបានធានាដោយដីធ្លីពីភាគីពាក់ព័ន្ធរបស់ក្រុមហ៊ុន ហើយប្រាក់កម្ចីក្រៅពីនេះមិនមានការធានាទេ។ ការទូទាត់សងប្រាក់ដើម និងការប្រាក់ ត្រូវបានធ្វើឡើងប្រចាំខែ ប្រចាំត្រីមាស ឬ ប្រចាំឆ្នាំ អាស្រ័យទៅតាមកាលវិភាគសងប្រាក់នៃកិច្ចព្រមព្រៀងប្រាក់កម្ចីនីមួយៗ។ ប្រាក់កម្ចីពីភាគីមិនពាក់ព័ន្ធមានកាលកំណត់ចាប់ពីឆ្នាំ២០២៤ទៅឆ្នាំ២០២៧។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១២. ប្រាក់កម្ចី (ត)

គ. អត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

អត្រាការប្រាក់ប្រចាំឆ្នាំ ក្នុងអំឡុងឆ្នាំមានដូចខាងក្រោម៖

	២០២៣	២០២២
ភាគីពាក់ព័ន្ធ	១០%	១០%
ភាគីមិនពាក់ព័ន្ធ ៖		
មានការធានា	៦,៥% - ១០%	៦,៥%
មិនមានការធានា	៨,៥% - ១០,៩%	៨,៥% - ១០,៩%

១៣. ចំណូលបន្លាចបង្ក

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ភាគីពាក់ព័ន្ធ				
ប្រាក់ដើម	២.០០០.០០០	៨.១៧០.០០០	២.០០០.០០០	៨.២៣៤.០០០
ការប្រាក់ត្រូវបង់	២៥.៥០០	១០៤.១៦៨	២៥.០២៨	១០៣.០៤០
	២.០២៥.៥០០	៨.២៧៤.១៦៨	២.០២៥.០២៨	៨.៣៣៧.០៤០

បម្រែបម្រួលប្រាក់ដើម មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២.០០០.០០០	៨.២៣៤.០០០	-	-
បន្ថែម	-	-	២.០០០.០០០	៨.១៧៤.០០០
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៦៤.០០០)	-	៦០.០០០
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២.០០០.០០០	៨.១៧០.០០០	២.០០០.០០០	៨.២៣៤.០០០

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៣. បំណុលបន្ទាប់បន្សំ (ត)

បម្រែបម្រួលការប្រាក់ត្រូវបង់ មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២៥.០២៨	១០៣.០៤០	-	-
បន្ទុកក្នុងឆ្នាំ	២៨២.៨៤១	១.១៦២.៤៧៧	១៦៣.៨៩០	៦៦៩.៨១៨
ការទូទាត់សងការប្រាក់	(២៨២.៣៦៩)	(១.១៦០.៥៣៧)	(១៣៨.៨៦២)	(៥៦៧.៥២៩)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(៨១២)	-	៧៥១
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	២៥.៥០០	១០៤.១៦៨	២៥.០២៨	១០៣.០៤០

ក. វិភាគតាមកាលកំណត់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី	២៥.៥០០	១០៤.១៦៨	២៥.០២៨	១០៣.០៤០
រយៈពេលវែង	២.០០០.០០០	៨.១៧០.០០០	២.០០០.០០០	៨.២៣៤.០០០
	២.០២៥.៥០០	៨.២៧៤.១៦៨	២.០២៥.០២៨	៨.៣៣៧.០៤០

នេះគឺជាបំណុលបន្ទាប់បន្សំមិនមានការធានា ពីក្រុមហ៊ុនមេធំជាងគេគឺក្រុមហ៊ុន Laksmi Prime Investment Co., Ltd., ដែលមានប្រាក់ដើមចំនួន ២.០០០.០០០ ដុល្លារអាមេរិក និងដែលត្រូវទូទាត់សងវិញមិនលើសពីថ្ងៃទី០១ ខែមករា ឆ្នាំ២០៣៨។

បំណុលបន្ទាប់បន្សំនេះត្រូវបានអនុម័តដោយធនាគារកណ្តាល នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២។

បំណុលបន្ទាប់បន្សំនេះ មានអត្រាការប្រាក់ប្រចាំឆ្នាំ ១០% (២០២២ ៖ ១០%)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៤. ចំណូលពន្ធកូចឆ្នាំ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	៥៨.៤៣៦	២៤០.៥៨១	១៩.៩៣៩	៨១.២៣១
កត់ត្រាជាបន្ទុកក្នុងអំឡុងឆ្នាំ(កំណត់សម្គាល់២៤.ក)	១៣២.៥៧៤	៥៤៤.៨៧៩	៩៣.២១២	៣៨០.៩៥៧
ពន្ធលើប្រាក់ចំណូលបានបង់	(១០៨.៥៧៧)	(៤៤៦.២៥១)	(៥៥.៣១៨)	(២២៦.០៨៥)
និយ័តកម្មសម្រាប់ពន្ធកូចឆ្នាំ នៃការិយបរិច្ឆេទមុន	៣១៨	១.៣០៧	៦០៣	២.៤៦៤
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	(២.៤៧៨)	-	២.០១៤
នៅថ្ងៃទី៣១ ខែធ្នូ	៨២.៧៥១	៣៣៨.០៣៨	៥៨.៤៣៦	២៤០.៥៨១

១៥. ចំណូលផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រយៈពេលខ្លី ៖				
ចំណាយបង្ក	១៦៧.៨១៣	៦៨៥.៥១៦	១៩៥.៣៥១	៨០៤.២៦០
គណនីអ្នកផ្គត់ផ្គង់	៥៦.១៩៩	២២៩.៥៧៣	១៣៥.៦៩៦	៥៥៨.៦៦០
ពន្ធត្រូវបង់	២៧.៧១៩	១១៣.២៣២	១៦.១០៤	៦៦.៣០០
ផ្សេងៗ	៧៨.៧២២	៣២១.៥៨០	៥៣.០៣៨	២១៨.៣៥៨
	៣៣០.៤៥៣	១.៣៤៩.៩០១	៤០០.១៨៩	១.៦៤៧.៥៧៨

១៦. ដើមទុន

គិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមហ៊ុនមានភាគហ៊ុនដែលត្រូវបានអនុម័តសរុបចំនួន ៤០.០០០ ភាគហ៊ុន (២០២២ ៖ ២៥.០០០ ភាគហ៊ុន) ដែលមានតម្លៃប្រាក់ ១០០ ដុល្លារអាមេរិក ក្នុងមួយភាគហ៊ុន (២០២២ ៖ ១០០ ដុល្លារអាមេរិកក្នុងមួយភាគហ៊ុន)។ ភាគហ៊ុនដែលបានអនុម័តទាំងអស់ ត្រូវបានបោះផ្សាយ និងបង់ប្រាក់រួចទាំងស្រុង។

	២០២៣			២០២២		
	% នៃការកាន់		ពាន់រៀល	% នៃការកាន់		ពាន់រៀល
	កាន់ភាគហ៊ុន	ដុល្លារអាមេរិក		កាន់ភាគហ៊ុន	ដុល្លារអាមេរិក	
ភាគទុនិក						
Laksmi Prime Investment Co., Ltd.	៥៣.៧៥%	២.១៥០.០០០	៨.៦០០.០០០	៥០%	១.២៥០.០០០	៥.០០០.០០០
Hikari Power Hong Kong Limited	៣១.២៥%	១.២៥០.០០០	៥.០០០.០០០	៥០%	១.២៥០.០០០	៥.០០០.០០០
លោក កែវ សុខា	១៥.០០%	៦០០.០០០	២.៤០០.០០០	-	-	-
	១០០%	៤.០០០.០០០	១៦.០០០.០០០	១០០%	២.៥០០.០០០	១០.០០០.០០០

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៦. ដើមទុន (ត)

ការដាក់បន្ថែមដើមទុនក្នុងអំឡុងឆ្នាំចំនួន ១.៥០០.០០០ ដុល្លារអាមេរិក ត្រូវបានអនុម័តដោយ NBC នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣។

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គិតត្រឹមថ្ងៃទី០១ ខែមករា	២.៥០០.០០០	១០.០០០.០០០	២.៥០០.០០០	១០.០០០.០០០
ដើមទុនបានបង់	១.៥០០.០០០	៦.០០០.០០០	-	-
គិតត្រឹមថ្ងៃទី៣១ ខែធ្នូ	៤.០០០.០០០	១៦.០០០.០០០	២.៥០០.០០០	១០.០០០.០០០

១៧. ចំណូលការប្រាក់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់				
ឥណទានអតិថិជន	៥.៣៥៩.០៣៦	២២.០២៥.៦៣៧	៣.៨៤៣.៣៨៦	១៥.៧០៧.៩១៨
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ	៧.៣៦៩	៣០.២៨៧	២៧៣	១.១១៦
ប្រាក់តម្កល់តាមច្បាប់នៅធនាគារកណ្តាល	១.៨២៤	៧.៤៩៧	៤៥៩	១.៨៧៦
	៥.៣៦៨.២២៩	២២.០៦៣.៤២១	៣.៨៤៤.១១៨	១៥.៧១០.៩១០

១៨. ចំណាយការប្រាក់

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយការប្រាក់លើបំណុលហិរញ្ញវត្ថុវាស់វែង តាមថ្លៃដើមដករំលស់				
ប្រាក់កម្ចី	២.១៦១.៥០៦	៨.៨៨៣.៧៩០	១.៦០៧.៤៨៩	៦.៥៦៩.៨០៨
បំណុលបន្ទាប់បន្សំ	២៨២.៨៤១	១.១៦២.៤៧៦	១៦៣.៨៩០	៦៦៩.៨១៨
	២.៤៤៤.៣៤៧	១០.០៤៦.២៦៦	១.៧៧១.៣៧៩	៧.២៣៩.៦២៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

១៩. ចំណូលកម្រៃលើស

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃជាកំរើស ចំពោះការបង់ប្រាក់យឺត	៤៧.៧៦៤	១៩៦.៣១០	-	-

២០. ខាតពីការថយចុះតម្លៃឥណទាន

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ខាតពីការថយចុះតម្លៃនៃឥណទានអតិថិជន (កំណត់សម្គាល់ ៨.ក)	៣៨.៥៥៨	១៥៨.៤៧៣	៥៣.២៣៣	២១៧.៥៦៣
ខាតពីការថយចុះតម្លៃនៃទ្រព្យសកម្មផ្សេងៗ	១១.១១១	៤៥.៦៦៧	-	-
ការប្រមូលបានមកវិញនៃឥណទានអតិថិជន ដែលបានជម្រះចេញពីបញ្ជីក្នុងគ្រាមុនរួច	(៤២.២៣៦)	(១៧៣.៥៩០)	-	-
	៧.៤៣៣	៣០.៥៥០	៥៣.២៣៣	២១៧.៥៦៣

២១. ចំណាយបុគ្គលិក

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយប្រាក់បៀវត្សរ៍ និងប្រាក់ឈ្នួល	១.៣១១.៦៣៤	៥.៣៩០.៨១៦	៩២៥.៦០៣	៣.៧៨២.៩៣៩
ប្រាក់រង្វាន់ និងប្រាក់លើកទឹកចិត្ត	២២២.៨៤១	៩១៥.៨៧៧	២០៩.៦៨២	៨៥៦.៩៧០
ការទូទាត់ប្រាក់បំណាច់អតីតភាពការងារប្រចាំឆ្នាំ	៦៩.៧២០	២៨៦.៥៤៩	៥២.៦៨៤	២១៥.៣២០
ចំណាយបណ្តុះបណ្តាលបុគ្គលិក	១១.៧៦៣	៤៨.៣៤៦	៥.២៧០	២១.៥៣៨
អត្ថប្រយោជន៍ផ្សេងៗ	៥១.៣១៨	២១០.៩១៦	៣៥.៣១៨	១៤៤.៣៤៥
	១.៦៦៧.២៧៦	៦.៨៥២.៥០៤	១.២២៨.៥៥៧	៥.០២១.១១២

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២២. ចំណាយរំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ និងទ្រព្យសកម្មអរូបី

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
រំលស់ទ្រព្យសម្បត្តិ និងបរិក្ខារ (កំណត់សម្គាល់ ៩)	៦១.៤៩៣	២៥២.៧៣៦	៣៨.៤២៤	១៥៧.០៣៩
រំលស់ទ្រព្យសកម្មអរូបី (កំណត់សម្គាល់ ១០)	២.៥៩១	១០.៦៤៩	២.១១៦	៨.៦៤៨
	<u>៦៤.០៨៤</u>	<u>២៦៣.៣៨៥</u>	<u>៤០.៥៤០</u>	<u>១៦៥.៦៨៧</u>

២៣. ចំណាយប្រតិបត្តិការផ្សេងៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណាយជួល	១១៨.៤២៩	៤៨៦.៧៤៣	១០៤.២២៥	៤២៥.៩៦៨
ចំណាយសម្ភារការិយាល័យ	៧១.១៥៤	២៩២.៤៤៣	៧១.៣៥៦	២៩១.៦៣២
កម្រៃផ្នែកច្បាប់ និងសេវាវិជ្ជាជីវៈ (*)	៦៩.១១២	២៨៤.០៥០	៤០.៩១១	១៦៧.២០៣
ការដឹកជញ្ជូន និងការធ្វើដំណើរ	៥៨.៧៣៦	២៤១.៤០៥	២៦.៩០១	១០៩.៩៤៤
ទំនាក់ទំនង	២៩.៦៣៤	១២១.៧៩៦	១៩.៥៤៧	៧៩.៨៨៩
ចំណាយទឹកភ្លើង	២៤.៧៥៤	១០១.៧៣៩	១៩.១៨៦	៧៨.៤១៣
សមាជិក និងការងារ	១០.២៦០	៤២.១៦៩	១០.១៦៣	៤១.៥៣៦
កម្រៃអាជ្ញាបណ្ណ	១០.២៥៩	៤២.១៦៤	១០.៧៦៧	៤៤.០០៥
ជួសជុល និងថែទាំ	៩.៩៨១	៤១.០២២	១១.១៥៧	៤៥.៥៩៩
កម្រៃបស់ក្រុមប្រឹក្សាភិបាល	៧.១៩៧	២៩.៥៨០	៦.០០០	២៤.៥២២
ទីផ្សារ និងការផ្សាយពាណិជ្ជកម្ម	៣.៤៩០	១៤.៣៤៤	៤.៦៧០	១៩.០៨៦
សេវាធនាគារ	២.១៩៥	៩.០២១	៣.០៥៣	១២.៤៧៨
ផ្សេងៗ	១១០.៤៥៤	៤៥៣.៩៦៦	៦៨.៤៥៥	២៧៩.៧៧៥
	<u>៥២៥.៦៥៥</u>	<u>២.១៦០.៤៤២</u>	<u>៣៩៦.៣៩១</u>	<u>១.៦២០.០៥០</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៣. ចំណាយប្រតិបត្តិការផ្សេងៗ (ត)

(*) ព័ត៌មានកម្រៃសវនកម្ម

កម្រៃខាងក្រោមនេះគឺជាចំនួនបានបង់ ឬត្រូវបង់ឱ្យក្រុមហ៊ុន ប្រាយីតជីហៅខ្វើស (ខេមបូឌា)។ ក្រុមហ៊ុន ប្រាយីតជីហៅខ្វើស (ខេមបូឌា) មិនមែនជាសវនកររបស់ក្រុមហ៊ុន សម្រាប់ឆ្នាំ២០២២ទេ។

	២០២៣	
	ដុល្លារអាមេរិក	ពាន់រៀល
កម្រៃសវនកម្ម	២៣.២៨០	៩៥.៦៨១
	២៣.២៨០	៩៥.៦៨១

២៤. ចំណាយពន្ធលើប្រាក់ចំណូល

ក. ចំណាយពន្ធលើប្រាក់ចំណូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ពន្ធក្នុងឆ្នាំ	១៣២.៥៧៤	៥៤៤.៨៧៩	៩៣.២១២	៣៨០.៩៥៧
	១៣២.៥៧៤	៥៤៤.៨៧៩	៩៣.២១២	៣៨០.៩៥៧

ខ. ការផ្ទៀងផ្ទាត់រវាងចំណេញតាមគណនេយ្យ និងចំណាយពន្ធលើប្រាក់ចំណូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណេញមុនពន្ធលើប្រាក់ចំណូល	៦៨៨.២៦៩	២.៨២៨.៧៨៦	៤២៤.៧៤១	១.៧៣៥.៩១៧
ពន្ធគណនាតាមអត្រា ២០%	១៣៧.៦៥៤	៥៦៥.៧៥៧	៨៤.៩៤៨	៣៤៧.១៨៣
ផលប៉ះពាល់ពន្ធទាក់ទងនឹង				
ចំណាយមិនអាចកាត់កងតាមច្បាប់ពន្ធ	១០.៥៧២	៤៣.៤៥១	៥.៨១៦	២៣.៧៧០
លម្អៀងបណ្តោះអាសន្នមិនបានទទួលស្គាល់	(១៥.៦៥២)	(៦៤.៣២៩)	២.៤៤៨	១០.០០៤
	១៣២.៥៧៤	៥៤៤.៨៧៩	៩៣.២១២	៣៨០.៩៥៧

អនុលោមតាមច្បាប់ស្តីពីសារពើពន្ធកម្ពុជា ក្រុមហ៊ុនមានកាតព្វកិច្ចបង់ពន្ធលើប្រាក់ចំណូលតាមអត្រា ២០%។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៤. ចំណាយពន្ធលើប្រាក់ចំណូល (ត)

គ. បញ្ហាផ្សេងៗ

ពន្ធ ត្រូវបានគណនាតាមមូលដ្ឋានបំណកស្រាយបច្ចុប្បន្នលើបទប្បញ្ញត្តិពន្ធដារ ដែលបានចូលជាធរមាននាការ បរិច្ឆេទរាយការណ៍។ គណៈគ្រប់គ្រងវាយតម្លៃទៅតាមការវិបារិច្ឆេទ អំពីស្ថានភាពដែលបានកើតឡើងក្នុងលិខិតប្រកាស ពន្ធ ដែលទាក់ទងទៅនឹងបទប្បញ្ញត្តិពន្ធ និងបំណកស្រាយរបស់វាដែលនៅជាធរមាន។ ក្រុមហ៊ុនកត់ត្រាសំវិធានធនតាម ភាពសមស្រប ទៅតាមមូលដ្ឋាននៃចំនួនទឹកប្រាក់ដែលរំពឹងថាត្រូវបង់ជូនអាជ្ញាធរពន្ធដារ។

ទោះជាយ៉ាងណាក៏ដោយ បទប្បញ្ញត្តិទាំងអស់នេះមានការផ្លាស់ប្តូរពីមួយគ្រាទៅមួយគ្រា ហើយការកំណត់ ចុងក្រោយបំផុតលើចំនួនបំណុលពន្ធនឹងធ្វើឡើង បន្ទាប់ពីមានការត្រួតពិនិត្យដោយអាជ្ញាធរពន្ធដារ។ នៅពេលដែលលទ្ធ ផលពន្ធចុងក្រោយខុសគ្នាពីចំនួនដែលបានកត់ត្រាពីដំបូង នោះភាពលម្អៀងនេះនឹងធ្វើឱ្យប៉ះពាល់ដល់សមតុល្យបំណុល ពន្ធក្នុងការវិបារិច្ឆេទដែលការកំណត់ពន្ធត្រូវបានធ្វើឡើង។

២៥. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
សាច់ប្រាក់ក្នុងដៃ (កំណត់សម្គាល់ ៥)				
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារកណ្តាល	១៤.០៥៦	៥៧.៤១៩	១៧.២៩៤	៧១.១៩៩
គណនីចរន្ត	១១.៣៦៥	៤៦.៤២៦	៧.៥៦០	៣១.១២៥
ប្រាក់បញ្ញើ និងការដាក់ប្រាក់នៅធនាគារផ្សេងៗ				
គណនីចរន្ត	៧៧៩.៣៦៦	៣.១៨៣.៧១០	៤៩.៩៧២	២០៥.៧៣៥
គណនីសន្សំ	២៨.២៦៨	១១៥.៤៧៥	២២.៦៨៨	៩៣.៤០៦
ប្រាក់បញ្ញើមានកាលកំណត់បីខែ ឬតិចជាង	៥០០.០០០	២.០៤២.៥០០	-	-
	<u>១.៣៣៣.០៥៥</u>	<u>៥.៤៤៥.៥៣០</u>	<u>៩៧.៩១៤</u>	<u>៤០១.៤៦៥</u>

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៦. ប្រតិបត្តិការ និងសមតុល្យភាគីពាក់ព័ន្ធ

ក្រុមហ៊ុនមានប្រតិបត្តិការមួយចំនួនជាមួយភាគីពាក់ព័ន្ធ នៅក្នុងដំណើរការអាជីវកម្មធម្មតា។ ទំហំនៃប្រតិបត្តិការភាគីពាក់ព័ន្ធ សមតុល្យដែលនៅមិនទាន់ទូទាត់នាដំណាច់ឆ្នាំ ព្រមទាំងចំណាយ និងចំណូលពាក់ព័ន្ធក្នុងឆ្នាំ មានដូចខាងក្រោម៖

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ភាគីពាក់ព័ន្ធ និងទំនាក់ទំនងរបស់ពួកគេជាមួយក្រុមហ៊ុន មានដូចខាងក្រោម៖

ទំនាក់ទំនង

ក្រុមហ៊ុនមេជំរាញ់គេ

ក្រុមហ៊ុនមេ

ភាគទុនិក

ក្រុមហ៊ុនរួមបុត្រសម្ព័ន្ធ

បុគ្គលិកគណៈគ្រប់គ្រងសំខាន់ៗ

ភាគីពាក់ព័ន្ធ

Hikari Power Hong Kong Limited

Laksmi Prime Investment Co., Ltd.

លោក កែវ សុខា

ក្រុមហ៊ុន ណាញ ប៊ែមប៊ូ លីហ្វ លីមីធីត

អភិបាលទាំងអស់របស់ក្រុមហ៊ុន ជាអ្នកធ្វើការសម្រេចចិត្តសំខាន់ៗ ដែលពាក់ព័ន្ធនឹងគោលដៅយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន និងបុគ្គលិកគណៈគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន (រួមទាំង សមាជិកជិតស្និទ្ធរបស់ពួកគេ)។

ខ. ឥណទានផ្តល់ឱ្យភាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
គណៈគ្រប់គ្រងសំខាន់ៗ	១៨.១៤៧	៧៤.១៣០	៩.១៩៧	៣៧.៨៦៤
	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ចំណូលការប្រាក់ពីឥណទានផ្តល់ឱ្យ				
គណៈគ្រប់គ្រងសំខាន់ៗ	១.៦៤៩	៦.៧៧៧	៧៧១	៣.១៥១

ឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ មានអត្រាការប្រាក់ប្រចាំឆ្នាំ ១៣% (២០២២ ៖ ១៣%)។ ក្រុមហ៊ុនបានទទួលស្គាល់សំវិធានធនសម្រាប់ការខាតពីការថយចុះតម្លៃឥណទានផ្តល់ឱ្យគណៈគ្រប់គ្រងសំខាន់ៗ ចំនួន ១៣០ ដុល្លារអាមេរិក (២០២២ ៖ ១៦ ដុល្លារអាមេរិក)។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉េមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៦. ប្រតិបត្តិការ និងសមតុល្យតាគីពាក់ព័ន្ធ (ត)

គ. ប្រាក់កម្ចីពីតាគីពាក់ព័ន្ធ

សូមយោងទៅកំណត់សម្គាល់ ១២។

ឃ. បំណុលបន្ទាប់បន្សំពីតាគីពាក់ព័ន្ធ

សូមយោងទៅកំណត់សម្គាល់ ១៣។

ង. ចំណាយការប្រាក់ឱ្យតាគីពាក់ព័ន្ធ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
ប្រាក់កម្ចី	១.៦០៨.៧៧៧	៦.៦១២.០៧៣	១.៣៥៣.២៣៩	៥.៥៣០.៦៨៨
បំណុលបន្ទាប់បន្សំ	២៨២.៨៤១	១.១៦២.៤៧៦	១៦៣.៨៩០	៦៦៩.៨១៨
ចំណាយការប្រាក់ឱ្យតាគីពាក់ព័ន្ធ	១.៨៩១.៦១៨	៧.៧៧៤.៥៤៩	១.៥១៧.១២៩	៦.២០០.៥០៦

ច. ការទូទាត់ជូនគណៈគ្រប់គ្រងសំខាន់ៗ

	២០២៣		២០២២	
	ដុល្លារអាមេរិក	លានរៀល	ដុល្លារអាមេរិក	លានរៀល
កម្រៃរបស់អភិបាល	៧.១៩៧	២៩.៥៨០	៦.០០០	២៤.៥២២
គណៈគ្រប់គ្រងសំខាន់ៗ៖				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ផ្សេងៗ	៣៣៧.៥១០	១.៣៨៧.១៦៦	២៥៧.២២២	១.០៥១.២៦៦
អត្ថប្រយោជន៍បុគ្គលិកផ្សេងៗ - ការទូទាត់ប្រាក់				
បំណាច់អតីតភាពការងារ	១៦.១០៧	៦៦.២០០	៦.៨៣១	២៧.៩១៨
	៣៦០.៨១៤	១.៤៥៣.៩៤៦	២៦៤.០៥៣	១.១០៥.១០៦

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៉ែមប៊ូ ហ្វាយនែន ភីអិលស៊ី

**កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ដំណាច់ឆ្នាំថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣**

២៧. កិច្ចសន្យា

កិច្ចសន្យាភតិសន្យាប្រតិបត្តិ - ក្រុមហ៊ុនជាភាគីអ្នកជួល

ភតិសន្យាប្រតិបត្តិទាំងនេះ ភាគច្រើនទាក់ទងនឹងការជួលការិយាល័យកណ្តាល និងការិយាល័យសាខារបស់ក្រុមហ៊ុន។ ក្រុមហ៊ុនគឺជាភាគីអ្នកជួល ហើយការទូទាត់ភតិសន្យាអប្បបរមាសរុបនាពេលអនាគត ក្រោមកិច្ចសន្យាភតិសន្យាប្រតិបត្តិមិនអាចលុបចោលបាន មានដូចខាងក្រោម៖

	២០២៣		២០២២	
	ដុល្លារអាមេរិក	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
មិនលើស១ឆ្នាំ	១០១.៩៤០	៤១៦.៤២៥	៨០.៧៨៤	៣៣២.៥៨៨
លើស១ឆ្នាំ និងមិនលើស៥ឆ្នាំ	២៧២.១៤៥	១.១១១.៧១២	២៥៩.១៤៥	១.០៦៦.៩០០
លើសពី៥ឆ្នាំ	១២២.៤៨០	៥០០.៣៣១	១៤៥.៥១៧	៥៩៩.០៩៣
	៤៩៦.៥៦៥	២.០២៨.៤៦៨	៤៨៥.៤៤៦	១.៩៩៨.៥៨១



ការិយាល័យកណ្តាល

អគារ LSI ជាន់ទី ០៣ មហាវិថីមិត្តភាពកម្ពុជា-ហ្វីលីពីន ភូមិរោងចក្រ សង្កាត់គោកឃ្លាង
ខណ្ឌសែនសុខ រាជធានីភ្នំពេញ



(855) 11 777 173 / 70 367 943



admin@bamboomfi.com



www.bamboomfi.com